

ម៉ាកុះ ប្រាក់ សារ ដាក់ ឡើង យីស៊ី សារ អន់តត់ រ៉ះ

ម៉ាកុះ យើយ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី អន់ខូ លូ រតី ប៉ូល លូ រតី ពេត្រុះ ហះកា អើ អូ ត្រត់ កាណុង កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ី ណោះ អុះ។

តាម ពូ រ៉ះ ម៉ាកុះ កាតាំង ពេត្រុះ រ៉ះ ឡើង ងារ ឡាក់ យីស៊ី ប្រើ គី លូ សារ យីស៊ី រ៉ះ អើ ប្រាក់ សារ ទិណោះ កាណុង ផាប់ អា ហង។ ពូ យីត ជា ម៉ាកុះ ប្រាក់ សារ ដាក់ ឡើង យីស៊ី អា អន់ទ្រូ ល ឡើង ពូ យី អើ រ៉ាំងរ៉ាំង សាណាំ ៥៥-៦០ គ.ស. យី អើ ២៥ សាណាំ អន់តត់ ឡើង យីស៊ី តៅ។

សារ ម៉ាកុះ បិច កា ពូ អូ ហ្លង់

ម៉ាកុះ ប្រាក់ សារ កាណុង ផាប់ អា សាំរ៉ាប់ កា បក់ សៀ ប្រើ ឡាក់ អ្នែ ប៉ាត់ ប៉ាថេត អន់ទៀត អូ អ្នែ ពីង ប៉ាថេត អ៊ីស្រាអើល ម៉ាត់ អន់ខែ អាន ដេល។ អើ បិច រ៉ះ ប៉ាឡាក់ អន់ ពូ អូ អន់តត់ ជា យីស៊ី យី បក់ ប្រើ រើស អន់ ប្រើ គី សាដាថ លូ បក់ ប្រើ ប្រើ ដីរ តង់ ប៉ាណូស យី យីស៊ី ហង ឡាក់ សុនសាត អ៊ីស្រាអើល អ្នែ សាណាង ចឹង ពីះ តង់ អន់ខែ ណោះ។

អើ បិច រ៉ះ ប៉ាឡាក់ ណារ៉ូ ជា យីស៊ី យី គន ប្រើ បិកកាតយី តា ទីច។ កាណុង សារ ម៉ោញ ពីង ផាប់ អា យីស៊ី រ៉ះ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រើ បិកកាតយី ក្យាម ចឹង ទីល ហង»។ អើ

កាតាំបាង សារអំរាញអីញ កេងខាក់អន់ អៀងភៀ អន់ពូអ្នក
អន់តត់ ជាសារ រ៉ាំងហៃ រ៉ាំងខ្យា ណោះ ពីៈទីលកេះ យីអែតា
តត់ អន់ដាក់ ពូអីត ពូលូ ទ្រុះ ឡាច់ ប្រ្លឹះ ប្រ្លឹះ រឹត លូ តាត់
អញ្ញស្វាស បី ខ្យាល លូ តាត់ អង់រឹស សីត ប៉ាណូស តៅ។ ហះ
កា យីស៊ូ អ្នក បិច អន់ ប៉ាសុន អន់ហ្គាល់ ជា អែត គន ប្រ្លឹះ ស្រីសៗ
ឡូត អុះ អ្យុក ផែត ពូ ចឹង យីត យច ទីល នីណោះ អែត ទីប ម្នត
បក់ អែត តង់ តាត់ អន់ដាក់ អ្នក អន់ រះ កា ពៀ អន់ ពូ អ្នក អុះ។ ម៉ោញ
ណារ អែត បិច អន់ ម្នត សីះ អែត អ្នក អន់តត់ ជា យីៈ អែត ឡាក់ គន
ប្រ្លឹះ កាតាម កា អែត ទី សារ ឡាបាក លូ ចឹង តៅ ដេល។ កា
ប៉ាច់ ម្នត បក់ សៀ ប្រ្លឹះ ត្រត់ អ្នក អន់តត់ ជា យីៈ ប្រ្លឹះ តង់ អន់
ខែ អន់ រ៉ាំង ឡឹង សារ យច កេះ កាតាម កា អន់ខែ ត្រត់ ថុក
ញ៉ាក ឡាបាក អន់ខូ លូ យីស៊ូ ដេល។

ម៉ាកុះ ប្រឹក្សី អន់ បក់ អាន សារ កាណុង ផាប អា ញម លូ យីត
ជា យីស៊ូ យី ប៉ាណូស នីចម បះ អែត អ្នក ប្រឹក្សី សារ អំរាញ អីញ
កេង ខាក់ ទីណោះ? ប៉ាត់ អាន សារ កាណុង ផាប អា ឡូច ទី
កេះ ណោះ ពិន ចឹង អ្នក អន់តត់ ជា យីស៊ូ គន ប្រ្លឹះ បិកកាតយ
តាទីច ហង។

ផិនកាន កាណុង សារ ម៉ាកុះ ប្រាត់

- សារ រតី យូហាន ឡាក់ ប៉ាំងហុំ ពូ (១:១-៨)
- សារ យីស៊ូ ប្រើ យូហាន ប៉ាំងហុំ លូ សារ អែត អ្នក ចៃ ប្រឹក្សី ពូយ
- សារ ប្រ្លឹះ ប្រឹក ប៉ាំងល់ (១:៩-១៣)
- សារ យីស៊ូ អែត ពឹង ខេត កាលីឡេ (១:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡឹង ខេត កាលីឡេ ឡា ប៉ា តត់ មៀង

យេរូសាឡឹម (១០:១-៥២)

អាទិត ពូរ៉ូប យីស៊ី អ្យក់ ឡាំ ពីត ប្រគី បាប លូ ប៉ាន់តោ (១១:១-១៥:៤៧)

សារ យីស៊ី រីស សីត (១៦:១-៨)

[សារ យីស៊ី តាំបាង ឡាកោ អន់ មូត សីះ ប៉ប (១៦:៩-២០)] ។

សារ រគី យូហាន ឡាំ បាំងហុំ ប៉ាណូស

១ អា ហង សារ ដាក់ ឡឹង យីស៊ី បក់ ប្រ្រឹះ រើស អន់ ប្រគី សាដាច់ *។ អើ ឡាក់ គន កាម៉ាក់ ប្រ្រឹះ បិកកាតយ័។ សារ អើ ឡាក់ កា នីអៀះ

២ រគី អេសាយ † ទី ប្រាក់ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ៖

«ប្រ្រឹះ កាប ផា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាំ អន់ទ្រូល ឡឹង អីស

ភៀ ទ្រៀម ទ្រង អន់ កា អីស"។

៣ ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ែៗ ពីង ស្រី តីស ផាះ

"ហាក់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហាក់ តាម៉ង់ ទ្រង អន់ កា អើ"»‡។

៤ ណោះ រគី យូហាន កា ពីះ ទីល ត្រក់ ពួយ ប៉ានីរ ប្រ្រឹះ រះ តា ទីច អើបាំងហុំ ពូ ពីង ទៀក ទ្រង ប៉ាក់ ស្រី តីស។ អើ រះ ប្រើ ពូ ហុំ ភៀ តាំបាង ផា អន់ខែ បិនពែង ពុត ពៀក កេះ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង អូ អ្យក់ យ៉ូ សារ យច មះ អន់ខែ ហង។

* ១:១ ១:១ បក់ ប្រ្រឹះ រើស អន់ ប្រគី សាដាច់ ពៀត គុល «គ្រិះ»។ † ១:២ ១:២ រគី អេសាយ ឡាក់ រ៉ាគីយ ប្រ្រឹះ ម៉ោញ ដូរ ឡឹង ប៉ាសើត ពៃ។ ‡ ១:៣ ១:២-៣ សារ អា ឡាច់ ឡឹង ម៉ាឡាគី ៣:១លូ អេសាយ ៤០:៣។

៥ កាំឡាំង ឡើង ខេត យូដា លូ កាំឡាំង ឡើង មឿង យេរូសាឡឹម ឡាំ ប៉ាត់ ចារ វគី យូហាន អន់ខែ កា ឡាប់ ញម កា ឡាកោ អន់ ខែ ទី សារ យច ណោះ វគី យូហាន កា បាំងហុំ អន់ខែ ពីង ទៀក ទ្រុង យដាន់។

៦ វគី យូហាន កាសិប ពៀត ខោ អារ ប្រីគី លូ សក់ អូត សាកាត់ ម្រឹះ អើ ចេត ម៉ាអើវ ប្រីគី លូ អង់ការ។ រ៉ប ដាវ អើ សា ឡែប លូ ទៀក គ្រត។

៧ វគី យូហាន រះ កា ប៉ាសុន ជា «ទី ប៉ាណូស ម៉ោញ ដូវ ទី អំវាញ តិស ហ្គិត ឡើង អាញ អើ ចឹង ពីះ អន់តីត ឡើង អាញ។ អាញ អា អូ យី លូ អង់កុញ រីស កាសិ កឹប អើ សាំ។

៨ អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា អើ ចឹង បាំងហុំ អន់ ដីស លូ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡុត»។

៩ ផះ ណោះ យីស៊ូ ទីល ពីះ ឡើង តេះ ណាសារែត ខេត កាលី ឡេ។ វគី យូហាន កា បាំងហុំ អើ ពីង ទៀក ទ្រុង យដាន់។

១០ ផះ យីស៊ូ អូរ ហារ ឡើង ទៀក អើ ប៉ប ប្លែង តាលុះ ញឹង លូ ប៉ប ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ កា អន់តើប វ៉ាក់ សា ណាង ជីវ ឡើះ ពីង អើ។

១១ ជាឌី កាតាំង ប៉ានីរ កាប ឡើង ប្លែង ជា «អីស គន តាម អាញ បិច ចៃ កេង អីស ត្រក់ ពុត អាញ ខាក់»។

១២ កេះណោះ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ កា ប៉ាណាំ យីស៊ូ ឡាំ ប៉ា ត់ ចាំងហាយុត ពីង ស្រី តិស។

១៣ អើ អ្វៃ ពីង ស្រី តិស ណោះ ៤០ ដាវ ទីប ប្រ្រឹះ បឹត សាតាំង សាក់ លូង អើ ដេល។ អើ អ្វៃ អន់ខូ លូ កាណាត់

ព្រី ទី ម្នាក់ បិយ ប្រៀ: រាំងហៃ អើ។

សារ យីស៊ូ ចាក រះ សារ ដាក់ ឡើង ប្រៀ:

១៤ ឡើង ឡើង ពូ រុប រតី យូហាន ចែក ខុក យីស៊ូ ឡាំ ប៉ាត់ ខេត កាលីឡេ ចាក រះ សារ ដាក់ ឡើង ប្រៀ: បិកកាតយី អន់ ពូ អូ អន់ តត់។

១៥ អើ កាប ផា «ដាវ កាំឡត់ ទីល កេះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រៀ: បិកកាតយី ក្យាមី ចឹង ទីល ហង។ អ្យត់ អន់ដីស បិស ពែង ពុត ពៀក លូ សៀ សារ ដាក់ ឡើង ប្រៀ: ពិ»។

១៦ ផះ យីស៊ូ ចាក រហាង ទៀក តាំងលេវី កាលីឡេ អើ បំបំ ស៊ីម៉ូន លូ អុះ អើ សិច អន់ត្រេ។ អន់ខែ អ្នែ ត្រេះ ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៧ យីស៊ូ កាប លូ អន់ខែ ផា «ចុ ឡាំ ពូយ អាញ អាញ ចឹង បាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុក»។

១៨ កាតាំង យីស៊ូ កាប នីណោ: អន់ខែ អុះ មី កា សាន់តាត់ អ្នាត ជៀល ចាក ពូយ យីស៊ូ ឡុត។

១៩ យីស៊ូ ចាក បៀត ឡើង ណោះ ណាវ ផាឌី កា ប៉ាត: យ៉ាកុប លូ អុះ អើ សិច យូហាន ផះ អ្នែ ប៉ាយ៉ាមី ជៀល ពីង ទូក។ អន់ ខែ ណោះ គន រតី សេបេដេ។

២០ យីស៊ូ កា ជៀក អន់ខែ ណាវ អន់ខែ កា ចាក ពូយ យីស៊ូ និះទៅ ដេល អ្នាត ពី អន់ខែ អ្នែ ពីង ទូក លូ ម្នាក់ ប្រឹក គូលី អន់ ខែ។

២១ យីស៊ូ លូ សី: អើ ចាក ម៉ុត ពីង មៀង កាផានីម។ ទីល ដាវ រ៉ាឡូវ អើ ឡាំ លូម លូ ពូ ពីង រាំង។ អើ កា បាំងហៀន ពូ

ដេល។

២២ ម្ចាស់ បក់ កាតាំង យីស៊ូ បាំងហៀន ណោះ ញម ខាក់ ខង អើ កាប ទី អំរាញ អូ ត្រគ់ ឡាក់ កា ម្ចាស់ ណាយ បាំងហៀន ចា បាប់ អុះ។

២៣ ផះ ណោះ ទី ប៉ាណូស ប្រ្រឹះ ប្រគី ម៉ោញ ដូវ ចាក ម៉ុត ពីង រ៉ោង ចារ ពូ លូម។ អើ កាប ស្រែក ផា

២៤ «យីស៊ូ តេះ ណា សាវែត! នី ចម អីស ចឹង ប្រគី កា ញីន? អីស ពីះ ចាំឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រើ ពីះ»។

២៥ យីស៊ូ កាប បាំងអ្សត ប្រ្រឹះ បឹត ផា «អៃ រ៉ាងាប់! ចាក ឡាច់ ឡឹង ប៉ាណូស អា ពី»។

២៦ ប្រ្រឹះ បឹត តាំបក់ ប៉ាណូស ណោះ សាស្វាល់ ឡាឡាក់ ឡុង ស្រែក ចាក ឡាច់ កា អើ។

២៧ កាំឡាំង ទិខ្ល ញម រ៉ាដើត ពូ កាប គូប ពូ ផា «យើយ ញ៉ា តិម កេង អុះ! អើ បាំងហៀន សារណាវ ញ៉ា តិម អំរាញ! អើ ប្រើ ប្រ្រឹះ បឹត ឡាច់ ប្រ្រឹះ បឹត កា ប្រគី ពូយ ឡុត»។

២៨ ណោះ សិច យីស៊ូ កា លៅ ប៉ាញ្ញី ទីប ខេត កាលីឡេ។

២៩ កេះណោះ យីស៊ូ លូ សីះ អើ ចាក ឡាច់ ឡឹង រ៉ោង ចារ ពូ លូម ឡាំ ប៉ាក់ ហី ស៊ីម៉ូន លូ អន់ត្រេ។ យ៉ាកុប លូ យូហាន កា ឡាំ ពូយ ដេល។

៣០ មើត អន់ហ្គី ស៊ីម៉ូន ពូ អៃ តែប ពីង ត្រេ។ យីស៊ូ ម៉ុត ពីង ហី ពូ រះ លូ អើ ផា មើត អន់ហ្គី ស៊ីម៉ូន អើ ពូ។

៣១ អើ ចាក ម៉ុត ប៉ាក់ ចារ មើត អន់ហ្គី ស៊ីម៉ូន ណោះ លូ ប៉ោក

អន់អ្សវ ជាឌី ព្ព ណោះ កា ដាក់ ព្យ៉ា។ កេះណោះ មើត អន់ហ្នី ស៊ីម៉ូន តាំបាង សាណា សាណិត អន់ កា អន់ខែ។

៣២ ទីល កាដាច ដាវ ម៉ុត កេះ ព្ព អ្សក់ ឡាំ ប៉ាណូស អីត ប៉ាណូស ប្រ្រឹះ ប្រើត ទិណោះ អ្សក់ ឡាំ ជីន អន់ ប៉ាក់ ចារ យីស៊ី។

៣៣ កាំឡាំង មៀង ណោះ ទិខូ ពីះ ប៉ាក់ គូប ហះ អំបារ ហី។

៣៤ យីស៊ី តាក់ អន់ដាក់ ប៉ាណូស ព្ព អីត អៀង លូ ទ្រុះ ឡាច ប្រ្រឹះ ប៊ីត អៀង អន់ ឡាច ឡឹង ព្ព ដេល។ ហះកា អែអូ អន់ មូត ប្រ្រឹះ ប៊ីត ណោះ កាប អុះ ខង អន់ខែ អន់ហ្គាល់ អែអិ។

៣៥ កាំលី ផុងម៉ាំង យីស៊ី អ្សវ ចាក ឡាំ ប៉ាក់ ចារ ឡាដាន់ កេះ ណោះ អែអិ ម៉ន់ ឡាំ ណាំង ប្រ្រឹះ ប៊ីតកាតយ៉។

៣៦ ស៊ីម៉ូន លូ មូត បក់ អែ អន់ខូ កា ចាក ណាំង យីស៊ី។

៣៧ ប៉ាក់ ប៉ប យីស៊ី កេះ អន់ខែ រ៉ះ ជា «ព្ព ខំ កា អែ ណាំង អីស ទិខូ ទិខៀន»។

៣៨ យីស៊ី តើល អន់ខែ ជា «ពិន ត្រត់ ឡាំ ប៉ាក់ ស្រុក តេះ អែ ក្យាម អា។ អាញ ចឹង រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ កា អន់ខែ អុ ដេល ខង អាញ ពីះ សាំរ៉ាប់ រ៉ះ សារ អា ហង»។

៣៩ យីស៊ី ចាក ឡាំ ត្រឹប ស្រុក តេះ កាណុង ខេត កាលី ឡេ។ អែរ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ ត្រឹប រោង លូ ទ្រុះ ឡាច ប្រ្រឹះ ប៊ីត អន់ ឡាច ឡឹង ព្ព អៀង ដេល។

៤០ ទី ប៉ាណូស ត្រត់ រោះ ម៉ោញ ដូវ ឡាំ ប៉ាក់ ចារ យីស៊ី អែ ជន តាកុល សាំប្រ្រឹះ ឡោម យីស៊ី ជា «អីស ទី អំរ៉ាញ តាក់ អន់ ដាក់ អាញ ជា អីស ចៃ»។

៤១ យីស៊ី តាបាប កា អែ ខាក់ ណោះ ហង អែ សាប៉ាក់ ប៉ាណូ

ស ណោះ ទើប កាប ជា «អាញ ចៃ ដេល ហត់ អន់ ដាក់ ប្រ័ល់ ពិ»។

៤២ ជាឌី រ៉េ: អើ ណោះ កា ព្រោះ ព្យ័ អន់តាន់ ដុង តាទីច។

៤៣ កេះណោះ យីស៊ូ អន់តត់ រ៉េ: កា អើ កាខាក់ ជា

៤៤ «ហត់ ចាក ពិ ដៃ រ៉េ: សារ អា អន់ ពូ អូ ដៃ ហោត។ យី អីស ត្រត់ ឡាំ តាំបាង ឡា កោ អន់ មូត ក្រាត់ រ៉ាម៉ះ ប្រ័: ប៉ប៉។ កេះណោះ អ្យក់ កាណាតី ពុះ សែន ប្រ័: បិកកាតយី ឡាក់ កា រតី ម៉ូសេ ទី រ៉េ: អន់តត់ ភៀ អន់ ពូ អូ ជា អីស ដាក់ ប្រ័ល់ តាទីច»។

៤៥ ហះកា ប៉ាណូស ណោះ ចាក រ៉េ: លូ ពូ គ្រឹប ចារ អន់ ពូ អូ ឡឹង សារ ណោះ។ ខ ណោះ ហង បះ យីស៊ូ អូ ទី ម៉ុត កាណាង មៀង ឡាក់ កា អន់ទ្រូល យី អើ អ្នែ កែង ឡឹង មៀង ចារ ឡាងាន់ ។។ ហះកា ទី ប៉ាណូស គ្រឹប ចារ ប៉ាណាំ គូប ពី: ប៉ាត់ ចារ អើ។

២

សារ យីស៊ូ អូ អ្យក់ យ៉ូ សារ យច ប៉ាណូស

១ ទុញ ដាវ ឡឹង ណោះ យីស៊ូ រីល សិត ប៉ាត់ មៀង កាផានីម ទៅ។ ពូ កាតាំង លៅ ជា អើ អ្នែ ពីង ហី។

២ ណោះ ទី ប៉ាណូស អៀង ពី: ប៉ាត់ ហី អើ អ្នែ ណោះ ប៉ាញ័ ក្លិប យ័: រអំបារ រញ៉ា កា ប៉ាណូស អ្នែ ប៉ាញ័ ដេល។ យីស៊ូ រ៉េ: ប៉ានីរ ប្រ័: អន់ ពូ សាំយ៉ាំង។

៣ ទី ប៉ាណូស ប្លាន់ ដូវ គូដំ ប៉ាណូស តៅ ដុង តី អ្យក់ ឡាំ ប៉ាត់ ចារ យីស៊ូ។

៤ ញួន ទី ប៉ាណូស អៀង តាឡាម អន់ខែ អូ ទី ទ្រង អ្យក់ ម៉ុត ប៉ាណូស តៅ ជុង តី ណោះ ទីល ប៉ាក់ ចារ យីស៊ូ អុះ។ ទីល នីណោះ អន់ខែ កា ហារ យ៉ះ អន់តល់ ហី * ត្រង ចារ យីស៊ូ អ៊ែរ។ កេះណោះ ប៉ាហ្វូ ជីវ ប៉ាណូស តៅ ជុង តី ណោះ ពីង ត្រិ ទ្រង តារ៉ាំង អន់ខែ យ៉ះ ណោះ។

៥ ផះ យីស៊ូ ប៉ប អន់ខែ សៀ អើ តាទីច អើ កាប លូ ប៉ាណូស តៅ ជុង តី ណោះ ជា «សារ យច អីស អាញ អូ អ្យក់ យ៉ូ អុះ អ្នា តដោះ កេះ គន»។

៦ ម្នត ណោយូ ប៉ុងហៀន ចាបាប់ បក់ អន់ជា ឡាក់ អ៊ែរ ក្យាម រណោះ យីត កាណុង ពុត ផា

៧ «ខ ញ៉ា ត្រក់ ប៉ាណូស អា ខីន កាប ផាម៉ាត ប្រ្រៈ នែរ អា? រិត ឡឹង ប្រ្រៈ បិកកាតយី អូ ទី ញើ អ្នា តដោះ សារ យច អុះ»។

៨ សារ អន់ខែ យីត កាណុង ពុត ណោះ យីស៊ូ កា អ្នា កាណុង ពុត អើ ឡូត។ អើ កាប លូ ម្នត ណោះ ជា «ញ៉ា ត្រក់ អន់ដីស យីត នីណោះ?

៩ ផា អាញ រ៉ះ កា ប៉ាណូស កាជក អា ផា "អាញ អូ អ្យក់ យ៉ូ សារ យច អីស កេះ" លើ កាប ផា "អ្យរ អ្យក់ ត្រិ អីស ចាក ពិ" កាប នីចម៍ ឡាម៉ក់ លីន ?

១០ ហះកា អាញ បិច អន់ អន់ដីស អ្នា ហ្លង់ ផា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អ្នា តដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ជុង តី ទីប កាប ផា

* ២:៤ ២:៤ ហី ពូ ណោះ អន់តល់ សាម៉ើ ប្រក់ លូ អិត លើ ជៀវ ទីប ពូ ប្រក់ ជុង កឹង តែង ឡឹង សារ៉ាប់ ហារ ពីង អន់តល់។

១១ «អ្សវ អ្សក់ ត្រិ អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

១២ ប៉ាណូស តៅ ជុង តី ណោះ កា តាឡូះ អ្សវ ប្រោហ តា ទីច អ្សក់ ត្រិ អី ចាក ឡាច់ ទ្រង ម៉ាត់ កាំឡាំង ទិណោះ ប្រ គី អន់ ពូ ព្យម ខាក់។ ពូ ប៉ានេ ប្រ្រះ បិកកាតយ័ ទីប កាប ផា «យើយ! អូ យើយ ប័ប័ ដៃ អាញ សារ អីញ អំវិញ នៃវ អា»។

សារ មូត ផាវ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សីះ អី

១៣ យីស៊ូ ឡាច់ ចាចាក រហាង តាំងលេវ៉ា ណារូ ណោះ កា ទី កាំឡាំង អៀង ពីះ ប៉ាត់ ចារ អីវ។ អីវ កា វះ អន់តត់ ប៉ាតោ កា ពូ។

១៤ អីវ កា ឡាច់ ប៊ែត ឡីង ណោះ ផាឌី ប័ប័ លេវី គនវ គី អាស ផាយ អ៊ែ ហះ ចារ ពូ អ្សក់ វ៉ាបៃ។ យីស៊ូ កាប លូ អីវ ផា «ចុ ឡាំ ព្យម អាញ»។ ណោះ អីវ កា អ្សវ ចាក ព្យម យីស៊ូ ឡូត។

១៥ កេះ ណោះ យី ស៊ូ ឡាំ សា សាណា ប៉ា ត់ ហី លេ វី ណោះ ទី ប៉ាណូស អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូវ ពីះ សា អន់ខូ លូ អីវ លូ សីះ អីវ ដេល ខង ទី ប៉ាណូស នៃវ អា អៀង ដូវ ចាក ព្យម យីស៊ូ។

១៦ មូត ណោយូ បាំងហៀន ចាបាប បែង ផាវ៉ាស៊ី ប័ប័ យីស៊ូ សា អន់ខូ លូ មូត អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីណោះ អន់ខែ កា អំបញ្ច លូ មូត សីះ អីវ ផា «ញ៉ា ត្រត់ យីស៊ូ សា អន់ខូ លូ ប៉ាណូ ស អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡុត ?»

១៧ យីស៊ូ កាតាំង អន់ខែ កាប នីណោះ អីវ តើល ពូ ផា «ប៉ាណូស ដាក់ ឡាកោ បាំងឡៃ អីវ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង បក់ អីត ពូ តងកាន ម៉ូអ្សា។ អាញ អូ ត្រត់ ដីវ ណាំង ប៉ាណូស

ដាក់ អុះ យី ជីវ ណាំង ជៀក ម្នុត អូ ដាក់ ភៀ អន់ អន់ខែ បិទ ពែង ពុត ពៀក»។

១៨ ផះ ណោះ សីះ វគី យូហាន លូ ម្នុត ផាវ៉ាស៊ី អន់ខែ កំ អូ សា សាណា។ ពូ ពីះ អំបញ្ច យីស៊ូ ផា «ញ៉ា ត្រុត់ សីះ យូហាន លូ សីះ ម្នុត ផាវ៉ាស៊ី អន់ខែ កំ អូ សា សាណា ញ៉ា ត្រុត់ សីះ អិស អូ កំ?»

១៩ យីស៊ូ តើល អន់ខែ ផា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ គូប ចាង់ អើ ចឹង អូ កំ? ផះ ក្លោ អ្នែ អន់ខូ អន់ខែ អូ កំ អុះ។

២០ ហះ កា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រុប អ្យក់ ឡាច ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។†

២១ អូ ទី ប៉ាណូស ពៀ អ្យក់ កាណាត់ ណាវ ជឹង ក្លោប អាវ រោះ អុះ។ ផា ប្រឹគី នីណោះ កាណាត់ ណាវ ណោះ ចឹង កាប្រិញ ប្រឹគី អន់ កា អាវ តាហើក ហើង យីប។

២២ អូ ទី បក់ ពៀ អ្យក់ តាពៃ ប្លែ អង់កាច បើ ងំ ចែក ពីង ស្រោ អង់ការ សាន់ដាប់ អុះ។ ផា ប្រឹគី នីណោះ តាពៃ ប្លែ អង់កាច ណោះ ចឹង ប្រឹគី អន់ ស្រោ សាន់ដាប់ តាវ៉ាយ ណោះ អើ ចឹង តាប្រិស តាពៃ កា សីត ទី ស្រោ អង់ការ កា ខូថ វ៉ាយ ដេល។ ផា តាពៃ បើ តាន់ ងំ ពូ ចែក ពីង ស្រោ អង់ការ ណាវ ដេល»។‡

២៣ ត្រុត់ ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក តាត់ ទ្រង អន់ តិគី មីវ សីះ អើ ចាក អន់ដើវ ហ្រិច សា ពៀ សាឡី អន់ដើវ។

† ២:២០ ២:២០ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡាកោ អើទៅ ផះ អើ អ្នែ រីស ប្រឹគី អន់ សីះ អើ ហោក វ៉ត់ ហះកា ប៉ាត់ ពូ រុប ប៉ាន់តៅ អើ ទៀ ណោះ អន់ខែ ចឹង អុក ពុត ទីប កំ អូ សា សាណា។ ‡ ២:២២ ២:២២ អើ កាប ប៉ាន់ដីប បិច ផា អើ អន់ សាវ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រុត់ ក្រាន់ កា ប៉ាយ៉ាមី សាវ សាន់ដាប់ អុះ។

២៤ ម្នួត ជាវ៉ាស៊ី កាប កា យីស៊ូ ជា «ហែ សីះ អីស ណោះ ញ៉ា ត្រគ់ អន់ខែ ប្រគី ង៉ារ កាច់ ពៀ ពីង ង៉ារ វ៉ាឡូវ នីអៀ ឡុត ? ចា បាប់ អូ អន់ ប្រគី ង៉ារ នែវ អា ពីង ង៉ារ វ៉ាឡូវ អុះ S»។

២៥ យីស៊ូ តើល ជា «អន់ដីស ទិឌូ អូ ទី អាន ប សាវ សាដាច់ ង៉ារីត លូ គូប អើ ប្រគី ផះ អន់ខែ ឡាយុត តងកាន កាណាគី សា ណោះ ពៃ ?

២៦ ផះ រ៉ាងហាវ វគី អាប៊ីយ៉ាថា ប្រគី ម៉ែត ក្រាគ់ រ៉ាម៉ះ ប្រ្រៈ ផះ ណោះ សាដាច់ ង៉ារីត ម៉ុត កាណាង ចារ រ៉ាម៉ះ ប្រ្រៈ អ្សក់ សា ណុំ ប៉ាង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្រៈ លូ ជែក អន់ កា គូប អើ អន់ដា ដេល *។ តាម ចាបាប់ ទី ដឹង ក្រាគ់ រ៉ាម៉ះ ប្រ្រៈ ខិន សា ណុំ ប៉ាង ណោះ»។

២៧ កេះណោះ យីស៊ូ រះ កា ម្នួត ជាវ៉ាស៊ី ជា «ប្រ្រៈ បិកកា តយី ប៉ាងកើត ង៉ារ វ៉ាឡូវ ភៀ អន់ កា ប៉ាណូស អូ ត្រគ់ ប៉ាង កើត ប៉ាណូស ភៀ អន់ កា ង៉ារ វ៉ាឡូវ អុះ។

២៨ ទីល នីណោះ ប៉ាណូស អាញ ឡាក់ តាំងឡា ង៉ារ វ៉ាឡូវ ដេល»។

៣

១ យីស៊ូ ចាក ម៉ុត ពីង រ៉ាង ម៉ោញ ទង ណាវ ទី ប៉ាណូស ម៉ោញ ដូវ ក្រិវ តី ម៉ោញ ប៊ែង អ្នែ ហះ ណោះ។

S ២:២៤ ២:២៤ តាម ចាបាប់ ប្រ្រៈ ប្រគី ង៉ារ ដឹង ត្រា ង៉ារ ត្រគ់ វ៉ាឡូវ ម៉ោញ ង៉ារ ហះកា ម្នួត ជាវ៉ាស៊ី អន់ខែ ផែម ចាបាប់ អន់ខែ ណាវ ជា អន់ខែ បំបំ ពូ ហ្រិច សា ពៀ ពីង ង៉ារ វ៉ាឡូវ អន់ខែ ជា យច ចាបាប់ ហង ឡាក់ កា ប្រគី ង៉ារ ដេល។

* ២:២៦ ២:២៦ ផះ ណោះ ប្រ្រៈ អូ អីក កា សាដាច់ ង៉ារីត អុះ ទីល នីណោះ ម្នួត ជាវ៉ាស៊ី អូ ត្រគ់ អីក កា សីះ យីស៊ូ ដេល។ បំរហែ ១ សំយុអីល ២១:១-៦។

២ ពូ ចាំ ហៃ យីស៊ូ អ្នក ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រីវ តី ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សាវ កាប កា អើវ។

៣ យីស៊ូ កាប លូ ប៉ាណូស ក្រីវ តី ណោះ ជា «អ្សវ អន់តាវ អ្នក ហៃ ហះ អន់តិគី ពូ អា»។

៤ កេះណោះ យីស៊ូ អំប៉ញ់ លូ អន់ខៃ ជា «ដាវ វ៉ាឡូវ ចាបាប់ អន់ ប្រ័គី ងារ ដាត់ ញ៉ា ប្រ័គី ងារ អូ ដាត់? ត្រត់ តង់ ប៉ាណូស អន់ វីស ញ៉ា ត្រត់ ប៉ាន់តោ អ្នកត?» ហះកា អន់ខៃ អ្នក វ៉ាដាប់ ទី ខ្នុរ។

៥ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អ្នក ជុំ អើ ទីប អុក ពុត បិច អីក កា អន់ខៃ កាង កល់ តាឡាមី។ យីស៊ូ កាប លូ ប៉ាណូស ក្រីវ តី ណោះ ជា «ហាក់ ឡាង ហៃ តី!» ប៉ាណូស ណោះ កា ឡាង តាទីច ផាឌី តី អើ ណោះ កា ដាត់ តែល ទៅ ណាវ។

៦ មុត ផាវ៉ាស៊ី ចាក ឡាច់ ឡឹង រោង ឡាំ ពីកសា គូប លូ មុត កាំ ឡាំង សាដាច់ ហេរត ឡុត ភៀ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នកត យី ស៊ូ។

សាវ កាំឡាំង អៀង ចាក ពូយ យីស៊ូ

៧ ឡែង ឡឹង ណោះ យីស៊ូ ចាក ឡាំ ប៉ាត់ តាំងលេវ កាលីឡេ លូ សីះ អើវ។ ទី កាំឡាំង អៀង ឡឹង ខេត កាលីឡេ ឡាំ ពូយ អើ លូ ទី ប៉ាណូស ពីះ ឡឹង ខេត យូដា

៨ មៀង យេរូសាឡឹម ខេត អ៊ីឌុមេ មុត អ្នក តែង ដាវ ឡាច់ ទៀក ទ្រង យដាន់ លូ មុត បក់ អ្នក ជុំ មៀង ទីរ៉ុះ លូ មៀង ស៊ី ដូន។ កាំឡាំង អៀង អា ចាក ពូយ យីស៊ូ ញាន ពូ កាតាំង លេវ ឡឹង សាវ ដាត់ អើ ប្រ័គី ទីណោះ ណោះ។

៩ យីស៊ូ ប្រើ សីរៈ អើ ទ្រៀម ទូក ម៉ោញ អន់ កា អើ អ្សត ផែត ទី ប៉ាណូស អៀង ពីរ គ្លម អើ

១០ ខង ទី ប៉ាណូស អីត ព្យ អៀង ប៉ាពែរ ម៉ុត ក្យាម អើ ភៀ ទី សា ប៉ាក់ អើ ខង យីស៊ូ ទី តាក់ អន់ ដាក់ ប៉ាណូស អន់ ដាក់ ប្រ្រាល់ អៀង ដូវ។

១១ ផៈ ម្លត ប្រ្រៈ ប៊ីត ប៊ីប យីស៊ូ អន់ខែ កាដាប សាំប្រៈ អើ ទីប កាប ឡុង ផា «អីស ឡាក់ គន ប្រ្រៈ ប៊ីកកាតយ័»។

១២ ហៈកា យីស៊ូ កាប ប៉ាំងអ្សត អន់ខែ កាខាក់ ភៀ ជែ អន់ ម្លត ប្រ្រៈ ប៊ីត រៈ អន់ ព្យ អន់ហ្គាល់ អើ។

១៣ កេះណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម។ អើ អើ ហារ បក់ ចំ ឡាក់ អើ ប៉ាញី ពុត រឺស អ្សក់ អន់ខែ កា ឡាក់ ប៉ាក់ ចារ អើ។

១៤ អើ រឺស អ្សក់ សីរៈ ១២ ដូវ ឡាក់ អើ អន់ សិច ផា ម្លត រៈ ប៉ាតាង អើ ភៀ អ្នែ អន់ខ្ម លូ អើ ម៉ាក់ ចឹង ប្រើ អន់ខែ ចាក រៈ សារ ដាក់ ម៉ះ ប្រ្រៈ

១៥ ទីប អន់ អន់ខែ ទី អំរ៉ាញ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ប្រ្រៈ រឺត ដេល។

១៦ យីស៊ូ រឺស អ្សក់ អន់ខែ ១២ ដូវ ណោះ ទី ស៊ីម៉ូន អើ រឺ សិច អើ ផា «ពេត្រុះ»

១៧ យ៉ាកុប គន រគី សេបេដេ លូ យូហាន អុះ យ៉ាកុប យីស៊ូ រឺ សិច អន់ខែ អើ ផា «បោនអីកេ» ព្រៃ ផា «ប៉ាណូស ទី ពុត សាង់ ប៉ុប តេះតរ»

១៨ អន់ត្រេ ភីលីប បាថូលូមេ ម៉ាថាយ ថូម៉ះ យ៉ាកុប

គន វគី អាណផាយ ថាដេ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ *

១៩ លូ យូដៈ អ៊ីសាការីយ៉ុត ប៉ាត់ អន់តីត អែរី ប្រើគី អូ ត្រង់ កា យីស៊ី។

សារ យីស៊ី វះ សារ ប៉ាន់ដីប ឡើង ប្រើ៖ ប៊ីត សាតាំង

២០ អន់តីត ឡើង ណោះ យីស៊ី សីត ទីល ប៉ាត់ ហី ទី កាំឡាំង អៀង ពី៖ ណារ៉ូ ប្រើគី អន់ កា យីស៊ី លូ សី៖ អែរី អូ ហារ សា សាណា។

២១ ផៈ មូត ហី ក្រាន យីស៊ី កាតាំង លោ ឡើង សារ អា អន់ខែ ចាក ណាំង យីស៊ី ភៀ រ៉ុប អ្យក់ សីត ខង អន់ខែ សាម៉គី កា យីស៊ី កើត ដំល់ អូ ហ្លង់ កេះ។

២២ ម៉ោញ ណារ៉ូ មូត ណែយូ បាំងហៀន ចាបាប់ ឡាក់ ពី៖ ឡើង មៀង យេរូសាឡឹម កាប ផា «ប៉ាណូស អា ទី បេលសេប៊ូល † ឡាក់ សាដាច់ ប្រើ៖ ប៊ីត ម៉ុត អែរី ពីង ឡាកោ អែរី បះ អែរី អូ ទ្រុះ ឡាច់ ប្រើ៖ ប៊ីត នីអៀ ខង សាដាច់ ប្រើ៖ ប៊ីត អន់ អំរ៉ាញ កា អែរី»។

២៣ យីស៊ី អែរី ពូ ពី៖ ប៉ាត់ ចារ អែរី កេះណោះ អែរី កាប ប៉ាន់ដីប ផា «នីចម៍ ប្រើ៖ ប៊ីត សាតាំង អូ ទ្រុះ ឡាច់ សាតាំង ទៅ ប ?

២៤ ផា ប៉ាសុន ប៉ាថេត ចំ តាប៉ុញ គូប សោប ប៉ាថេត ណោះ ចឹង ក្លះ វ៉ាយ តាប្រើ៖ តាប្រើ៖ ហង។

២៥ ផា ខាប់ខ្ល ចំ តាប៉ុញ គូប សោប ខាប់ខ្ល ណោះ ចឹង ក្លះ ក្លាយ វ៉ាយ គូប ហង។

* ៣:១៨ ៣:១៨ ក្រុំ ប៉ាត់តារ៉ាត់ ពូ អែរី ផា ក្រុំ កាណាន ដេល យី មូត បិច កា សុនសាត អ៊ីស្រាអែល ប្រើគី ប៉ាត់តារ៉ាត់ ភៀ អន់ វ៉ាវ៉ាច់ ឡើង តី សុនសាត រ៉ុម។ † ៣:២២ ៣:២២ បេលសេប៊ូល យី ម៉ែត ប្រើ៖ ប៊ីត សិច សាតាំង ណោះ ហង។

២៦ ផាសាតាំង តាប៉ុញ អីក កាឡាកោ ទៅ អែ ចឹង អែ អូ កើត អុះ យី អែ វាយ រ៉ុង ហង។

២៧ អូ ទី បក់ ពៀ ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូ ស កេង † អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស អែ ទី។

២៨ អាញ រះ តាទីច កា អន់ដីស ផា ប៉ាណូស ចំ ប្រ័តី សារ យច លើ កាប ផាម៉ាត ប្រ័ះ អែ ចឹង អូ អ្យក់ យ៉ូ អុះ។

២៩ ហះកា បក់ ចំ កាប ផាម៉ាត កា ប៉ាង៉ាត ប៉ាលីង ប្រ័ះ ឡាក់ ដាក់ កាខាក់ អែ អូ អ្នាត ដោះ អុះ យី ប្រ័ះ ចឹង អ្យក់ យ៉ូ សារ យច មះ អែ លើយ ទីល ប៉ាង៉ាត»។

៣០ យីស៊ូ កាប នីណោះ ញុន ពូ ផា ទី ប្រ័ះ ប៊ីត ម៉ុត អែ ពីង ឡាកោ អែ។

៣១ ផះ ណោះ មើត លូ អុះ ៗ យីស៊ូ ទីល ពីះ អែ តែង ឡឹង ហី អន់ខែ ប្រើ ពូ ម៉ុត រះ កា យីស៊ូ។

៣២ ម្នុត អែ ជុំ យីស៊ូ បក់ សាំយ៉ាំង អែ ប៉ាំងហៀន ណោះ អន់ខែ រះ កា អែ ផា «ហៃ តោ មើត លូ អុះ អីស ពីះ ណាំង អីស អន់ ខែ អែ កូម តែង ឡឹង»។

៣៣ យីស៊ូ តើល ផា «ពៀ មើត អាញ ? ពៀ អុះ អាញ ?»

៣៤ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស បក់ អែ ជុំ អែ លូ កាប ផា «កាំឡាំង ទី អា ហង មើត លូ អុះ អាញ។

៣៥ បក់ ចំ ប្រ័តី ពួយ ប្រ័ះ ប៊ីកកាតយ័ ម្នុត ណោះ ហង មើត អាញ លូ អុះ កាម៉ាក់ អុះ អង់កាន់ មះ អាញ»។

† ៣:២៧ ៣:២៧ ប៉ាណូស កេង ណោះ យី ប្រ័ះ ប៊ីត សាតាំង។

៤

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដឹប អន់ទៀតៗ

១ យីស៊ូ ប៉ាន់ហៀន ពូ រហាង ទៀក តាំងលេវ៉ា ណារ៉ូ។ ទី កាំ ឡាំង អៀង វ៉ាដុំ វ៉ាដៃ ពីរ ម្លៃ ជុំ អើ។ ណោះ អើ កា អ្សរ ដីរ ម្លៃ ពីង ទូក ឡាច់ ឡឹង ហាង បើត កាប៉ាច់ ម្លត កាំឡាំង អន់ខៃ ម្លៃ រហាង ពីង គោក។

២ យីស៊ូ កាប ប៉ាន់ដឹប សារ អៀង ប៉ាន់ហៀន អន់ខៃ។ អើ ប៉ាន់ហៀន ពូ ផា

៣ «ហាក់ សាំឃាំង! ទី កាម៉ាក់ ម៉ោញ ដូរ ចាក ឡាំ ថី តិល ពៀ។

៤ ផះ អើ ថី តិល ពៀ អន់ដា ឡិ ពីង ទ្រង សៃម ចោះ ទី។

៥ តិល អន់ដា ឡិ ពីង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កា ពុល។ តិល ពៀ ណោះ ហ៊ិន ឡាម៉ក់ ខាក់ ខង តេះ ឡាតាំង

៦ ហះកា ទីល ដាវតុ ឡាំងគត អើ កា ឡាយ៉ោ ក្រោះ ខង វ៉ា យ៉ះ អើ តោត អូ ជ្រុ។

៧ តិល អន់ដា ណារ៉ូ ឡិ ពីង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហ៊ិន សាលៀ កាត្រាប រិត អើ ប្រ័តី អន់ អើ អូ អូ ប្លៃ ប៉ាការ អុះ។

៨ ហះកា ទី តិល អន់ដា ណារ៉ូ អើ ឡិ ពីង ចារ តេះ ដាក់។ តិល ណោះ កា ហ៊ិន ហារ ប៉ាន់កើត ប្លៃ ប៉ាការ។ តិល អន់ដា ម៉ោញ ឡាច់ ៣០ ម៉ោញ ឡាច់ ៦០ ម៉ោញ ឡាច់ ១០០»។

៩ តេះណោះ យីស៊ូ កាប ផា «ពៀ កាតាំង សារ អា អ្សក់ យីត ចាជ្រុប ពិ!»។

១០ អន់តីត ឡើង ណោះ ផះ កាំឡាំង អៀង អូ ទី អ៊ែ អន់ខូ លូ អ៊ែ ណោះ មូត សីះ ១២ ដួវ លូ មូត អន់ទៀត អន់ដា អ៊ែ លូ អ៊ែ អន់ខែ អំបញ្ច ឡើង សារ អ៊ែ កាប ប៉ាន់ដីប ណោះ។

១១ យីស៊ូ រះ កា អន់ខែ ផា «អាញ ចឹង រះ អន់ អន់ដីស ហ្លួង សារ អោន សាគីម ឡើង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា ហះកា ពូ អន់ទៀត ពូ កាតាំង ដឹង សារ ប៉ារ៉ាម ដោច

១២ ម៉ាត់ អន់ខែ ហៃ បីបី ហះកា អូ អន់ហ្គាល់ យីះ អន់ខែ កា តាំង ហះកា អូ ហ្លួង អូត ផែត អន់ខែ រីល ណាំង ប្រ្រឹះ ណោះ អ៊ែ អូ អ្យក់ យ៉ូ អន់ខែ *»។

១៣ កេះណោះ យីស៊ូ កាប «ផា អន់ដីស អូ ហ្លួង សារ ប៉ាន់ដីប អា នីចម អន់ដីស ចឹង ហ្លួង សារ ប៉ាន់ដីប អន់ទៀតៗ ណារូ?

១៤ ប៉ាណូស ចី តីល ពៀ ឡាក់ ប៉ាណូស រះ ប៉ានីរ ប្រ្រឹះ។

១៥ ប៉ាណូស អន់ដា ពៀប ឡាក់ កា តីល ឡិ ពីង ទ្រង ផះ អន់ ខែ កាតាំង ពូ រះ ប៉ានីរ ប្រ្រឹះ ណោះ ប្រ្រឹះ បីត សាតាំង កា រ៉ាត អ្យក់ ឡាច ប៉ានីរ ប្រ្រឹះ ណោះ ឡើង អន់ខែ ឡូត។

១៦ ប៉ាណូស អន់ដា ឡាក់ កា តីល ឡិ ពីង ចារ តេះ អំហ្គោ កា និះទៅ ដេល។ សាត់ កាតាំង ប៉ានីរ ប្រ្រឹះ អន់ខែ កា ហោក សៀ ឡូត។

១៧ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រឹះ ម៉ុត កាណុង ពុត អន់ ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ថុក ញ៉ាក កើត ពីះ លើ ទី ពូ អន់ទៀត អូ ណីស ញុន កា ប៉ានីរ ប្រ្រឹះ ណោះ អន់ខែ កា អ្នាត សៀ ឡូត។

* ៤:១២ ៤:១២ បំហៃ អេសាយ ៦:៩-១០។

១៨ ប៉ាណូស អន់ដា ឡាក់ កា តិល ឡិ ពីង ចារ សាលៀ។ អន់ ខៃ កាតាំង ប៉ានីរ ប្រ្រឹះ ដេល

១៩ ហះកា អន់ខៃ រីនរ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខៃ ហោក ដឹង កា រ៉ាស អំប៉ាស លូ បិច កា កាណាគី អន់ទៀតៗ ណារ្ណ។ សារ ទិណោះ ប្រឹគី អូ អន់ ប៉ានីរ ប្រ្រឹះ កើត ប្លែ ប៉ាការ អុះ។

២០ ហះកា ទី ប៉ាណូស អន់ដា ណារ្ណ ឡាក់ កា តិល ឡិ ពីង ចារ តេះ ដាក់។ អន់ខៃ កាតាំង ប៉ានីរ ប្រ្រឹះ ណោះ កាសៀ។ អន់ ខៃ ប៉ាំងកើត ប្លែ ប៉ាការ បក់ អន់ដា ម៉ោញ កើត ៣០ បក់ អន់ដា ម៉ោញ កើត ៦០ បក់ អន់ដា ណារ្ណ ម៉ោញ កើត ១០០»។

២១ កេះណោះ អើ ផា «អូ ទី ពៀ សុះ តាកៀង អ្សក់ វែវ កាត្រោ ប លើ ចែក អន់តេះ ត្រេ អុះ។ យី ពូ សុះ ចែក ពីង ចារ តាកៀង ទៅ។

២២ ត្រីប សារ អោន ភៀ រះ អន់ ពូ ហ្លង់ ត្រីប សារ សាតឹម ភៀ ឡាង តាំបាង អន់ ពូ ប៉ប៉។

២៣ ពៀ កាតាំង សារ អា អ្សក់ យីត ចាជ្រែប ពិ»។

២៤ កេះណោះ យីស៊ូ កាប ណារ្ណ ផា «អន់ដីស ត្រគ់ ឡា រាំង ឡឹង សារ អន់ដីស សាំយ៉ាំង អា កាខាក់។ អន់ដីស រ៉ាល់ ប៉ុប ចំ អន់ដីស ចឹង ទី ប៉ុប ណោះ ដេល លើ លីះ ឡឹង ណោះ សាំ។

២៥ ប៉ាណូស ចំ ទី កេះ ចឹង អន់ ផែម ណារ្ណ ហះកា ប៉ាណូស ចំ អូ ទី ចឹង ត្រគ់ អ្សក់ ឡាច កាណាគី ញ៉ា ឡាក់ អើ ទី បិត បើត ណោះ»។

២៦ យីស៊ូ កាប ណារ្ណ ផា «សារ រាំងហៃ រាំងខ្សា ម៉ះ ប្រ្រឹះ បិក កាតយ័ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូវ ចី តិល ពៀ ពីង តេះ

អើយ។

២៧ យ្វះ អើយ តែប លើ អ្សវ យ្វះ ម៉ាំង លើ តារ កាតាម កា តីល ណោះ ប៉ាទុះ ម៉ាត់ ចាត់ ឡាំងគត ដេល។ អើ អូ អូ អន់តត់ តីល ណោះ អើ ប៉ាទុះ ម៉ាត់ ចាត់ ឡាំងគត នីចម៍ អុះ

២៨ ខង តេះ តាត់ អង់ហ៊ិន តីល ណោះ អើ ទៅ។ សាត់ ប៉ាន់ ជា ចាត់ ឡាំងគត អន់តីក ឡឹង ណោះ ចាត់ អង់កោហ ប្លោហ ប៉ាយក៍ ទី ប្លើ។

២៩ ទីល ទុំ កេះ ពូ អ្សក់ កាន់ខៀវ ច្រូត់ ឡូត ខង ទីល ចុន ច្រូត់ កេះ»។

៣០ យីស្វិ កាប ណារូ ផា «សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ ប្រ្លឹះ បិក កាតយ៍ ពៀប ឡាក់ កា កាណាត៍ ញ៉ា ? ពិន ចឹង អ្សក់ កាណាត៍ ញ៉ា ចឹង ប៉ាន់ដីប អន់ ត្រត់ ?

៣១ សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ ប្រ្លឹះ បិកកាតយ៍ ពៀប ឡាក់ កា តីល រ៉ាហ៊ីញ ម៉ោញ នែវ។ ផះ ពូ តប់ តីល ណោះ ពឹង តេះ អើ រ៉ាហ៊ីញ ឡឹង ពូ។

៣២ ទីល ពូ តប់ កេះ តីល ណោះ កា ហ៊ិន ហារ តីស លីះ ឡឹង តើម សាណា អន់ទៀតៗ ទី ហ្សា ទី តាំងកង់ ទី កី ឡាអត់ មូត សែម ពីះ ប្រ្រឹក៍ សំបួរ រ៉ាឡូវ អៃ»។

៣៣ យីស្វិ រ៉ះ ប៉ានីរ ប្រ្លឹះ អន់ ពូ សាំយ៉ាំង អើ ខុ កាប ប៉ាន់ ដីប នីអៀ ហង តាម ពូ ហ្លង់ ពូ ទៅ។

៣៤ រ៉ប់ យីស្វិ រ៉ះ ប៉ានីរ ប្រ្លឹះ អន់ ពូ សាំយ៉ាំង អើ កាប ប៉ាន់ ដីប លើយ ហះកា ប៉ាត់ អើ ឡាច់ ឡឹង កាំឡាំង អៀង អៃ ដឹង មូត សីះ អើ ណោះ អើ រ៉ះ តាត់ អង់ហ្លង់ សារ ទិណោះ អន់ សីះ អើ ហ្លង់។

សារ យីស៊ូ ប្រឹក្ចី អន់ ស្វាស បី ខ្យាល

៣៥ ដាច ដាវ ណោះ ទៅ យីស៊ូ រះ កា ម្ចត សីះ ជា «ពិ ពិន យួង ឡាំ ប៉ាត់ ហាង តោ»។

៣៦ ម្ចត សីះ កា ចាក ឡាច់ ឡឹង កាំឡាំង អៀង ជីវ ជិះ ទូក អន់ ខ្ព លូ យីស៊ូ ឡាក់ អ្នែ ពឹង ទូក ណោះ។ ទី ទូក អន់ ទៀត អន់ ជា ឡាំ អន់ ខ្ព ដេល។

៣៧ ផាឌី ប្លែង បី ខ្យាល វាល ពុត បី ទៀក វាំង ក្លាច ម៉ុត កាណុង ទូក បើត ចឹង ប៉ាញ៉ា។

៣៨ កាប៉ាច់ យីស៊ូ តែប ខើយុត អន់ ហើយ ហ្លាក់ អ្នែ ប៉ាត់ កា សៃ ទូក។ ម្ចត សីះ ពិះ រោ អ៊ែ ជា «ណោយូ ពិន តោ កិញ អៀ ហាង! ញ៉ា អីស អុ យីត ប?»

៣៩ យីស៊ូ អ្សវ អន់ តាវ កេះណោះ ទីប ខ្យាល លូ ទៀក ជា «ស្វាស ឡុត ពិ!» ផះ ណោះ ស្វាស ខ្យាល ប្រាំង ខឹង អង់កក់ ទៀក ដាក់ ចិរ តែល ទៅ។

៤០ កេះណោះ យីស៊ូ កាប កា អន់ ខៃ ជា «ញ៉ា ត្រត់ អន់ ដីស អ្ស ត តាឡាម ឆីអៀ? អន់ ដីស បើ សៀ ប?»

៤១ អន់ ខៃ អ្សត អ្សវ ម៉ោញ កាប លូ ម៉ោញ ជា «ប៉ាណូស នែវ ចំ អា បះ ខ្យាល លូ ទៀក វ៉ាប់ អ៊ែ ឆីអៀ?»។

៥

សារ យីស៊ូ តាំងហ្សិត ប្រឹះ បីត ឡាច់ ឡឹង ប៉ាណូស

១ យីស៊ូ លូ សីះ អ៊ែ យួង ទីល ហាង តោ ម៉ុត កាណុង ព្រី សុន សាត កេវ៉ាស៊ីន។

២ ផ្ទះ យីស៊ូ អ្សវ ឡាច់ ឡើង ទូក ជាឌី កា ទី កាម៉ាក់ ប្រ្រឹះ ប្រើ គី ម៉ោញ ដូរ ចាក ឡាច់ ឡើង ចារ ពូ តប់ ប៉ាទ្រូ ពីរ ប៉ាក់ ចារ អើ ឡូត។

៣ ប៉ាណូស អា អ្នែ រចារ ពូ តប់ ប៉ាទ្រូ អូ ទី ពៀ ចឹង ដាម កត់ អើ អុះ យី្រឹះ ពូ កត់ អើ លូ ច្រាល់ កា អូ ទួម អុះ។

៤ ពូ តាឡាប័ ចែក ល្លះ លូ កត់ លូ ច្រាល់ អៀង ទង កេះ ហះ កា អើ វ៉ាក ល្លះ សាន់ដូះ ច្រាល់។ អូ ទី បក់ ពៀ ដាម អើ អុះ។

៥ អើ ចាក អ្នែ រជុង ប៉ានីម ចារ ពូ តប់ ប៉ាទ្រូ រប់ ម៉ាំង រប់ ដាវ ស៊ូ អ្នែ ឡុង លូ អ្សក់ អំហ្គោ ទ្រូស ឡាកោ អើ ទៅ។

៦ ផ្ទះ អើ បំបំ យីស៊ូ ឡើង ចាំងហាយុត អើ សាតាក់ ឡាំ ជន តាកុល ឡោម សាំប្រឹះ យីស៊ូ។

៧ អើ ស្រែក ម៉ែៗ ខាក់ ជា «អី យីស៊ូ គន ប្រ្រឹះ តីស ហ្និត ឡើង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ បំរ ឡោម អីស ហះ ម៉ាត់ ប្រ្រឹះ បិកកាតយី ដៃ ប្រឹក បាប អាញ»។

៨ ប្រ្រឹះ បឹត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត អើ ជា «ប្រ្រឹះ បឹត ឡាច់ ឡើង ប៉ាណូស អា ពិ»។

៩ កេះណោះ យីស៊ូ អំបញ្ច លូ ប្រ្រឹះ បឹត ណោះ ជា «ពៀ សិច អីស?» ប្រ្រឹះ បឹត រះ ជា «ញីន សិច តាបល់ តាហាន ខង ញីន ទី គូប អៀង ដូរ»។

១០ ប្រ្រឹះ បឹត ឡោម ឡា យីស៊ូ ខាក់ អ្សត កា អើ ទ្រុះ ឡាច់ អន់ខែ ឡើង ចារ ណោះ។

១១ ក្សាម រណោះ ទី សាតែ អៀង ម៉ោញ តាបល់ ផ្ទះ អ្នែ ណាំង សា រជុង ប៉ានីម។

១២ ម្ចាស់ ប្រើ ប៊ីត ឡោម យីស៊ូ ជា «ប៉រ អន់ ញីន ម៉ុត ពីង សា តៃ តោ ឡុក»។

១៣ យីស៊ូ កា ភម អន់។ ម្ចាស់ ប្រើ ប៊ីត កា ឡាច់ ឡឹង កាម៉ា កំ ណោះ ម៉ុត ពីង សាតៃ។ តាប៉ល់ សាតៃ អៀង យី អើ ២០០០ កល់ សាតាក់ ជីរ ច្រាំង ត្រួត ឡី ពីង ទៀក តាំងលេវ ឡុង ទៀក តោ ទី។

១៤ ម្ចាស់ រង សាតៃ សាតាក់ សីត រ៉ះ លូ ម្ចាស់ កាំឡាំង អ្វី ប៉ាក់ មៀង លូ ម្ចាស់ កាំឡាំង បក់ អ្វី ប៉ាក់ ស្រុក តេះ។ កាំឡាំង ប៉ាណាំ គូប ចាក ឡាំ ហៃ សារ ណោះ។

១៥ ទីល ប៉ាក់ ចារ យីស៊ូ អន់ខែ ប៉ប័ ប៉ាណូស បក់ ប្រើ ប៊ីត តា ប៉ល់ តាហាន ម៉ុត។ អើ អង់អ្វី ហះ ណោះ ដាក់ ហ្លួង កេះ កា សីប ពៀត ខោ អារ ដេល។ សារ ណោះ ប្រើ អន់ ពូ អ្សក កា យីស៊ូ។

១៦ ម្ចាស់ បក់ ប៉ប័ សារ ណោះ ម៉ាត់ តាំងឡា កា រ៉ះ តូ កា ពូ ឡឹង សារ កាម៉ា ប្រើ ប្រើ លូ សារ សាតៃ ណោះ ដេល។

១៧ កេះណោះ ពូ ឡោម ឡា យីស៊ូ ប្រើ ចាក ឡាច់ ឡឹង ចារ ពូ ណោះ។

១៨ ផ្ទះ យីស៊ូ ចាក ជីរ ជិះ ទូក កាម៉ា បក់ ប្រើ ប្រើ ពែ ប៉រ ពួយ អ្វី អន់ខូ លូ អើ ដេល។

១៩ ហះកា យីស៊ូ អូ ភម អន់ អើ ពួយ អុះ។ អើ រ៉ះ កា កាម៉ា កំ ណោះ ជា «ចាក សីត ប៉ាក់ ហី អីស ពិ! សីត អ្វី លូ ខាប់ខូ អីស ម៉ាត់ រ៉ះ សារ ប្រើ ប៊ីតកាតយ័ តាប៉ាប តាប៉ុន កា អីស លូ សារ អើ តង់ តាក់ អន់ដាក់ អីស អា»។

២០ កាម៉ា កំ ណោះ កា ចាក ឡាច់ រ៉ះ កា កាំឡាំង ខេត ដេកាប៉ូល ឡឹង សារ យីស៊ូ តាក់ អន់ដាក់ អើ។ គ្រីប ដូរ ឡាក់ កាតាំង សារ

អើ រ៉ះ ពូ កា ញម ខាក់។

សារ យីស៊ូ តាក់ អង់រីស សីត គន រតី យ៉ែរ៉ុះ

២១ យីស៊ូ ជិះ ទូក យួង តាំងលេវ៉ា ឡឹង ហាង តោ សីត ប៉ាក់ ហាង អា ណារ៉ុ។ ណោះ ទី តាប៉ល់ កាំឡាំង អៀង ប៉ាតុំ គូប ពីះ ប៉ាក់ ចារ អើ អ៊ែរ ហាង តាំងលេវ៉ា។

២២ ផះ ណោះ ទី ក្រាក់ រ៉ាំងហៃ រោង ម៉ោញ ដូរ សិច យ៉ែរ៉ុះ ពីះ ទីល។ ផះ អើ ប៉ប យីស៊ូ អើ កា ជន តាកុល សាំប៉ះ ហះ ជុង យី ស៊ូ

២៣ កាប ឡោម រ៉ះ កា យីស៊ូ ជា «គន អង់កាន់ អាញ អីត យ៉ិប ខាក់ បើត ចឹង តោ ហង ប័រ អីស ឡាំ សាប៉ាក់ ពីង អើ ណើ ម៉ា ត់ អើ ដាក់ អ៊ែរ រីស»។

២៤ យីស៊ូ កា ឡាំ ពួយ អើ។

ទី តាប៉ល់ កាំឡាំង អៀង ខាក់ ប៉ាពែរ ចាក ពួយ អើ។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូរ អីត ជីរ អញ្ចុ លើយ ទុញ ១២ សាណាំ កេះ។

២៦ ទី មុត ម៉ូអ្សា អៀង ពូ អើ អូ អូ ប្រើគី ដាក់ អុះ ហើង កា អីត ហើង យ៉ិប ។។ អើ ប្រូ រ៉ាស អំប៉ាស ទិ បៀរ៉ះ អ្សក់ ពូ ឡាកោ អើ អូ ទី ប៉ាឡេ អុះ អើ ហើង យ៉ិប ។។

២៧ អង់កាន់ ណោះ កាតាំង លេវ៉ា ពូ រ៉ះ សារ យីស៊ូ អើ កា ឡាំ ប៉ាពែរ មុត ពួយ អន់ខូ លូ កាំឡាំង ដេល មុត សាប៉ាក់ អារ តីស យីស៊ូ ទ្រង អង់កាក់។

២៨ ញន អើ យីត កាណុង ពុត «ជា អាញ ទី សាប៉ាក់ ដឹង អារ អើ ដាក់ ហង អីត អាញ អា»។

២៩ ជាឌី ឡាកោ អើ កា ងត់ ជាម ឡូត អើ កាតាំង ឡាកោ អើ ដាក់ កេះ។

៣០ កេះណោះ យីស៊ូ កា អ៊ូ ឡូត ជា អំរាញ អើ ទី តាត់ អន់ដា គំ ប៉ាណូស។ ណោះ អើ កាលែង ឡាំ បែង កាំឡាំង អំបញ្ច ជា «ព្រឺ សាប៉ាត់ អារ អាញ?»

៣១ ម្នួត សីះ តើល អើ ជា «អីស បំបំ កេះ កាំឡាំង អៀង ចាក ប៉ាពែរ គូប ខាក់ អា ខ ញ៉ា ត្រត់ អីស អំបញ្ច ជា ព្រឺ សាប៉ាត់ អារ អីស នីអៀ?»។

៣២ យីស៊ូ ហៃ ជុំ កាំឡាំង បិច អ៊ូ អន់តត់ ជា ព្រឺ សាប៉ាត់ អើ ណោះ។

៣៣ អង់កាន់ ណោះ អ្សត វ៉ាវើត ខង អើ អ៊ូ អន់តត់ សារ ណោះ កើត ពីង ឡាកោ អើ។ អើ ម៉ុត កាដាប សាប៉ះ ហះ ជុង យីស៊ូ លូ រះ សារ ឡាក់ ទី កើត ពីះ កាណុង ឡាកោ អើ ទីណោះ កា យីស៊ូ។

៣៤ យីស៊ូ កាប លូ អើ ជា «អីស ដាក់ កេះ ញុន កា អីស សៀ។ ចាក ពិ ចាក ដាក់ ប៉ាឡឹង អន់ ដាក់ អីត អីស ណោះ»។

៣៥ ផះ យីស៊ូ អ៊ូ កាប ណោះ ទី ពូ ពីះ ឡឹង ហី យ៉ៃ រុះ រះ ជា «គន អង់កាន់ អីស តៅ កេះ ដៃ អ៊ូ តាត់ អង់ខើក ណែយូ ហង់»។

៣៦ យីស៊ូ អ៊ូ ដីត ឡឹង សារ ពូ រះ ណោះ អុះ។ អើ រះ កា យ៉ៃ រុះ ជា «ដៃ យីត អីស ក្រាន់ កា សៀ ដោច»។

៣៧ យីស៊ូ អ៊ូ អន់ ពូ ឡាំ ពូយ អើ អុះ អើ អន់ ដឹង ពេ ត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប។

៣៨ ទីល ប៉ាត់ ហី យ៉ៃ រុះ ឡាក់ ក្រាក់ រាំង ហៃ រាំង ណោះ យី

ស្វី បឺប័ កាំឡាំង អៀង វ៉ាចក់ វ៉ាចល់ អ្នែ ញ៉ាំ អង់ហ្សាំង ឡុង។

៣៩ យីស្វី ម៉ុត ពីង កាណុង ហី កាប កា ពូ ផា «ញ៉ាំ ត្រត់ អន់ ដីស អ្នែ វ៉ាចក់ វ៉ាចល់ ញ៉ាំ អង់ហ្សាំង នីអៀ សាស្វា អា អ៊ែ អូ តោ អុះ អ៊ែ ក្រានី កា តែប ហ្គាក់ ដោច»។

៤០ ហះកា ពូ កាកីក ប៉ាដើក ប៉ាញ់ចើរ កា យីស្វី។ កេះណោះ អ៊ែ តាំងហ្សិត ឡាច់ ពូ ប៉ាក់ ឡឹង។ អ៊ែ អ្សក់ ដឹង ពី មើត សាស្វា ណោះ លូ សីះ អ៊ែ ប៉ែង ដួវ ម៉ុត ពួយ អ៊ែ ពីង ណុង ចារ សាស្វា អង់កាន់ ណោះ។

៤១-៤២ សាស្វា ណោះ ទី អាញ ១២ សាណាំ កេះ។ យីស្វី រ៉ុប តី អ៊ែ កាប ផា «តាលីថា គូមី!» ព្រៃ ផា «អ្សវ ពិណាង»។ ផាឌី សាស្វា អង់កាន់ ណោះ កា អ្សវ អន់តាវ ចាក ឡុត។ ផះ ណោះ អន់ខែ ញម ខាក់។

៤៣ កេះណោះ យីស្វី រ៉ះ អន់តត់ កា អន់ខែ កាខាក់ អូ អន់ រ៉ះ សារ ណោះ អន់ ពូ អ្ន អន់តត់ អុះ។ អន់តីត ឡឹង ណោះ អ៊ែ ប្រើ អន់ខែ អ្សក់ សាណាំ អន់ កា ណាង ណោះ សា។

៦

សារ យីស្វី សីត ប៉ាក់ ស្រុក ណាសាវែត

១ យីស្វី ចាក ឡាច់ ឡឹង ស្រុក ណោះ សីត ប៉ាក់ ស្រុក តេះ អ៊ែ ទៅ មុត សីះ កា ឡាំ ពួយ អ៊ែ ដេល។

២ ទីល ដាវ វ៉ាឡូវ អ៊ែ ប៉ាំងហៀន ពូ ពីង រោង។ កាំឡាំង អៀង កាតាំង អ៊ែ ប៉ាំងហៀន ណោះ ពូ ញម ខាក់។ ពូ កាប គូប ពូ ផា

«ឡើង ចំ អើ អ្ន សារ ទិ អា ? ញ៉ា ត្រគ់ អើ ហ្សាំង សាឡាច់ នី អៀ ? ញ៉ា ត្រគ់ អើ អ្ន ប្រគី សារ អីញ អំរាញ នែវ អា ?

៣ ញ៉ា ប៉ាណូ ស អា អ្ន ត្រគ់ វ៉ាគីយ ចាំង អ៊ឹង គន ម៉ា វី ប ? អ្ន ត្រគ់ អុះ អើ ប សិច យ៉ាកុប យូសេ យូដា លូ ស៊ីម៉ូន ណោះ ? អុះ អង់កាន់ អើ កា អ្ន កាណាង ស្រុក អន់ខូ លូ ពិន ដេល»។ ណោះ ហង បះ ពូ អ្ន ចែ សៀ អើ។

៤ យីស៊ូ កាប លូ អន់ខែ ជា «ម្ន វ៉ាគីយ ប្រ្រឹះ ទី ដឹង ពីង ហី អើ ទៅ ស្រុក តេះ អើ ទៅ អុះ មី អើ ទៅ ដោច ពូ អ្ន វ៉ាប អ្ន សៀ អើ»។

៥ អ្ន ហះ ណោះ យីស៊ូ អ្ន អ្ន ប្រគី សារ អីញ អំរាញ អៀង អុះ ទី ដឹង សាប៉ាត់ តាត់ អន់ដាត់ ប៉ាណូស អីត ពៀរ ប៉ែង ដូរ។

៦ យីស៊ូ ញម ខាក់ ប៉ប កាំឡាំង ស្រុក អ្ន សៀ តាឡាម៉។ ឡើង ណោះ អើ ចាក ឡាំ បាំងហៀន ប៉ាត់ ស្រុក អន់ទៀតៗ ឡាក់ អ្ន ជុំ រណោះ ណារ៉ុ។

សារ យីស៊ូ ប្រើ សិះ អើ ចាក

៧ កេះណោះ យីស៊ូ អើ ពីះ សិះ ១២ ដូរ ប្រើ អន់ខែ ចាក ពៀរ ដូរ ៗ លូ អន់ អន់ខែ ទី អំរាញ ទ្រុះ ប្រ្រឹះ ប៊ិត ប្រ្រឹះ រ៉ុត ដេល។

៨ អើ អន់តត់ រះ កា អន់ខែ ជា «ដៃ ទ្រុង ឡាំ កាណាត់ ញ៉ា ចឹក ដឹង អ៊ឹង ជ្រៀ បតី ហង ដៃ ទ្រុង ឡាំ សាណា សាណាត កា ទុង លើ លៀន កាក់។

៩ ជិះ ដឹង កឹប ហះកា ដៃ ពៀត អារ ពៀរ តាល់។

១០ ជា អន់ដីស មុត ពីង ហី បក់ ចំ អ្ន អន់ដីស អ្ន ពីង ហី ណោះ ទិល ដាវ អន់ដីស ចាក ឡាច់ ឡើង ស្រុក ណោះ ពិ។

១១ ជា ស្រុក ចំ ពូ អូ ហាប់ អូ កាំបាំង អន់ដីស អន់ដីស ត្រក់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ដុង អន់ដីស ភៀ តាំបាង ជា អន់ដីស អូ ត្រក់ លូ ពូ»។

១២ មូត សីះ កា ចាក ឡាំ អន់តក់ ប៉ាតោ កា ពូ អន់ ប៉ិនពែង ពុត ពៀក។

១៣ អន់ខែ ទ្រុះ ប្រ្រះ ប៊ីត ប្រ្រះ រឹត អន់ ឡាច់ ឡឹង ប៉ាណូស អៀង។ អន់ខែ ឡាប សាង ពីង មូត ពូ អឹត អន់ ពូ ដាក់។

សារ សាដាច់ ហេរត ប៉ាន់តោ យូហាន

១៤ សាដាច់ ហេរត កា អូ អន់តក់ ឡឹង សារ ទិណោះ ញុន យី ស៊ូ លៅ លែង សិច ខាក់។ ហះកា ពូ សាម៉គី ជា «រគី យូហាន ឡាក់ បាំងហាំ ពូ ពែ អែរ រីស សីត ណារ៉ូ ណោះ ហង បះ អូ ប្រ្រឹក សារ អំរាញ អឹញ កេង ខាក់ នីអៀ»។

១៥ បក់ អន់ដា ជា «អែរ អា ហង រគី អេលីយ៉ា» បក់ អន់ដា ណារ៉ូ ជា «អែរ រ៉ាគីយ ប្រ្រះ ម៉ោញ ដូរ ឡាក់ កា រ៉ាគីយ ប្រ្រះ រាំង ហារ ម៉ោហ ពែ ដេល»។

១៦ កាប៉ាច់ សាដាច់ ហេរត ប៉ាត់ អែរ អូ អន់តក់ ឡឹង សារ អា កេះ អែរ ជា «ប៉ាណូស អា នីចម៍ កា យូហាន អាញ ប្រ្រើ ពូ កាសិត អង់កូ ពែ ហង រីស សីត ណារ៉ូ អា»។

១៧-១៨ សារ អា កើត នីអៀ សាដាច់ ហេរត បិច កា ហេរ៉ូ ខៀស កាម៉ាញ អុះ អែរ ភីលីប អែរ កា អ្សក់ ទី អែរ ឡុត។ ណោះ ហង រគី យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រក់ អ្ស ក់ កាម៉ាញ អុះ ប្រ្រឹក កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់

ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វគី យូហាន ត្រន កាណុង ខុក ញន ហេ រ៉ូខៀស។

១៩ ហេរ៉ូខៀស អីក ខាក់ កា វគី យូហាន ណោះ ហង អែវ ណាំង ទ្រង ប៉ាន់តោ អ្នក អែវ ហះកា អែវ ណាំង ទ្រង ប៉ាន់តោ អូ ប៉ប៊ី

២០ ខង សាដាច់ ហេរត អែវ អ្សក កា យូហាន អែវ អូ អន់ តត់ ផា វគី យូហាន ប៉ាណូ ស ដាក់ ត្រង់ ឡាក់ ប្រើ គី ង៉ា រ ប្រើ៖។ ណោះ ហង អែវ កា រ៉ាំងហៃ យូហាន។ ផះ អែវ សាំ យ៉ាំង យូហាន យ្រី៖ អែវ អុក ពុត រឺនរ៉ាយ ឡឹង សារ អែវ កាប ណោះ ហះកា អែវ ចៃ សាំយ៉ាំង ដេល។

២១ ដាវ ម៉ោញ សាដាច់ ហេរត ប្រើ គី ប៊ុន កាណើត * អែវ អើ ពី៖ មូត ក្រាក់ តាំងកង់ តីសៗ មូត ម៉ែត តាហាន លូ ប្រើ៖ ប៉ាតូ រង់ អែវ កាណុង ខេត កាលីឡេ។ ផះ ណោះ ហេរ៉ូខៀស ទី ទ្រង ចឹង ប្រើ គី កា យូហាន។

២២ គន អង់កាន់ ហេរ៉ូខៀស ម៉ុត កាតាប័ ប្រើ គី អន់ កា សាដាច់ ហេរត លូ មូត អំហ្វិយ ទីខូ ប៉ាញី ពុត កា អែវ ខាក់។ សាដាច់ ហេរ ត កាប លូ អែវ ផា «ផា អីស ប៉ិច កា កាណាគី ញ៉ា ប៉រ ពិ អាញ ចឹង អន់ កា អីស»។

២៣ សាដាច់ ហេរត ម៉ត់ ផា «អីស ប៉រ កាណាគី ញ៉ា កាតាម អាញ ចឹង អន់ យ្រី៖ ប៉ាថេត ម៉ោញ ប៉ឹង កា អន់ ដេល»។

២៤ អែវ ឡាច់ អំប័ញ្ញ លូ ម៉ែត អែវ «កាណាគី ញ៉ា អាញ ត្រត់ ប៉រ ឡឹង អែវ?» ម៉ែត អែវ តើល «ប៉រ កល់ យូហាន»។

២៥ អែវ ប៉ាន់តាន រឺល សីត រិះ កា សាដាច់ ហេរត ផា «អាញ ប៉ិច

* ៦:២១ ៦:២១ ប៊ុន កាណើត រ៉ប សាណាំ ពូ ប្រើ គី ប៊ុន អា តាក់ កាចាំង ឡឹង ដាវ អែវ កើត។

កា កល់ យូហាន ចែក ពីង ក្លារ តីស កិញអៀ ហង»។

២៦ សាដាច់ ហេរត អុក ពុត ពៀក ខាក់ ហះកា អើ អូ ថៃ រើ ពុត ញន អើ ទី ម៉ត់ ហះ ម៉ាត់ អំហ្វិយ ទីខូ កេះ។

២៧ អើ កា ប្រើ តាហាន ម៉ោញ ដូរ ឡាំ កាសិត អ្យក់ កល់ យូ ហាន កា អើ ឡូត។

២៨ តាហាន ឡាំ ប៉ាត់ ខុក កាសិត អ្យក់ កល់ យូហាន ចែក ពីង ក្លារ តីស ជីន អន់ កា អើ។ អើ កា អ្យក់ កល់ ណោះ អន់ កា មើក អើ។

២៩ សីះ យូហាន អូ អន់តត់ ឡឹង សារ ណោះ អន់ខែ កា ឡាំ អ្យក់ តប់ ប៉ាទ្រូ យូហាន។

សារ យីស៊ូ អន់ ណាំ បាំង កា កាំឡាំង អៀង

៣០ អន់តីក ឡឹង ណោះ មូត សីះ ឡាក់ រះ ប៉ាតាង យីស៊ូ ណោះ សីត ឡឹង ចាក។ អន់ខែ កា រះ លូ យីស៊ូ គ្រីប ងារ អន់ខែ ទី ប្រ គី លូ សារ អន់ខែ បាំងហៀន ពូ។

៣១ ទី ប៉ាណូស អៀង ចាក សីត ចាក ឡាំ ប្រគី អន់ កា យីស៊ូ លូ សីះ អើ អូ ហារ សា។ យីស៊ូ កាប លូ សីះ អើ ផា «ពិ ពិន ឡាំ ប៉ាត់ ចារ ឡាង៉ាន់ ម៉ាត់ ពិន វ៉ាឡូរ ហៀត»។

៣២ យីស៊ូ កា ជីរ ជិះ ទូក អន់ខូ លូ មូត សីះ ឡាំ ប៉ាត់ ចារ ឡា ង៉ាន់។

៣៣ ហះកា ទី ប៉ាណូស អៀង ប៉ប យីស៊ូ លូ មូត សីះ អើ ចាក។ ពូ អន់ហ្គាល់ អន់ខែ ណោះ ហង ពូ ប៉ាណាំ គូប ចាក ឡាច់ ឡឹង ស្រុក អន់ទៀតៗ សាតាក់ ឡាំ ប៉ាត់ ចារ ណោះ អន់ទ្រូ ល ឡឹង អន់ខែ។

៣៤ ប៉ាគី យីស៊ូ ហាវ ឡើង ទូក អែរី បំបំ កាំឡាំង អៀង នី ណោះ អែរី ឡើ ណូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាក់។ អែរី ហៃ ពូ អែរី ឡាក់ កា ចៀម អូ ទី តាំងឡា រង។ ណោះ ហង អែរី ទី បាំង ហៀន សាវ អន់ទៀតៗ អៀង នែវ។

៣៥ ផេះ ណោះ ដាវ ក្បាម ចឹង ម៉ាំង កេះ មូត សីះ រ៉ះ កា យីស៊ូ ផា «ចាវ ហះ អា ឡាងាន់ ខាក់ ដាវ កា ក្បាម ចឹង ម៉ាំង កេះ។

៣៦ ប្រើ កាំឡាំង សីត ពិ ម៉ាគី អន់ខែ ចាក ណាំង តាច សាណា សា រស្រុក បក់ អែរី ក្បាម រអា»។

៣៧ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស អូ អ្នក សាណា អន់ អន់ខែ សា ណើ»។ អន់ខែ តើល ផា «ញ៉ា ពិន ត្រក់ អ្នក លៀន ២០០ កាក់ † តាច សាណា អន់ អន់ខែ សា ប?»

៣៨ យីស៊ូ អំបញ្ច អន់ខែ ផា «អន់ដីស ទី ណុំ បាំង ញ៉ាង កា តុ? ឡា ហៃៗ»។ ប៉ាគី អន់ខែ បំបំ កេះ អន់ខែ រ៉ះ ផា «ពិន ទី ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង»។

៣៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង អន់ អង់អែរី ប៉ាតុ បិន ក្រំ ពឹង សាម៉ោង កាសែត ឡាញ់ចិន។

៤០ ពូ អង់អែរី បិន ក្រំ ៗ អន់ដា ទី ១០០ ដូវ អន់ដា ទី ៥០ ដូវ។

៤១ យីស៊ូ អ្នក ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង ណោះ ងើយ ហៃ ពឹង ប្លែង ប៉ានេ ប្រ្រឹះ កេះណោះ គុណុំ បាំង អន់ កា មូត សីះ កៀ ជែក អន់ កា កាំឡាំង សា។ អែរី កា ជែក កា ពៀរ ក្បាំង ណោះ អន់ និះទៅ ដេល។

៤២ កាំឡាំង សា ផឹក ទិឌុ។

† ៦:៣៧ ៦:៣៧ ២០០ កាក់ ពៀត គុល «២០០ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រឹក្សី គុលី ម៉ោញ ដាវ។

៤៣ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប់ ណុំ ប៉ាំង លូ កា សល់ តែល ពូ សា ទី ប៉ាញី ១២ កាស្តី ណារ្ត។

៤៤ ចំលួន ប៉ាណូស សា ណុំ ប៉ាំង ណោះ កាត់ ដឹង កាម៉ាក ៥០០០ ដូរ។

សារ យីស៊ូ ចាក អំបាំង អង់កក់ ទៀក

៤៥ កេះណោះ យីស៊ូ ប្រើ ម្ចាត សីះ ជិះ ទូក យួង ឡាំ ប៉ាក់ តេះ បេតសែដា អន់ទ្រូល។ កេះណោះ អើ រ៉ះ កា កាំឡាំង ប្រើ ពូ សីត។

៤៦ កាំឡាំង សីត ទិ កេះ អើ កា ចាក ហារ ម៉ន់ ពីង ប៉ានីម។

៤៧ ទីល ប្លែង ម៉ាំង ម្ចាត សីះ ជិះ ទូក ទីល ពីង អន់តិគី តាំងលើ កេះ ដឹង យីស៊ូ ដូរ អើ អ្វី ពីង គោក។

៤៨ យីស៊ូ ប៉ប ម្ចាត សីះ ជើវ ទូក ញ៉ាក ខាក់ ខង ទី ខ្យាល ប៊ុ សីត ទូក អន់ខែ។ ក្យាម ប៉ាតារ យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាំ ប៉ាក់ ចារ អន់ខែ អើ ប្រើ ឡាក់ កា ចាក ទ្រូង។

៤៩ ផះ អន់ខែ ប៉ប អើ ចាក អំបាំង អង់កក់ ទៀក តាំងលើ ម្ចាត សីះ សាមីគី កា ប៉ាទ្រូ ប៉ាំងអ្សត អន់ខែ ណោះ ហង អន់ខែ ឡុង។

៥០ ម្ចាត សីះ ទិខូ ប៉ប អើ អន់ខែ កា អ្សត ខាក់។ យីស៊ូ កា កាប លូ អន់ខែ ឡុត ផា «ដៃ អ្សត ហង ! អាញ ឡា អា ឡា»។

៥១ កេះណោះ យីស៊ូ ម៉ុត ជិះ ទូក អន់ខូ លូ អន់ខែ ផាឌី ខ្យាល កា ស្វាស។ ម្ចាត សីះ ញម សាំងអយ។

៥២ អន់ខែ អូ ហ្លង់ ដាប់ ឡឹង សារ ណុំ ប៉ាំង ពែ ញន អន់ខែ អូ ចៃ យីត។

៥៣ អន់ខែ ជិះ ទូក ទីល ប៉ា គំ ហាង តេះ កេនេ សា វែត កេះ។ អន់ខែ កា តាវ ទូក ហះ ណោះ ហង។

៥៤ យីស៊ូ អ្សវ ជីវ ឡឹង ទូក អន់ខូ លូ មូត សីះ ផាឌី ទី ពូ អន់ ហ្គាល់ អើ ឡូត។

៥៥ ពូ សាតាក់ ឡាំ រះ គ្រឹប ស្រុក តេះ ពីង ចារ ណោះ។ ពូ ណាំផា គួប តូង ប៉ាណូស បក់ អិត ពីង ត្រិ អ្សក់ ឡាំ ប៉ាគំ ចារ ចំ ពូ កាតាំង លៅ ផា យីស៊ូ អ្សវ។

៥៦ គ្រឹប ចារ យីស៊ូ ឡាំ អូ ផា កា ប៉ាគំ ស្រុក ប៉ាគំ មៀង លើ ស្រុក តេះ ឡាក់ អ្សវ ប៉ាគំ ញ៉ុក កាតាម កា ពូ អ្សក់ ប៉ាណូស អិត ចែត ពីង តាឡាត។ មូត ពូ អិត ណោះ កា ឡោម អើ បិច ទី ដឹង សាប៉ាគំ ឡាណាច អារ អើ ណោះ បគំ កេះ។ គ្រឹប ប៉ាណូស បក់ ទី សាប៉ាគំ អារ អើ ដាក់ អិត ទិឡ។

៧

សារ យីស៊ូ កាប កា មូត ផាវ៉ាស៊ី

១ ទី មូត ផាវ៉ាស៊ី លូ មូត ណោយូ ប៉ាងហៀន ចាបាប អន់ដា ពីះ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាគំ ចារ យីស៊ូ។

២ អន់ខែ បបំ សីះ យីស៊ូ សា សាណា អូ ទី វ៉ាវ តី ណោះ ពូ ផា យច ចាបាប វគំ យ៉ាក់ កេះ *។

៣ តាម សារ តាឡាប យើយ មូត សុនសាត អ៊ីស្រាអែល ទិ ឡូ កាខាក់ អើ មូត ផាវ៉ាស៊ី ផា អន់ខែ អូ វ៉ាវ តី ហិ អន់ខែ អូ សា អុះ ខង អន់ខែ ប្រគំ ពូយ ចាបាប វគំ យ៉ាក់ អន់ខែ។

* ៧:២ ៧:២ សុនសាត អ៊ីស្រាអែល ទី ចាបាប លូ គុន តាឡាប យើយ អៀង កាយ ឡឹង ចាបាប ប្រ្លឹះ ឡាក់ កា សារ វ៉ាវ តី អា ណោះ ពូ ផា ចាបាប វគំ យ៉ាក់។

៤ ជា អន់ខែ សឹត ឡើង តាឡាត ជា អូទី រ៉ាវ កាណាគី អន់ខែ តាចំ ណោះ ហិ អន់ខែ អូ សា អុះ។ ពូ ប្រឹក្តី ពូយ ចាបាប រក្តី យ៉ាត់ អៀង នៃវ ខាក់ ឡាក់ កា សារ រ៉ាវ ពៀង រ៉ាវ ត្រើយ រ៉ាវ កក្តី លូ ត្រេ។

៥ មូត ជា រ៉ាស៊ី លូ មូត ណែយូ បាំងហៀន ចាបាប អំប៉ញ លូ យីស៊ូ ជា «ញ៉ា ត្រក់ មូត សិះ អីស អន់ខែ អូ ប្រឹក្តី ពូយ ចាបាប រក្តី យ៉ាត់ ពិន យី អន់ខែ សា អូ រ៉ាវ តី នីណោះ?»

៦ យីស៊ូ តើល អន់ខែ ជា «អន់ដីស អា ប៉ាណូស តាត់ អំប្រឹក្តី ដាក់។ ត្រក់ ខាក់ រក្តី អេសាយ ច្រក់ ពូយ ប៉ានីវ ប្រ្លឹះ ផោះ

"ប៉ាសុន អា រ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយុត ឡើង អាញ។

៧ អន់ខែ កាដាប សាំប្លឹះ អាញ ហះកា អូទី ខា អុះ។ អន់ខែ អ្យក់ ចាបាប ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីវ ប្រ្លឹះ"។

៨ អន់ដីស អ្នាត សារ ប្រ្លឹះ អន់តត់ រិះ យី ប្រឹក្តី ពូយ ចាបាប រក្តី យ៉ាត់ អន់ដីស»។

៩ កេះណោះ យីស៊ូ កាប ណាវ្ត «អន់ដីស អ្នាត សៀ ប៉ានីវ ប្រ្លឹះ បិកកាតយ័ រិះ ភៀ បាំងកើត ចាបាប មិះ អន់ដីស ទៅ។

១០ ប្រ្លឹះ ប្រើ រក្តី ម៉ូសេ រិះ ជា "អន់ដីស ត្រក់ អ្សិល កូត៍ មើត ពី បក់ ពៀ តិះ ប៉ាស្យាប ពី មើត ណោះ ត្រក់ តោ ហង"។

† ៧:៧ ៧:៦-៧ សារ អា ឡាច់ ឡើង អេសាយ ២៩:១៣។ ‡ ៧:១០ ៧:១០ សារ អា ឡាច់ ឡើង សារ ឡាច់ (និក្ខមនំ) ២០:១២; ២១:១៧។

១១ ហះកា អន់ដីស ប្រឹក្សី នីអៀះ ជា ប៉ាណូស ចំ រះ លូ ពី មើត អើ ជា "អាញ អូ អូ តង អន់ដីស អុះ ខង កាណាគី អាញ ទិណោះ យី កបាន កេះ"»។ (កបាន ទី ណី ជា «កាណាគី ចឹង មប អន់ កា ប្រឹះ»)។

១២ «អន់ដីស អូ អន់ អើ តង ពី មើត អើ អុះ។

១៣ ទីល នីណោះ អន់ដីស តាត អង់ហ៊្យង ប៉ានីរ ប្រឹះ បិកកា តយី ញួន អន់ដីស ប្រឹក្សី ពូយ គុន តាឡាប៊ី យើយ ឡាក់ អន់ដីស ប៉ាំងហៀន តូច គូប សោប។ អន់ដីស ប្រឹក្សី សារ អូ ដាក់ អន់ទៀ តច អៀង ណាវ អូ ដាក់ ឡាក់ កា សារ អា ដេល»។

១៤ កេះណោះ យីស៊ូ អើ កាំឡាំង ពីះ ប៉ាត់ ចារ អើ ម៉ោញ ទង ណាវ។ អើ កាប ជា «អន់ដីស ទិខូ សាំយ៉ាំង កាខាក់ ហោត។

១៥-១៦ អូ ទី សាណា ញ៉ា ម៉ុត កាណាង រ៉ាច់ ប៉ាណូស អូ ប្រឹក្សី អន់ កា ប៉ាណូស យច អុះ យី គ្រឹប កាណាគី ឡាក់ ឡាច់ ឡឹង ឡាកោ ប៉ាណូស ណោះ ប្រឹក្សី អន់ ប៉ាណូស យច»។^៩

១៧ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត ពីង ហី។ កេះណោះ ម្នត សីះ ឡាំ អំបញ្ជី ឡឹង សារ អើ កាប ប៉ាន់ដីប ពៃ។

១៨ យីស៊ូ តើល អន់ខៃ ជា «អន់ដីស អា អៃ កា អូ ហ្លង់ ឡាក់ កា ពូ ដេល ប? អន់ដីស ត្រត់ អូ អន់តត់ ជា កាណាគី ឡឹង ឡឹង ម៉ុត កាណាង ប៉ាណូស អូ អូ ប្រឹក្សី អន់ ប៉ាណូស យច អុះ

១៩ ខង សាណា ទិណោះ អើ អូ ម៉ុត កាណាង ពុត ប៉ាណូស អុះ យី អើ ម៉ុត កាណាង រ៉ាច់ កេះណោះ អីត រ៉ាច់ ឡាច់ ទិ ប៉ា

^៩ ៧:១៥-១៦ ៧:១៥-១៦ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ផេម ប៉ានីរ ផោះ ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រែប ពិ។

គំ ឡើង ណាវ្ត»។ សារ អា យីស៊ូ បិច រ៉ះ ជា គ្រីប សាណា ខឺន សា ទិណោះ។

២០ យីស៊ូ កាប ណាវ្ត «ទី ដឹង កាណាគី ឡាក់ ឡាច់ ឡើង ប៉ាណូ ស ណោះ ប្រឹគី អន់ កា ប៉ាណូស យច

២១ ខង គ្រីប សារ អីក ឡាច់ ឡើង ពុត ដោះ យឺត អូ ដាក់ ប្រឹ គី លូ អង់កាន់ លូ កាម៉ាកី វ៉ាត អន់តុង កោះ ប៉ាន់តៅ

២២ វ៉ាលង កល់ តាណោះ បិច ដឹង កា វ៉ាស អំប៉ាស ពូ ប៉ាអូប្រប់ ខូយ ប៉ាលុ ពូ ប្រឹគី អូ ដាក់ អៀង នៃវ សាណឹង អូ យឹម កាប ពោ អ្នាត់ ឡាកោ លូ យឺត សារ ងល់ អន់ទ្រុយ។

២៣ សារ អូ ដាក់ ទិ អា ហង ឡាច់ ឡើង ពុត ប៉ាណូស ប្រឹគី អន់ ប៉ាណូស យច»។

សារ យីស៊ូ ចាក តាត់ អន់ដាក់ ប៉ាណូស សុនសាត អន់ទៀត

២៤ យីស៊ូ ចាក ឡាច់ ឡើង ណោះ ឡា ប៉ាក់ ចារ ក្សាម៍ មៀង ទីរ៉ូះ។ អើ ម៉ុត ដំ កាណុង ហឺ ពូ អើ អូ បិច អន់ ពូ អូ អន់តាក់ អុះ ហះកា អើ អោន អូ សាគីម។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូវ គន អង់កាន់ អើ ប្រឹះ ប្រឹគី។ អើ កាតាំង លោ ពូ រ៉ះ ឡើង យីស៊ូ អើ កា ឡា ឡូត ពីះ កាដាប សាំប្រឹះ ហះ ជុង យីស៊ូ។

២៦ អង់កាន់ ណោះ កាប សុនសាត ក្រិក អើ អូ ត្រត់ សុន សាត អ៊ីស្រាអែល អុះ អើ កើត ពីង ខេត ភេនិះ យី ខេត ស៊ីវី ណោះ ហង។ អើ ឡោម ប្រើ យីស៊ូ ទ្រុះ ឡាច់ ប្រឹះ បឺត ឡើង គន អើ។

២៧ យីស៊ូ កាប លូ អ៊ែ ផា «ត្រង់ អន់ គន សោ អ៊ីស្រាអែល សា ផឹត អន់ខែ ហិ អូ ត្រង់ អ្សក់ សាណា ម៉ះ អន់ខែ អន់ កា សូ * អុះ»។

២៨ អង់កាន់ ណោះ តើល ផា «អី ពី តាំងឡា ត្រង់ ហង អីស ផា! ហះកា សូ អ៊ែ អន់តេះ គ្រេ សា សាណា ប្រុង តែល សា ស្វា ណោះ ទី ដេល»។

២៩ ផាឌី យីស៊ូ រ៉ះ កា អ៊ែ ផា «ត្រង់ ហង អីស កាប ទីល នី ណោះ សីត ពី ប្រ្រះ បឹត ឡាច់ ឡឹង គន អីស កេះ»។

៣០ អង់កាន់ ណោះ សីត ទីល ប៉ាត់ ហិ អ៊ែ ប៉ប គន អ៊ែ តែប ពីង គ្រេ ប្រ្រះ បឹត ឡាច់ ឡឹង អ៊ែ កេះ។

៣១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ក្យាម ម្យើង ទីរ៉ុះ អ៊ែ ចាក ទ្រង ម្យើង ស៊ីដួន កេះណោះ ឡា ប៉ាត់ តាំងលេ កាលីឡេ ប៊ែង ខេត ដេកាប៉ូល។

៣២ ពូ អ្សក់ ឡា ប៉ាណូស ក្លឹក ម៉ោញ ដូរ ទីប អ៊ែ កាំឡូ អូ សូរ អូ កាប ពីះ ប៉ាត់ ចារ យីស៊ូ។ ពូ ឡោម ប្រើ យីស៊ូ សាប៉ាត់ ពីង ប៉ាណូស ណោះ ភៀ តង់ តាត់ អន់ដាត់ អ៊ែ ណើ។

៣៣ យីស៊ូ ជៀក ប៉ាណូស ក្លឹក ណោះ ឡាច់ ឡឹង កាំ ឡាង។ អ៊ែ ឡក់ គ្រោម តោរ កាម៉ាក ណោះ កេះណោះ អ៊ែ កា សុះ ពីង សាំប្លោ តី ឡាប ពីង អំប៊ុត កាម៉ាក ណោះ ដេល។

៣៤ កេះណោះ អ៊ែ ដើយ ហៃ ពីង ប្លែង តាំងហើម តីស កេះ ណោះ កាប ផា «អិបផាថា!» (ទី ណើ ផា «ហត់ បើក ពី»)។

៣៥ ផាឌី តោរ កាម៉ាក ណោះ កា សាំយ៉ាង កាតាំង អំប៊ុត អ៊ែ

* ៧:២៧ ៧:២៧ សុនសាត អ៊ីស្រាអែល ខុ កាប សាដោះ កា សុនសាត អន់ទៀត ផា «សូ» ហះកា តាទីថ អ៊ែ ប៉ានីរ យីស៊ូ កាប អា យី «សូ ថិៗ» អ៊ែ អូ ត្រង់ កាប សាដោះ កា ពូ អុះ។

កា ឡាប៉ាតី អ្នក កាប សាឡុះ ខាក់។

៣៦ យីស៊ី រ៉ះ កា អន់ខៃ កាខាក់ អ្នក អន់ អន់ខៃ រ៉ះ សារ ណោះ អន់ ពូ អ្នក អុះ។ ហើង អើ អន់តត់ អ្នក អន់ រ៉ះ ហើង ណោះ ហង ពូ រ៉ះ ហើង ខាក់។

៣៧ ពូ ទិខូ ញូម ខាក់ ពូ កាប ជា «គ្រឹប សារ អើ ប្រើគី ដាក់ ទិណោះ យី ប៉ាណូស ក្លឹក កា អើ ប្រើគី អន់ កាតាំង យី ប៉ាណូស កាំឡូ កា អើ ប្រើគី អន់ អ្នក កាប ដេល»។

៨

សារ យីស៊ី អន់ ណុំ បាំង កា កាំឡាំង អៀង ម៉ៅញូ ទង ណារ៉ូ

១ ផះ ណោះ ទី កាំ ឡាំង អៀង ណារ៉ូ ពីះ ប៉ាតុំ គូប សោប។ ញូន កា កាំឡាំង អ្នក ទី សាណា សា យីស៊ី កា អើ ម្នត សីះ ពីះ ចារ អើ លូ កាប ជា

២ «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខៃ ចាក ពូយ អាញ ប៉ែង ដាវ កេះ កិញអៀ អ្នក ទី សាណា សា កេះ។

៣ ជា អាញ អន់ អន់ខៃ សិត វ៉ាច ដោះ អ្នក អន់ខៃ អ្នក ត្រុះ ប៉ក់ រទ្រុង ខង ម្នត បក់ អន់ដា ពីះ ឡឹង ចារ ចាំងហាយុត»។

៤ ម្នត សីះ តើល ជា «ស្រី តិស អា ឡាំង ដាន់ ខាក់ សាណា ឡឹង ចំ ចឹង ណាំង អន់ កា អន់ខៃ សា ផឹត?»

៥ យីស៊ី អំបញ្ច «អន់ដីស ទី ណុំ បាំង ញ៉ាំង កាតុ?» អន់ខៃ តើល ជា «តាំប៉ើះ កាតុ»។

៦ យីស៊ី ប្រើ កាំឡាំង អង់ អ្នក ពីង តេះ កេះណោះ អើ អ្នក ណុំ បាំង តាំប៉ើះ ណោះ ប៉ានេ ប្រើះ បិកកាតយី។ កេះណោះ

អើ គុ ណុំ បាំង ណោះ អន់ កា ម្នត សីះ ប្រើ អន់ខែ ដែក អន់ កា កាំឡាំង។

៧ អន់ខែ កា ទី កា វ៉ាហ៊ីញ អន់ដា ដេល។ យីស៊ូ ប៉ានេ ប្រើ៖ ប៊ិកកាតយី លូ ប្រើ ម្នត សីះ អ្សក់ កា ណោះ ដែក អន់ កា កាំឡាំង ដេល។

៨ កាំឡាំង សា ផឹក ទិឌូ។ កេះណោះ ម្នត សីះ ទូញ វ៉ាន់ដាប់ សល់ តែល ពូ សា ទី តាំប៊ើះ ពុង ណារ៉ូ។

៩ កាំឡាំង ទិណោះ ទី ៤០០០ ដូរ។ កេះណោះ យីស៊ូ ប្រើ កាំ ឡាំង សីត ប៉ាក់ ហី អន់ខែ ទៅ។

១០ អើ កា ជីរ ជិះ ទូក លូ ម្នត សីះ ចាក យួង ឡាំ ប៉ាក់ តេះ ដាល់ ម៉ានុថា។

១១ កេះណោះ ម្នត ផាវ៉ាស៊ី ពីះ កាកាប ប៉ាតែក លូ យីស៊ូ។ អន់ ខែ ប្រើ យីស៊ូ តាំបាង សារ អំវ៉ាញ អីញ ឡឹង ប្រើ៖ ភ្នៀ សាត់ អើ។

១២ យីស៊ូ តាំង ហើម តីស កេះណោះ កាប ផា «ញ៉ា ត្រត់ ប៉ាណូស វ៉ាំងហារ អា ប៉ិច ដឹង កា ប៉ប័ សារ អំវ៉ាញ អីញ ? អាញ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង អូ ប៉ប័ សារ អំវ៉ាញ អីញ ញ៉ា អុះ»។

១៣ កេះណោះ យីស៊ូ ចាក អ្នាត អន់ខែ ជីរ ជិះ ទូក រីល សីត បើង ហាង តោ ណារ៉ូ។

១៤ ម្នត សីះ ពីល អ្សក់ ឡាំ ណុំ បាំង។ កាណុង ទូក អន់ខែ ទី ណុំ បាំង ដឹង ម៉ោញ កាតុ ឡាក់។

១៥ យីស៊ូ រះ អន់តត់ កា អន់ខែ ផា «ឡាវ៉ាំង ឡាកោ អន់ដីស ឡឹង ពុះ * ម្នត ផាវ៉ាស៊ី លូ ពុះ សាដាច់ ហេរត អន់ កាខាក់»។

* ៨:១៥ ៨:១៥ ពុះ អា សារ៉ាប់ ប្រតី ណុំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ បាំងហៀន។

១៦ ម្ចាស់ ស៊ី: កាកាប គួប អន់ខែ ឡើង សារ អូ ទី ណុំ បាំង ។

១៧ យីស៊ូ ហ្នឹង ឡើង សារ ម្ចាស់ ស៊ី: កាកាប ណោះ ហង អើ ជា «ញ៉ា ត្រក់ អន់ដីស យីត កា សារ អូ ទី ណុំ បាំង នីអៀ? ញ៉ា អន់ដីស បើ ប៉ប័ លើ បើ តាន់ ហ្នឹង ប? ញ៉ា ក្រូ ហ្នឹង តាឡាម អន់ដីស អា ?

១៨ អន់ដីស ទី ម៉ាត់ ហះកា ហៃ អូ ប៉ប័ ? អន់ដីស ទី តោរ ហះ កា អូ កាតាំង ? អន់ដីស អូ កាចាំង ប

១៩ សារ អាញ គុ ណុំ បាំង ប៉ាតាម កាតុ អន់ កា កាំឡាំង ៥០០០ ដូរ ពៃ អន់ដីស ប៉ាតុំ ណុំ បាំង តែល កាំឡាំង សា ទី ញ៉ាង កាអ៊ី ?» អន់ខែ តើល ជា «១២ កាអ៊ី»។

២០ «នីចម៍ ផះ អាញ គុ ណុំ បាំង តាំបើ: កាតុ អន់ កា កាំឡាំង ៤០០០ ដូរ ពៃ អន់ដីស ទូញ រ៉ាន់ដាប់ សល់ តែល ពូ សា ទី ញ៉ាង ពុង ?» អន់ខែ តើល ជា «តាំបើ: ពុង»។

២១ យីស៊ូ កាកាប កា អន់ខែ ជា «អន់ដីស បើ អូ បើ ហ្នឹង ប?»។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២២ យីស៊ូ លូ ស៊ី: ចាក ឡាំ ប៉ាត់ តេះ បេតសៃដា ផះ ណោះ ទី ពូ អ្យក់ ពី: កាម៉ាត់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ ឡោម ប្រើ យីស៊ូ សា ប៉ាត់ អើ។

២៣ យីស៊ូ ទុង តី បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ឡាច់ តែង ឡាំប៉ាត ស្រុក។ កេះណោះ អើ កាសុះ ទៀក ពីរ ឡាប ពីង ម៉ាត់ បក់ ម៉ា ម៉ាំង ណោះ លូ សាប៉ាត់ តី ពីង អើ។ យីស៊ូ អំបញ្ច «ញ៉ា អន់ដា អីស ប៉ប័ ?»

២៤ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ រ៉ាល ម៉ាត់ រះ ជា «អាញ ប៉ប័ ប៉ាណូ ស ចាក សីត ឡាំ ហះកា ឡាក់ កា តើម អ៊ឹង»។

២៥ យីស៊ូ សាប៉ាត់ ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណា
រ្ណ។ ផាឌី ម៉ាត់ អើ កា ដាត់ ហៃ ប៉ប័ កាណាត់ ញ៉ា។ សាឡះ ខា
ក់ ហង់។

២៦ យីស៊ូ ប្រើ អើ សិត ប៉ាត់ បើក ទីប រ៉ះ អន់តត់ កា អើ ផា «ដៃ
ចាក ម៉ុត កាណាង ស្រុក ដៃ ហោត !»។

សារ យីស៊ូ ប៉ាំងហៀន សីះ អើ ឡឹង សារ អើ ចឹង តៅ

២៧ យីស៊ូ លូ មូត សីះ ចាក ឡា ប៉ាត់ ស្រុក តេះ ឡាក់ អ្នែ ក្បាម៍
មៀង កេសារៀ ភីលីប។ ផះ អន់ខៃ ចាក រទ្រង យីស៊ូ អំបញ្ច លូ
សីះ អើ ផា «កាំឡាំង ទិខ្ច ពូ ផា អាញ អា យី ប៉ាណូស នីចម៍?»

២៨ អន់ខៃ តើល «បក់ អន់ដា ផា វតី យូហាន ឡាក់ ប៉ាំងហុំ
ពូ អន់ដា ណារ្ណ ផា វតី អេលីយ៉ា ហះកា ទី បក់ អន់ដា ណារ្ណ ផា
វាតីយ ប្រ្លឹះ ម៉ោញ ឡាក់ កា វាតីយ ប្រ្លឹះ អន់ទៀត។ ដេល»។

២៩ យីស៊ូ អំបញ្ច លូ អន់ខៃ ផា «កាប៉ាច់ អន់ដីស អន់ដីស
ផា អាញ អា ប៉ាណូស នីចម៍?» ពេត្រុះ តើល ផា «អីស អា បក់
ប្រ្លឹះ រឿស អន់ ប្រ្លឹត សាដាច់ †»។

៣០ យីស៊ូ អន់តត់ កា អន់ខៃ អូ អន់ រ៉ះ កា ពូ អុះ។

៣១ គីត ឡឹង ដាវ ណោះ យីស៊ូ រ៉ះ កា មូត សីះ ផា «ប៉ាណូស
អាញ ត្រត់ ប៉ាណាប អៀង នៃវ។ មូត ក្រាត់ រ៉ាំងហៃ មៀង មូត
ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូ ណោយូ ប៉ាំងហៀន ចាបាប ចឹង អូ
ណីស កា អាញ អន់ខៃ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ
អន់តីត ឡឹង ណោះ អាញ ចឹង រឿស សិត ណារ្ណ»។

៣២ យីស៊ូ រ៉ះ ឡាក់ ខាក់ ឡឹង សារ អា។ ពេត្រុះ ទុង ឡាច់ យី
ស៊ូ កេះណោះ កាប កា អើ ផា «ញ៉ា ត្រត់ អីស កាប នីអៀ»។

† ៨:២៩ ៨:២៩ បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹត សាដាច់ ពៀក គុល «គ្រិះ»។

៣៣ យីស៊ូ កាលែង ហែ កាំឡាំង សីះ អន់ទៀតៗ កេះណោះ អើ កាប កា ពេត្រុះ ជា «ចាក ឡាច់ ប៉ាក់ តោ សាតាំង! ខង អីស អូទី ពុត ឡាក់ កា ប្រ្លឹះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

៣៤ កេះណោះ យីស៊ូ អើ កាំឡាំង លូ មូត សីះ ពីះ កេះណោះ អើ រះ ជា «បក់ ពៀ បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡា កោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ពូយ អាញ។

៣៥ បក់ ចំ បិច អ៊ែរីស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញន អាញ លូ ញន សារ ដាក់ ឡឹង ប្រ្លឹះ បក់ ណោះ ចឹង អ៊ែរី ស។

៣៦ ជា ប៉ាណូស ទី ត្រឹប កាណាគី ពីង អង់កក់ តេះ អា ហះកា អើ តោ ទី ខា ដេល ប?

៣៧ ប៉ាណូស ចឹង អ្យក់ កាណាគី ញ៉ា តូរី តាក់ អង់រីស ឡាកោ អើ ទី?

៣៨ ដៃ តាយូស កា មូត អូ រ៉ាប់ អូ សៀ ប្រ្លឹះ លូ មូត ទី សារ យច ញន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ជា បក់ ពៀ តាយូស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ា គំ ដាវ អាញ ជីវ លូ មូត បិយ ប្រ្លឹះ ឡាក់ ដាក់ ត្រង់ ទីប អំរ៉ាញ អីញ មះ ពី អាញ»។

៩

១ កេះណោះ យីស៊ូ កាប លូ អន់ខៃ ជា «អាញ រះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ដា ឡាក់ អ៊ែរ ហះ អា ចឹង អូ តានី តោ អុះ អន់ខៃ ចឹង បីប សារ ប្រ្លឹះ រ៉ាំងហែ រ៉ាំងខ្យា ញន អំរ៉ាញ អីញ អើ»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២ ត្រោ ដាវ អន់ តី គ ឡឹង ណោះ យី ស៊ូ ជៀក ពេ ត្រុះ យ៉ាកុប លូ យូហាន ឡា ពូយ អើ ហាវ ពីង ប៉ានីម ចាំងហី គ ឡាក់ ចារ អូ ទី ប៉ាណូស អុះ ទី ដឹង អន់ខែ ណោះ ហង។ ផៈ ណោះ ប្រ្រៈ ប្រ្រី អន់ ត្រង់ ទ្រៀយ យី ស៊ូ តាង ឡឹង អន់ ទ្រួល ហះ ម៉ាត់ អន់ខែ។

៣ ខោ អាវ អើ បាក ក្លាត់ កាខាក់ អូ ទី បក់ ពៀ ពីង អង់កក់ តេះ អា អូ ប្រ្រី ក្លាត់ នីណោះ អុះ។

៤ ផៈ ណោះ ម្នុត សីះ ប៉ប វ៉ាគីយ ប្រ្រៈ ផៈ ម៉ោហ ពៃ យី វ៉ត់ អេ លីយ៉ា លូ វ៉ត់ ម៉ូសេ ផៈ អ្នែ កាកាប លូ យី ស៊ូ។

៥ ពេត្រុះ កាប លូ យី ស៊ូ ជា «ណោយូ ញីន អ្នែ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រ្រី វ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា វ៉ត់ ម៉ូសេ ម៉ោញ លូ អន់ កា វ៉ត់ អេលីយ៉ា ម៉ោញ»។

៦ ពេត្រុះ កាប នីណោះ ញុន អើ អូ ហ្លង់ ជា ចឹង កាប នី ចម អុះ ខង អន់ខែ កាខវ ណូស អ្សត ខាក់។

៧ ផាឌី ទី កាម៉ល់ ពីះ កាត្រោប អន់ខែ ទិឌូ។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ផា «អា ហង គន អាញ ប៉ុច ចៃ កាខាក់ អ្សត សាំយ៉ាង អើ ពិ»។

៨ សាណោត ណោះ ម្នុត សីះ កាលែង ហៃ ជុំ ឡាកោ អន់ខែ អូ ទី ប៉ប ពៀ អុះ ទី ដឹង យី ស៊ូ អ្នែ លូ អន់ខែ។

៩ ផៈ អន់ខែ ចាក ដីរ ឡឹង ប៉ានីម យី ស៊ូ អន់តត់ វះ កា ម្នុត សីះ អើ ប៉ែង ដូវ ណោះ ផា «ដៃ វះ សាវ ឡាក់ កា អន់ដីស ទី ប៉ប ពៃ កូម វះ ប៉ាក់ ប៉ាណូស អាញ វីស សីត ទៀ»។

១០ ម្នុត សីះ វ៉ាប យី ស៊ូ អន់តត់ វះ កា អន់ខែ ហះកា អន់ខែ អូ ហ្លង់ ឡឹង សាវ កាប ផា វីស សីត។ អន់ខែ អំបញ្ច លូ កូប អន់

ខ្មែរ ជា «រឿស សីត នីចម៍?»។

១១ កេះណោះ អន់ខែ អំបញ្ជ លូ យីស៊ូ ជា «ញ៉ា ត្រក់ មួត ណែ យូ បាំងហៀន ចាបាប់ អន់ខែ ខុ រ៉ះ ជា រត៌ អេលីយ៉ា ត្រក់ ពីះ អន់ ទ្រួល ឡឹង សាដាច់ បក់ ប្រ្លឹះ រឿស?»

១២ យីស៊ូ តើល មួត សិះ ជា «ត្រក់ ហង រត៌ អេលីយ៉ា ត្រក់ ពីះ អន់ទ្រួល តាទិច ភ្លើ ទ្រៀម គ្រឹប ង្វារ អន់ ដាក់ តែល ទៅ ណា វ៉ុ*។ ហះកា កាណុង ផាប់ ប៉ានើរ ប្រ្លឹះ ទី ច្រាត់ រ៉ះ ជា ប៉ាណូស អាញ ត្រក់ ប៉ាណាប ខាក់ ទីប ពូ អូ ណិស កា អាញ ខាក់ ដេល។

១៣ អាញ រ៉ះ កា អន់ដីស អន់ ហ្លង់ ជា រត៌ អេលីយ៉ា ពីះ កេះ ពូ ប្រឹត បាប អើ តាម តាំលីង ពុត ពូ ខាក់ ត្រក់ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ឡឹង សាវ អើ ពែ តាទិច ហង»។

សាវ យីស៊ូ ទ្រុះ ឡាច់ ប្រ្លឹះ បឹត ឡឹង សាស្វា ម៉ោញ ដូវ

១៤ យីស៊ូ លូ សិះ អើ ប៉ែង ដូវ ចាក ឡា ប៉ាក់ ចារ សិះ អន់ទៀ គៗ ណាវ ណោះ អើ ប៉ែ កាំឡាំង អៀង វ៉ង់ វ៉ង់ អ្នែ ជុំ មួត សិះ អើ។ ទី មួត ណែយូ បាំងហៀន ចាបាប់ ផះ អ្នែ កាប ប៉ាតែក លូ អន់ខែ ដេល។

១៥ ផះ កាំឡាំង ប៉ែ យីស៊ូ ណោះ អន់ខែ ញម ខាក់ ទីខូ អន់ ខែ កា សាតាក់ ឡា ហាប់ សាំប្លឹះ អើ ឡូត។

១៦ យីស៊ូ អំបញ្ជ អន់ខែ ជា «សាវ ញ៉ា អន់ដីស ប៉ាតែក លូ ពូ?»

១៧ ទី កាម៉ាក់ ម៉ោញ ដូវ រ៉ះ ជា «ណែយូ! អាញ អ្សក់ គន កា ម៉ាក់ អាញ ឡា ប៉ាក់ អីស។ ប្រ្លឹះ បឹត មួត ពីង អើ ប្រឹត អន់ អើ កាំឡូ អូ អូ កាប។

* ៩:១២ ៩:១២ បំហែ ម៉ាឡាគី ៤:៥-៦។

១៨ យ្រីះ ប៉ាត់ ចំ កាតាម រ៉បំ ប្រ្រឹះ ប៊ីត ម៉ុត អ៊ែ តាត់ អំប៉ក់ គន អាញ អន់ សាស្វាល់ ឡាឡាក ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ លូ រ៉ាងគែត សាណាញ ក្លាង ឡាកោ។ អាញ អ្យក់ ពីរ អ៊ែ ប៉ាត់ អា ប្រើ ស៊ីះ អ៊ីស ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ណោះ ហះកា អន់ខែ ទ្រុះ ឡាច់ អូ ដាមី អុះ»។

១៩ យ្រីស្វី កាប កា អន់ខែ ជា «អ៊ី ម្នួត កាង កល់ អូ ចែ ស្បើ! ត្រ គ់ អន់ អាញ អ៊ែ ទុញ ប៉ុប ចំ ណាវ លូ អន់ដីស អា? អ្យក់ សា ស្វា ណោះ ឡា ប៉ាត់ អាញ អា»។

២០ ពូ កា អ្យក់ សាស្វា ណោះ ឡា ប៉ាត់ ចារ យ្រីស្វី។ សាត់ ប្រ្រឹះ ប៊ីត ប៉ប យ្រីស្វី អ៊ែ កា តាត់ អំប៉ក់ សាស្វា ណោះ អន់ សា ស្វាល់ ឡាឡាក ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ។

២១ យ្រីស្វី អំបញ្ច លូ ពី សាស្វា ណោះ ជា «ទុញ កេះ ប អ៊ែ កើត នី អៀ?» ពី សាស្វា ណោះ តើល ជា «ឡឹង អ៊ែ អ៊ែ ចិ ពែ កេះ។

២២ លើយៗ កេះ អ៊ែ តាត់ អំប៉ក់ គន អាញ ពីង ទៀក ពីង អុញ ភៀ បិច ប៉ាន់តៅ អ៊ែ។ ជា អ៊ីស អូ តាត់ អន់ដាត់ ប័រ អ៊ីស តា ប៉ាប តង់ ញីន ណើ»។

២៣ យ្រីស្វី តើល ជា «ញ៉ា ត្រគ់ អ៊ីស កាប "ជា អ៊ីស អុ" នី ណោះ? ប្រ្រឹះ បិកកាតយ័ អុ ប្រើគី គ្រីប សារ កា ប៉ាណូស បក់ ស្បើ អ៊ែ»។

២៤ ពី សាស្វា ណោះ កា តើល កាប តុត ពុត ជា «អាញ ស្បើ ហង! ហះកា ប័រ អ៊ីស តង់ អន់ អាញ ស្បើ កាខាក់ ណាវ»។

២៥ ផះ ណោះ យ្រីស្វី ប៉ប កាំឡាង ឡា ហៃ ត្រុកៗ អ៊ែ កាប អ៊ីក កា ប្រ្រឹះ ប៊ីត ជា «ប្រ្រឹះ ប៊ីត កាំឡូ ក្លឹក អាញ ប្រើ អ៊ីស ចាក

ឡាច់ ឡើង សាស្ត្រា អា ពិ ដែ រឺល សីត ណារ្ណ ដែ»។

២៦ ជាឌី ប្រ្រឹះ ប្រឹក ប្រឹក អន់ សាស្ត្រា ណោះ អង់ហ្សាំង រឺក លូ ប៊ក់ វ៉ាវែត ខាក់ កេះណោះ ចាក ឡាច់ កា អើ។ សាស្ត្រា ណោះ តែប វ៉ាន់តង់ ឡាក់ កា តៅ កេះ។ កាំឡាំង អៀង កាប ជា «អើ តៅ កេះ»។

២៧ កាប៉ាច់ យីស៊ូ រឺប តី សាស្ត្រា ណោះ លឹក តាត់ អង់អ្សរ សា ស្ត្រា ណោះ កា អ្សរ អន់តាវ។

២៨ អន់តីត ឡើង ណោះ យីស៊ូ ចាក ម៉ុត កាណុង ហី ម្នត សីះ អំប៉ញ អើ អូ អន់ ពូ កាតាំង ជា «ញ៉ា ត្រត់ ញីន ទ្រុះ ឡាច់ ប្រ្រឹះ ប្រឹក ណោះ អូ ឡាច់?»

២៩ យីស៊ូ តើល រះ កា អន់ខែ ជា «ទ្រុះ ឡាច់ ប្រ្រឹះ ប្រឹក នែវ អា ទី ដឹង មន់ ប័រ ហះ ប្រ្រឹះ ប្រឹកកាតយ័ ហង់»។

សារ យីស៊ូ ប៉ាំងហៀន សីះ អើ

៣០ យីស៊ូ លូ សីះ អើ ចាក ឡាច់ ឡើង ណោះ តាត់ ទ្រង ខេត កាលីឡេ។ អើ អូ ប៊ុច អន់ ញើ អូ ចារ អន់ខែ អ្នែ អុះ

៣១ ខង អើ អ្នែ ប៉ាំងហៀន សីះ អើ។ អើ រះ កា អន់ខែ ជា «ប៉ាណូស អាញ ពូ ចឹង រឺប ជីន អន់ កា ពូ ប្រឹក បាប។ ពូ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡើង ណោះ អាញ ចឹង រឺស សីត ណារ្ណ»។

៣២ ហះកា ម្នត សីះ អូ ហ្លង់ ឡើង សារ អើ រះ ណោះ អុះ លូ អូ ខីន អំប៉ញ អើ ដេល។

៣៣ យីស៊ូ លូ សីះ អើ ចាក ទីល មៀង កាផានីម ណារ្ណ។ ផះ អន់ខែ អ្នែ កាណុង ហី យីស៊ូ អំប៉ញ លូ សីះ អើ ជា «សារ ញ៉ា

អន់ដីស កាប រទ្រង អំពៃ ?»

៣៤ ម្នួត សិះ អ្នែ វ៉ាដាប់ ខង ផះ អន់ខែ ចាក រទ្រង ពៃ អន់ខែ កាប ប៉ាតែក គួប ផា ពៀ ប្រើគី តីស ឡឹង ពូ។

៣៥ យីស៊ូ អង់អ្នែ កេះណោះ អើ អើ កាំឡាំង សិះ ១២ ដូវ ពីះ តុំ។ អើ កាប ផា «ពៀ ប៊ុច ប្រើគី តីស បក់ ណោះ ត្រគ់ ប្រើគី ចិ ពុត ចិត យរ ឡឹង ពូ»។

៣៦ កេះណោះ យីស៊ូ អ្សក់ សាស្វា ម៉ោញ ដូវ អន់ អន់តាវ ហះ អន់តិគី កាំឡាំង សិះ កេះណោះ អើ អ្សក់ ពៅ អន់ អ្នែ ពីង ពូ កាប លូ សិះ អើ ផា

៣៧ «បក់ ពៀ រង សា ស្វា ឡាក់ កា សា ស្វា អា ញន អាញ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល បក់ ពៀ ហាប់ អាញ អូ ត្រគ់ ហាប់ ដឹង អាញ អុះ យី ហាប់ ប្រ្លះ បិកកាតយី ឡាក់ ប្រើ អាញ ពីះ ប៉ាគ់ អា ដេល»។

៣៨ យូហាន រិះ កា យីស៊ូ ផា «ណោយូ ញិន ប៉ប ប៉ាណូស ម៉ោញ ដូវ ទ្រុះ ឡាច់ ប្រ្លះ បីត រិះ សិច អីស។ ញិន ទីប អូ អន់ អើ ប្រើគី នីណោះ ខង អើ អូ ចាក លូ ពិន»។

៣៩ យីស៊ូ តើល ផា «ដៃ ទីប អើ អូ ទី បក់ ពៀ អ្ន ប្រើគី សាវ អំ វ៉ាញ រិះ សិច អាញ កេះណោះ កាប អីក កា អាញ អុះ។

៤០ បក់ ពៀ អូ ណាំង សាវ លូ ពិន បក់ ណោះ កា កាំឡាំង ពិន ដេល ហង។

៤១ អាញ រិះ តាទីច ផា បក់ ចំ ប្រើគី ដាក់ កា អន់ដីស យី អើ អន់ ទៀក កា អន់ដីស ដឹង ម៉ោញ ចក កាតាម ញន អន់ដីស សិះ អាញ បក់ ណោះ ចឹង ទី សាវ ដាក់ ហង។

៤២ «អើ ចឹង ប៉ាណាប ខាក់ បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ

អាញ ចាក ទ្រង់ យថ យ្រះ ប៉ាណូស សៀ ណោះ ចិ ឡឹង ពូ កា តាម។ ផា ពូ អ្យក់ បក់ ប៉ាណាំ យថ ណោះ កត់ អន់ទល អំហ្គោ តិស ពីង អង់កូ អើ កេះណោះ ប៉ាឡិ អ្នាត កាណុង ទៀក សាឡិ គ សាឡាយ ណោះ ដាក់ លីន ឡឹង អន់ អើ ប្រើក៏ យថ។

៤៣-៤៤ ផា តី ណាំ ផា ប្រើក៏ យថ ហត់ កាសិត អ្នាត តី ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ រឹស អន់ខូ លូ ប្រើ៖ យ្រះ ទី តី ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី តី ទី ពៀរ ហះកា ឡា កោ ឡិ ពីង ចារ អុញ សា អូ អូ ប៉ាត់ ។

៤៥-៤៦ ផា ដុង ប៉ា ណាំ ប្រើក៏ យថ កា ត្រៃល អ្នាត ដុង ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ រឹស អន់ខូ លូ ប្រើ៖ យ្រះ ចាក ដុង ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ចាក ដុង ពៀរ ហះ កា ឡិ ពីង ចារ អុញ ។

៤៧ ផា ម៉ាត់ ប៉ាណាំ ប្រើក៏ យថ ខ្វិក ឡាច់ ម៉ាត់ ណោះ។ អ្យ ក់ កា ទី ប្រើ៖ បិក កាតយ័ រ៉ាង ហៃ រ៉ាង ខ្យា យ្រះ ម៉ាត់ ដឹង ម៉ោញ ណោះ អើ ដាក់ លីន ទី ម៉ាត់ ទី ពៀរ បើង ហះកា ឡិ ពីង ចារ អុញ

៤៨ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។

៤៩ ប៉ាណូស ទីខូ ចឹង ប្រើ ញន សាត់ លុង លូ អុញ។

៥០ ប៉ោ៖ ឡាក់ កាណាត៍ ទី ខា ហះកា ផា អើ អូ ប្រើ កេះ អន់ ដីស ចឹង ប្រើក៏ នីចម៍ អន់ អើ កេះ ប្រើ ណារ៉ុ? អន់ ឡាកោ អន់ ដីស ទី ខា ឡាក់ កា ប៉ោ៖ លូ អ្នែ រឹត រែម រឹត រែ លូ គូប សោប លើយ

† ៩:៤៣-៤៤ ៩:៤៣-៤៤ ហ្គា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផា៖ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។ ‡ ៩:៤៥-៤៦ ៩:៤៥-៤៦ ហ្គា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផា៖ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។

ពិ»។

១០

សារ យីស៊ូ បាំងហៀន ផែ អន់ ក្លោ អ្នក កាម៉ាញ

១ កេះណោះ យីស៊ូ ចាក ឡាច់ ឡើង ណោះ ឡា ប៉ាត់ ខេត យូដា លូ យួង ទៀក ទ្រូង យដាន់ ឡា ប៉ាត់ ហាង តោ។ ណោះ ទី កាំ ឡាំង អៀង ពីះ ប៉ាត់ ចារ អើ ណារ។ អើ កា បាំងហៀន ពូ ឡាក់ កា អង់ហៀង ដេល។

២ ណោះ ទី មូត ផារ៉ាស៊ី ឡា អំបញ្ច សាត់ លួង ភៀ បិច ណាំង សារ លូ អើ។ អន់ខែ អំបញ្ច ផា «ទី ប ចាបាប់ ក្លោ អ្នក កា ម៉ាញ?»

៣ យីស៊ូ តើល អន់ខែ ផា «នីចម៍ វតី ម៉ូសេ ទី រះ កា អន់ដីស?»

៤ អន់ខែ តើល ផា «វតី ម៉ូសេ អន់ ដេល ក្លោ អ្នក កាម៉ាញ អ្ស កំ កា ទី ប្រាក់ សត់ត្រា អ្នក កាម៉ាញ»។

៥ យីស៊ូ កាប ផា «វតី ម៉ូសេ ប្រាក់ រះ អន់ កា អន់ដីស នី ណោះ ញន កា អន់ដីស ប៉ាណូស កាង កល់ តាឡាម។*

៦ ហះកា ផះ ប៉ាន់ដា ប្រ្រះ បាំងកើត តេះ ប្លែង ពៃ អើ បាំង កើត ប៉ាណូស កាម៉ាក ប៉ាណូស អង់កាន់។

៧ "ញន ខ អា ហង បះ កាម៉ាក ឡាច់ ឡើង មើត ពី ឡា អ្នែ អន់ ខូ លូ កាម៉ាញ ទីប រ៉ិន កា គូប សោប។

៨ ប៉ាត់ ទី គូប សោប កេះ អន់ខែ ពៀរ ដូរ ពៀប ឡាក់ កា ឡា កោ បាំងឡៃ ដឹង ម៉ោញ"។ អន់ខែ អូ ត្រក់ ប៉ាណូស ពៀរ ដូរ

* ១០:៥ ១០:៥ តាម ចាបាប់ ផា ក្លោ បិច អ្នក កាម៉ាញ អើ ត្រក់ ប្រាក់ សត់ត្រា ភៀ អន់ ពូ អន់តត់ ផា អើ អ្នក តាទីច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ។

† ១០:៨ ១០:៧-៨ សារ អា ឡាច់ ឡើង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

ហង យី អន់ខែ ពៀវ ដូវ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។

៩ ទីល នីណោះ ដៃ អន់ បក់ ពៀ ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រ្រឹះ អន់ អន់ខែ ទី ពៀវ អៃ អន់ខូ លូ គូប កេះ»។

១០ សីត ទីល ប៉ាត់ ហី មួត សីះ អៃ អំបញ្ច ណារ្ក ឡឹង សារ អៃ កាប ពៃ។

១១ យីស៊ូ តើល រះ កា អន់ខែ ជា «ជា កាម៉ាក់ បក់ ចំ អ្នាត កា ម៉ាញ កេះណោះ ទី កាម៉ាញ ណារ្ក បក់ ប្រឹត្តី នីណោះ ឡាក់ កា អៃ វាលង កល់ កាម៉ាញ គុល អៃ ហង។

១២ ជានៃវ អង់កាន់ ចំ អ្នាត ក្លោ កេះណោះ ទី កាម៉ាក់ អន់ខៀត ណារ្ក អង់កាន់ ណោះ កា វាលង កល់ ក្លោ គុល ដេល»។

សារ ម៉ុត ទី ប្រ្រឹះ រាំងហៃ រាំងខ្យា

១៣ ឡែង ឡឹង ណោះ ទី ពូ អ្សក់ ពីះ មួត សាស្វា ឡាក់ ប៉ាត់ ចារ យីស៊ូ ភៀ អន់ អៃ ម៉ន់ សាប៉ាត់ អន់ខែ ហះកា មួត សីះ កាប កា ពូ។

១៤ យីស៊ូ បំបំ សីះ អៃ ប្រឹត្តី នីណោះ យច ពុត អៃ ហីក ណោះ ហង អៃ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាត់ អាញ អន់ អន់ ខែ ពីះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្រឹះ រាំងហៃ រាំងខ្យា។

១៥ អាញ បំរ រះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រឹត្តី ចិ ពុត ឡាក់ កា សាស្វា ភៀ អន់ ប្រ្រឹះ រាំងហៃ រាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្រឹះ រាំងហៃ រាំងខ្យា អុះ»។

១៦ កេះណោះ យីស៊ូ ត្រៃត មួត សាស្វា លូ សាប៉ាត់ ម៉ន់ អន់ សារ ដាក់ កា អន់ខែ។

១៧ ផ្ទះ យីស៊ូ ចាក ឡាច់ ឡើង ណោះ ទី កាម៉ាក់ ម៉ៅញ ដូរ តា យ៉ុប ឡាំ ជន តាកុល កាដាប សាំប្រឹះ អ៊ែរ លូ កាប ជា «អី ណែយូ ឡាក់ ដាក់ ត្រង់! អាញ ត្រង់ ប្រឹគី នីចម៍ ភៀ ទី អាញ អ៊ែរ រ៉ុស លើយ?»

១៨ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណែយូ ដាក់ ត្រង់" ទី ដឹង ប្រឹះ បិកកាតយ័ ហង ដាក់ ត្រង់។

១៩ អីស អ៊ូ កេះ ចាបាប ទី រ៉ះ ជា "ដៃ ប៉ាន់តោ ប៉ាណូស ដៃ វ៉ា លង កល់ ដៃ អន់តុង ម៉ះ ពូ ដៃ កាប ព្នង ប្លាច ប្រឹគី អន់ ពូ ត្រង់ ថូត ដៃ ប៉ាលុ ពូ ត្រង់ អ៊ុល កូត កា មើត ពី"»។

២០ កាម៉ាក់ ណោះ តើល យីស៊ូ ជា «ណែយូ អាញ ប្រឹគី ពួយ ចាបាប ទី អា ឡើង អាញ អ៊ែរ តាតាម ពៃ កេះ»។

២១ យីស៊ូ ហៃ អ៊ែរ លូ ទី ពុត បិច ចៃ កា អ៊ែរ។ ណោះ ហង យីស៊ូ កាប ជា «ទី សារ ម៉ៅញ ណារ៉ូ អីស បើ តានី ប្រឹគី។ ហត់ ចាក ឡាំ ប្រូ វ៉ាស អំប៉ាស ម៉ះ អីស អន់ ទី កេះណោះ អ្យក់ លៀន ជែក អន់ កា មូត ថុក ញ៉ាក តាបាយ កាសត់។ ប្រឹគី នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អ៊ែរ ពីង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះ ៗ ឡាំ ពួយ អាញ ពី»។

២២ កាម៉ាក់ ណោះ កាតាំង យីស៊ូ កាប នីណោះ អ៊ែរ ឡិ ម៉ាត់ ច្រគី លូ ចាក ឡាច់ ទីប អុក ពុត អ៊ែរ អ៊ូ ប្រឹគី ពួយ អុះ ខង អ៊ែរ ទី វ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ ហៃ ជុំ រណោះ កេះណោះ កាប លូ មូត សីះ អ៊ែរ ជា «បក់ ប្រឹះ ប៉ាតូរង ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រឹះ រ៉ាំងហៃ រ៉ាំង ខ្យា»។

២៤ មូត សីះ ញម ខាក់ អ៊ូ ហ្លង់ ឡាក់ ឡើង សារ អ៊ែរ កាប

ណោះ។ យីស៊ូ កាប លូ អន់ខែ ណារ៉ូ ជា «អី អង់គន! ញ៉ាក ខាក់ ពូ ចឹង ម៉ុត អន់ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា ណោះ។

២៥ ជា ទុង កាប៊ូរ ម៉ុត ពួយ ត្រាម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ក់ លីន ឡឹង បក់ ប្រ្លឹះ ប៉ាតូរដី ម៉ុត អន់ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា»។

២៦ កាំឡាំង សីះ ហឹង ខាក់ អូ ហ្លង់ ឡឹង សារ អែក កាប ណោះ ៩។ ណោះ ហង អន់ខែ អំបញ្ច ជា «ទីល នីណោះ ញើ ចឹង វ៉ាវ៉ា ចំ ឡាកោ?»

២៧ យីស៊ូ ហៃ អន់ខែ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹគី អូ អូ អុះ ហះកា ប្រ្លឹះ ប្រឹគី អូ ខង ប្រ្លឹះ ទី អំរ៉ាញ អូ ប្រឹគី គ្រឹប សារ»។

២៨ ពេត្រុះ ជា «អីស ប៉ប កេះ ញីន អា អ្នាត គ្រឹប កាណាគី ម៉ះ ញីន ភ្លើ ចាក ពួយ អីស»។

២៩ យីស៊ូ រះ កា អន់ខែ ជា «អាញ្ច ប៉រ រះ កា អន់ដីស តា ទីច ជា បក់ ញើ សាឡាក់ អ្នាត ហី ក្រាន អុះ មី ពី មើត គន សោ លើ មីរ ស្រី ញន កា ចាក ពួយ អាញ្ច លូ ញន កា សារ ដាក់ ឡឹង ប្រ្លឹះ

៣០ បក់ ណោះ ចឹង ទី ខា។ កាណាង អង់កក់ តេះ អា អែក ចឹង ទី ហី វ៉ាយ៉ាំង អុះ មី វ៉ាយ៉ាំង ពី មើត វ៉ាយ៉ាំង គន សោ វ៉ាយ៉ាំង លើ មីរ ស្រី វ៉ាយ៉ាំង ហះកា ទី ទីប ពូ អូ ណីស ដេល។ ដាវ តែង ម៉ាត់ ទៀ អែ ចឹង ទី អាញ អ្វៃ រីស លើយ ហង។

៣១ ហះកា កិញអៀ អា ទី កាំឡាំង បក់ អន់ទ្រូល អៀង ចឹង កេះ អន់តីត កាំឡាំង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រូល ណា

‡ ១០:២៥ ១០:២៥ កាប៊ូរ ញើត គុល «អូត»។ § ១០:២៦ ១០:២៦ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រ្លឹះ បិច ថៃ បក់ ណោះ ចឹង កេះ ប្រ្លឹះ ប៉ាត្រង ហង។

រ្ត»។

សារ យ៉ាកុប លូ យូហាន ប៉រ ឡឺង យីស៊ូ

៣២ ផៈ អន់ខែ ចាក ឡាំ ប៉ាក់ មឿង យេរូសាឡឹម ណោះ យី ស៊ូ ប៉ាណាំ ទ្រង់ អន់ខែ។ ម្នត សីះ ញម ខាក់ ម្នត ចាក ព្វយ អន់ខែ កា អ្សត អ្សរ។ យីស៊ូ អើ ពីះ សីះ អើ ១២ ដូរ តុំ ម៉ោញ ទង ណារ្ត កេះណោះ អើ រះ សារ ឡាក់ ចឹង ត្រគ់ កើត ពីះ ពីង អើ ផា

៣៣ «ហៃ ពិន ផៈ ចាក ឡាំ ប៉ាក់ មឿង យេរូសាឡឹម ឡាក់ ចារ ពូ ចឹង រុប ប៉ាណូស អាញ ជីន អន់ កា ម្នត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រៈ លូ ម្នត ណោយូ ប៉ាងហៀន ចាបាប់។ អន់ខែ ចឹង តាត់សិន លូ ជីន អាញ អន់ កា ម្នត សុនសាត អន់ទៀត ប៉ាន់តោ។

៣៤ ពូ ចឹង ប៉ាឡេរ កា អាញ លូ កាសុះ ទៀក ពីរ ពីង អាញ ដេល។ ពូ ចឹង ពីត ប្រគី បាប អាញ កេះណោះ ប៉ាន់តោ អ្នត អាញ។ ហះកា ប៉ែង ដាវ អន់តីត ឡឺង ណោះ អាញ ចឹង រុស សីត ណារ្ត»។

៣៥ កេះណោះ យ៉ាកុប លូ យូហាន គន វគី សេបេដេ អន់ខែ ឡាំ ប៉រ ហះ យីស៊ូ ផា «ណោយូ! តង់ ហៃ ញិន ណើ»។

៣៦ យីស៊ូ អំបញ្ច អន់ខែ ផា «អន់ជីស បិច អន់ អាញ ប្រគី ញា?»

៣៧ អន់ខែ រះ ផា «ប៉ាក់ អីស ប្រគី សាដាច់ ឡាក់ ទី អំវាញ អីញ កេង ខាក់ ទៀ ប៉រ ហះ អីស អន់ ញិន អ្ន អន់ខូ លូ អីស ណើ យី ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំងអ្សា អីស»។

៣៨ យីស៊ូ ជា កា អន់ខែ «អន់ដីស បើ ហ្លួង ឡើង សារ អន់ដីស ប័រ ណោះ អុះ។ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា?*

៣៩ អន់ខែ តើល ជា «ញីន ខិន ដេល»។ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រក់ សឹង អា តាទីច ដេល ហង ។

៤០ ហះកា សារ ម៉ោញ ប័រ អ្នែ តែង សាម៉ា ម៉ោញ ប័រ តែង សាំងអ្សោ ណោះ អូ ត្រក់ អាញ អុះ ត្រក់ អន់ សារ ណោះ យី ប្រ្រឹះ បិកកាតយី ទ្រៀម អន់ កេះ។»។

៤១ ផះ ម្នុត សីះ ១០ ដូវ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប័រ នីណោះ អន់ខែ បិច អីក ខាក់។

៤២ យីស៊ូ អើ ពីះ ម្នុត សីះ អើ កេះណោះ អើ ជា «អន់ដីស ទិឌូ អុះ កេះ សុនសាត អន់ខៀត ម្នុត ក្រាក់ រាំងហៃ អន់ខែ ជិះ ចក់ ប៉ាសុន ខាក់ លូ ម្នុត ប្រឹក្រី ម៉ែត ក្រាក់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

៤៣ ហះកា អន់ដីស អា អូ ត្រក់ នីណោះ អុះ។ បក់ ញី បិច ប្រឹក្រី តីស បក់ ណោះ ត្រក់ ប្រឹក្រី ចិ ពុត ចិត យរ លូ កាំឡាំង។

៤៤ បក់ ញី បិច ប្រឹក្រី ម៉ែត អន់ដីស បក់ ណោះ ត្រក់ កេះ ទុច អន់ដីស ទិឌូ

៤៥ ខង ប៉ាណូស អាញ ពីះ អូ ត្រក់ ប្រើ ពូ ប្រឹក្រី ងារ អន់ កា

* ១០:៣៨ ១០:៣៨ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា? ពៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រក់ អែត អា? អន់ដីស ខិន ដេល ប ហុំ ទៀក អាញ ត្រក់ ហុំ អា?»។ † ១០:៣៩ ១០:៣៩ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រក់ សឹង អា តាទីច ដេល ហង ពៀត គុល «អន់ដីស ចឹង អែត ចក អាញ លូ អន់ដីស ចឹង ហុំ ទៀក ឡាក់ កា អាញ ដេល»។

អាញអុះ យីអាញពីះ ប្រើគីងងារអន់ កា ពូ លូ អន់ ឡាកោ អាញ ភ្នៀតៅហាយ ឡាច់ ពូ អៀង ដូវ»។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

៤៦ កេះណោះ យីស៊ូ លូ សីះ ចាកទីល មៀង យេរីខូ។ ផះអន់ ខែ ចាក ឡាច់ ឡីង មៀង ណោះ ទី កាំឡាំង អៀង ចាក ពូយ អន់ ខែ គ្រិតៗ ណោះ ទី កាម៉ាក់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូវ សិច បាទីមេ ឡាក់ គន វគី ទីមេ អង់អ្នែ ប៉រ កាណាតី ឡីង ពូ ហះ ទ្រង។

៤៧ អើ កាតាំង ផា យីស៊ូ ឡីង តេះ ណាសាវៃត ចាក ទ្រង ណោះ អើ កា ឡុង អើ ផា «អី យីស៊ូ ផ្លង់ វ៉ាច់ សាដាច់ ដាវិត ប៉រ អីស តាប៉ាប កា អាញ ណើ»។

៤៨ ទី កាំឡាំង អៀង ទីប អើ អូ អន់ កាប ហ៊ឹង ណោះ ហង អើ ឡុង ហ៊ឹង ម៉ៃ កាខាក់ ផា «អី យីស៊ូ ផ្លង់ វ៉ាច់ សាដាច់ ដាវិត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤៩ យីស៊ូ តាវ ឡូត កេះណោះ រះ កា ពូ ផា «អើ អើ ពីះ ប៉ាត់ អា»។ ពូ ផា កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ «ដៃ ហ្សឹក ហង អើ អើ អីស កេះ»។

៥០ អើ កា អ្នាត អារ គ្រីន ប៉ាន់តាន ចាក ឡាំ ប៉ាត់ ចារ យីស៊ូ។

៥១ យីស៊ូ អំប៉ញ អើ ផា «អីស ប៉ិច អន់ អាញ ប្រើគី ញ៉ា អន់ កា អីស?» បក់ ម៉ាម៉ាំង ម៉ាត់ ណោះ តើល ផា «អី ពី តាំងឡា ប៉រ តាត់ អន់ដាត់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៥២ យីស៊ូ កាប លូ អើ ផា «ចាក ពី! ម៉ាត់ អីស តាតារ កេះ ញុន កា អីស សៀ»។ ផាឌី ម៉ាត់ បក់ ម៉ាម៉ាំង ណោះ កា តាតារ ឡូត កេះណោះ អើ ចាក ពូយ យីស៊ូ ដេល។

១១

សារ យីស៊ី ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ី លូ ម្នត សីះ ចាក ក្យាម៍ ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ក្យាម៍ ប៉ានីម តើម អូលេវ យីស៊ី ប្រើ សីះ អែរ ពៀរ ដូរ ចាក អន់ទ្រួល

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡាំ ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បំបំ លៀ ប៉ាញ៉ូ តាម ម៉ោញ កាតុ ពូ កត់ អ្នាត។ លៀ ណោះ បើ តាន់ ទី បក់ ពៀ ជិះ អុះ។ អ្យគ៍ រីស អ្យក់ ឡាំ ប៉ាត់ អា។

៣ ជា ពូ អំបញ្ច អន់ដីស "ញ៉ា ត្រត់ អន់ដីស រីស អ្យក់ លៀ អា?" អន់ដីស រិះ ជា "ពី តាំងឡា ញីន តងកាន កេះណោះ អែរ ចឹង ជិន ស្រីស ណាវ្ត"។

៤ ម្នត សីះ ពៀរ ដូរ ណោះ ចាក ឡាំ បំបំ លៀ ប៉ាញ៉ូ តាម ម៉ោញ ពូ កត់ ហះ អំបារ សានែង ទ្រង តែង ឡឹង ហី អន់ខែ កា ឡាំ រីស អ្យក់។

៥ ទី កាំឡាំង អន់ជា អែរ ណោះ បំបំ អន់ខែ រីស លៀ កា អំបញ្ច ជា «ញ៉ា ត្រត់ អន់ដីស រីស អ្យក់ លៀ អា?»

៦ ម្នត សីះ កា រិះ ពូយ ប៉ានីរ យីស៊ី អន់តត់ កា អន់ខែ កេះ ណោះ ពូ អន់ អន់ខែ ទុង អ្យក់ លៀ ណោះ។

៧ សីះ ពៀរ ដូរ ទុង អ្យក់ លៀ ណោះ ជិន អន់ កា យីស៊ី លូ រី ស អាវ អន់ខែ ត្រាក់ ពីង អង់កក់ លៀ។ កេះណោះ យីស៊ី ហាវ ជិះ លៀ ណោះ។

៨ ទី កាំឡាំង អៀង ប៉ាណាំ គួប រឺស អាវ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ តាំងកង់ អ្វិត ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អើរ។

៩ ទី កាំឡាំង បក់ ចាក ព្វយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ង្គីរ តាំងហើ ជា «ហូសាណា* ! អន់ ប្រ្លឹះ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពីះ ប៉ាតាង អើរ។

១០ អន់ ប្រ្លឹះ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ចឹង រាំងហៃ រាំងខ្យា ប៉ាតាង សាដាច់ ដាវីត ឡាក់ វគ្គី អីស។ ហូ សាណា ! ប៉ានេ ប្រ្លឹះ អ្នែ ពីង ប្លែង ចាំងហិត កាខាក់»។

១១ ផះ រាំងរាំង យីស៊ូ ចាក ម៉ុត ពីង មៀង យេរូសាឡឹម អើ កា ចាក ម៉ុត ពីង រ៉ុបិង រោង រ៉ាមៈ ប្រ្លឹះ ដេល។ កេះ អើ ហៃ គ្រឹប កាណាគី អ្នែ ជុំ រណោះ កេះ អើ កា ប៉ាណាំ សីះ ១២ ដូរ សីត ប៉ា គ៍ ស្រុក បេតថានី ខង ប្លែង ក្យាម៍ ចឹង ម្យ៉ាង កេះ។

១២ ប៉ាគ៍ ដាវ តាយ៉ាង អន់ខែ ចាក ឡាច់ ឡឹង ស្រុក បេតថានី ណារុំ ផះ ណោះ យីស៊ូ កា ឡាយិត។

១៣ អើ ប៉ប តើម ប្រា † ឡឹង ចាំងហាយុត ហ្វា តាខុក តា ខេ អើ កា ឡាំ ហៃ អ្នែ ផេត ទី ប្លែ។ ប៉ាគ៍ ទីល ណោះ អើ ប៉ប ប្រា ទី ដឹង ហ្វា ដោះ ខែល ខង បើ តានី ទីល ថុន អើ ប្លែ។

១៤ យីស៊ូ កាប កា តើម ប្រា ណោះ ជា «គិត អៀ ប៊ឹង ម៉ាត់ អូ ទី បក់ ពៀ ចឹង អ្នែ សា ប្លែ អីស ហង»។ ម្នុត សីះ កា កាតាំង ដេល យីស៊ូ កាប ណោះ។

១៥ យីស៊ូ ទីល មៀង យេរូសាឡឹម លូ ម្នុត សីះ កេះណោះ អើ

* ១១:៩ ១១:៩ ហូសាណា ពៀត សុនសាត ហេត្រី ទី ណី ជា «ប៉ានេ» លើ «ប៉រ តង់ ញីន ណី»។ † ១១:១៣ ១១:១៣ កាណុង ផាច់ ប៉ានីរ ប្រ្លឹះ តើម ប្រា យី ពូ កាប ប៉ាន់ដីប ឡឹង សុនសាត អ៊ីស្រាអែល។

ចាក ម៉ុត កាណុង រ៉ាប៊ីង រោង រ៉ាម៉ះ ទ្រុះ ឡាច់ មួត ប្រូ ប្រើ រឡាន រោង រ៉ាម៉ះ ប្រ្រើ៖។ អើ តាឡាក់ អ្នាត គ្រេ ចារ ពូ តូរ លៀន លូ គ្រេ ចារ ពូ អង់អ្វៃ ប្រូ អន់តើប។

១៦ យីស៊ូ អូ អន់ បក់ ពៀ គយ តូង កាណាក់ ចាក ម៉ុត ទ្រុង រោង រ៉ាម៉ះ ណោះ អុះ។

១៧ អើ អន់តត់ ប៉ាតោ កា ពូ ផា «កាណុង ផាប៉ ប៉ានីរ ប្រ្រើ៖ ទី ប្រាត់ រ៉ះ ផា "ហី អាញ យី ចារ សាំរ៉ាប គ្រីប សុនសាត ម៉ន់ អើ អាញ"‡ ហះកា អន់ដីស អ្សក់ ហី អា ប្រើគី ចារ មួត អន់តុង អន់ ទូក S»។

១៨ មួត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រើ៖ លូ មួត ណែយូ បាំងហៀន ចា បាប់ កាតាំង លៅ ឡឹង សារ ណោះ អន់ខែ យីត ណាំង ទ្រុង បិច ប៉ាន់តោ អ្នាត យីស៊ូ ខង អន់ខែ អ្សត កា អើ ញន កា កាំ ឡាំង អៀង ញម កា សារ អើ បាំងហៀន ពូ ណោះ។

១៩ ទីល កាង៉ាច យីស៊ូ លូ សីះ អើ ចាក ឡាច់ តែង ឡឹង មៀង យេរុសាឡឹម ម៉ោញ ទង ណារ។

២០ តារ កាំលី ផះ អន់ខែ ចាក រទ្រុង មួត សីះ ប៉ប តើម ប្រា ឡាយ៉ោ ក្រោះ ទីល រ៉ាយៈ។

២១ ពេត្រុះ កាចាំង ឡឹង ប៉ានីរ យីស៊ូ កាប ណោះ ហង អើ ផា «ណែយូ! ហៃ តោ តើម ប្រា អីស កាប ពែ ឡាយ៉ោ ក្រោះ កេះ»។

២២ យីស៊ូ កាប លូ មួត សីះ អើ ផា «ហត់ អន់ដីស សៀ ប្រ្រើ៖ បិកកាតយី ពិ!

២៣ អាញ រ៉ះ កា អន់ដីស តាទីច ផា បក់ ពៀ កាប ប្រើ ប៉ានីម អា

‡ ១១:១៧ ១១:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ S ១១:១៧ ១១:១៧ ប៉រ ហៃ យេរេមៀ ៧:១១។

ជា "ហត់ ចាក ឡាច់ ឡើង អា ឡា អ្វី ពីង ទៀក សាឡឹក សាឡាយ តោ" ជា បក់ ណោះ សៀ តាទីច អូ ទី សង់សៃ សាអូះ ណោះ ប្រ្លឹះ ចឹង លឹក ប៉ានីម ណោះ ពួយ ប៉ានីរ អើ ជា ណោះ ហង។

២៤ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស ជា សារ ញ៉ា កា តាម អន់ដីស ម៉ន់ ប័រ អ្សក់ កា អន់ដីស សៀ ជា អន់ដីស ទី កេះ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អន់ កា អន់ដីស តាទីច។

២៥-២៦ ផះ អន់ដីស ម៉ន់ ជា អន់ដីស ទី សារ លូ គូប សោប ដៃ អ្សក់ យ៉ូ បក់ ណោះ ម៉ាត់ ពី អន់ដីស ឡាក់ ប្រ្លឹះ អ្វី ពីង ប្លែង អើ ចឹង អូ អ្សក់ យ៉ូ អន់ដីស ដេល *»។

២៧ អន់ខែ ចាក ម៉ុត ពីង មៀង យេរូសាឡឹម ម៉ោញ ទង ណា រុ។ ផះ យីស៊ូ អ្វី ចាក កាណាង រ៉ុប៊ិង រ៉ោង រ៉ាម៉ះ ប្រ្លឹះ ណោះ ទី មួត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ លូ មួត ណែយូ ប៉ាំងហៀន ចាបាប់ លូ មួត ក្រាក់ រ៉ាំងហៃ មៀង កា ឡា ប៉ាត់ ចារ អើ។

២៨ អន់ខែ អំបញ្ច យីស៊ូ ជា «អីស ប្រឹក្តី សារ ទិ អា អេង អំរ៉ាញ ញ៉ា? ញើ ប្រើ អីស ប្រឹក្តី នៃរ អា?»

២៩ យីស៊ូ តើល អន់ខែ ជា «អាញ ប័រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ អន់ អាញ ប្រឹក្តី សារ ទិ អា ដេល។

៣០ ប័រ រ៉ះ ហៃ ញើ ប្រើ រក្តី យូហាន ប៉ាំងហុ ពូ? ប្រ្លឹះ ឡើង ប្លែង ញ៉ា ប៉ាណូស ដោច?»។

៣១ អន់ខែ កាកាប លូ គូប ជា «ជា ពិន ជា ប្រ្លឹះ ប្រើ រក្តី យូ

* ១១:២៥-២៦ ១១:២៥-២៦ ហ្លា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផោះ ហះកា ជា បក់ ចំ អ្វី អ្សក់ យ៉ូ ពូ លើយ ពី អន់ដីស ឡាក់ ប្រ្លឹះ អ្វី ពីង ប្លែង អើ ចឹង អ្សក់ យ៉ូ បក់ ណោះ ដេល។

ហាន ប្រើគំណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រង់ អន់ដីស អូ សៀ អើ?"

៣២ ពិន ចឹង ជា ប៉ាណូ ស ប ប្រើ វត្ត យូ ហាន បាំង ហុំ ពូ?» ហះកា អន់ខែ អ្នក ជា នីណោះ ខង កាំឡាំង ប៉ាសុន ទិ ខូ សៀ ជា ប្រើ វត្ត យូហាន ប្រើគំ វាគីយ អើ តាទីច។

៣៣ ណោះ ហង អន់ខែ តើល យីស៊ូ ជា «ញីន អូ អូ អុះ»។ កេះ ណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ជា «អាញ កា អូ វះ កា អន់ ដីស ដេល បក់ អន់ អាញ ប្រើគំ សារ ទិ អា»។

១២

សារ ប៉ាន់ដីប ពូ រ៉ាំងហៃ មីរ តើម ប្លែ អង់កាច

១ កេះណោះ យីស៊ូ វះ សារ កា ពូ កាប ប៉ាន់ដីប ជា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រើគំ មីរ តប់ តើម ប្លែ អង់កាច។ អើ ប្រើគំ រ៉ាំងហៃ ជុំ មី រ លូ ប្រើគំ ចារ រ៉ូត ប្លែ ដេល។ កេះណោះ អើ ប្រើគំ បើក ជៀរ ម៉ោញ តុត ចាំងហិត។ ឡែង ឡើង ណោះ អើ អន់ ពូ រ៉ាំងហៃ ជេក។ កេះណោះ អើ ចាក ឡាំ ប៉ាក់ ចាំងហាយុត។

២ ទីល ចុន អ្នះ ប្លែ អង់កាច តាំងឡា មីរ ណោះ ប្រើ ទុច ម៉ោញ ដូរ ឡាំ អ្យក់ ចានែក ម៉ះ អើ ឡើង មូត រ៉ាំងហៃ មីរ អើ ណោះ។

៣ មូត រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច តាំងឡា មីរ កេះណោះ តាំងហ្សិត អន់ អើ សីត តី តាដោះ។

៤ ឡែង ឡើង ណោះ បក់ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ណារ៉ុ។ មូត រ៉ាំងហៃ មីរ ណោះ កាមេ កល់ អើ លូ តះ ប៉ាស្យាប កាប អូ ដាក់ កា អើ។

៥ កេះណោះ តាំងឡា មីរ ប្រើ ទុច ម៉ោញ ដូរ ណារ្ណ ឡា។ មូត បក់ អ្នែ រាំងហៃ មីរ ណោះ ប៉ាន់តោ អ្នាត អើ។ ឡែង ឡឺង ណោះ បក់ តាំងឡា មីរ ណោះ កា ប្រើ មូត ទុច អៀង ដូរ ណារ្ណ ឡា។ ពូ កា ពិត គ្រឹប អន់ខែ បក់ អន់ដា ពូ ប៉ាន់តោ អ្នាត។

៦ តាំងឡា មីរ កា ទី គន កាម៉ាក ម៉ោញ ដូរ ឡាក់ អើ បិច ចៃ ខា ក់។ ប៉ាក់ អន់តឹត អើ ប្រើ គន អើ ទៅ ឡុក ឡា ទីប យឹត ផា "ពូ ចឹង អ្សិល កូត ហង កា គន តាម អាញ អា"។

៧ ហះកា មូត បក់ ក្បាក់ រាំងហៃ មីរ ណោះ កាប លូ គូប អន់ខែ ផា "បក់ អា ហង ចឹង អ្សក់ ប៉ាដក់ ប៉ាជៀ មីរ អា ! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

៨ ពូ កា រុប គន តាម តាំងឡា មីរ កេះណោះ ប៉ាន់តោ ហីរ អ្នា ត អើ ហះ អន់ទ្រិល មីរ ប្លែ អង់កាច ណោះ ហង។

៩ និចម តាំងឡា មីរ ចឹង ប្រគី ? អើ ចឹង ឡា ប៉ាន់តោ មូត បក់ រាំងហៃ មីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណារ្ណ រាំងហៃ ជែក មីរ អើ ណោះ។

១០ អន់ដឹស អូ ទី អាន ប សារ កាប កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ផា៖

"អំហ្គោ មូត វ៉ាគីយ ហី ហីរ អ្នាត

កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឺង ពូ។ *

១១ ប្រ្លឹះ បិកកាតយ័ ប្រគី សារ កេង ខាក់ អា

ប្រគី អន់ ប៉ាណូស ពិន ហៃ ញម ខាក់"†»។

* ១២:១០ ១២:១០ សារ អា យីស៊ូ កាប ពៀប ឡឺង ឡុកោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។ † ១២:១១ ១២:១១ សារ អា ឡុច ឡឺង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១៨:២២-២៣។

១២ ម្នាក់ ក្រាត់ ម្នាក់ ណែយូ អ្នក អន់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខែ ណោះ ហង អន់ខែ ណាំង ទ្រង់ រ៉ូប អែរី ហះកា អន់ខែ អ្នក កា ម្នាក់ ប៉ាសុន។ ណោះ ហង អន់ខែ ចាក ឡាច់ ឡើង ចារ យីស៊ូ។

សារ ម្នាក់ ជាវ៉ាស៊ី លូ សាខុស៊ី ណាំង សារ លូ យីស៊ូ

១៣ ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហេរត ឡា អ្នក ក្បាម យីស៊ូ ភៀ បិច សាំយ៉ាំង អ្នក ផែត យីស៊ូ ទី កាប យថ។

១៤ អន់ខែ ប៉ាណាំ គួប តាត់ អំប្រឹក្ចី កាប ដាត់ លូ យីស៊ូ ជា «ណែយូ ញីន អ្នក អ៊ីស ប៉ាណូស ដាត់ ត្រង់ ខាក់ អ៊ីស អ្នក អ្នក កា ពៀ អុះ អ្នក យីត ជា បក់ តីស លើ បក់ ចិ យី អ៊ីស បាំង ហៀន ពួយ សារ ប្រ្រះ ដាត់ ត្រង់ តាទីច។ នីចម៍ ចាបាប ប្រ្រះ អន់ ប ពិន សឹង វ៉ាបៃ កា សាដាច់ តីស រ៉ូម ណោះ?»

១៥ យីស៊ូ យីត ហ្លួង ឡើង សារ អ្នក ដាត់ កាណុង ពុត អន់ ខែ។ កេះណោះ អែរី កាប ជា «ញ៉ា ត្រត់ អន់ដីស ណាំង សារ លូ អាញ? អ្នក ហៃ លៀន កាក់ អន់ កា អាញ ហៃ ប៉ាត់ អា»។

១៦ ពូ កា អ្នក កាក់ ម៉ោញ អន់ កា យីស៊ូ កេះណោះ អែរី អំប័ញ ជា «ហ្វិប ពៀ សិច ពៀ ពីង កាក់ អា?» ពូ តើល ជា «ហ្វិប លូ សិច សាដាច់ តីស រ៉ូម»។

១៧ យីស៊ូ កាប លូ ពូ ជា «កាណាត់ ញ៉ា ឡាក់ វ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត់ ញ៉ា ឡាក់ ម៉ះ ប្រ្រះ មប កា ប្រ្រះ ទៅ ដេល»។ កាំឡាំង ទិខ្លួញ ម ខាក់ កា យី ស៊ូ ជា ណោះ។

‡ ១២:១៣ ១២:១៣ ថាម៉ាដា ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហេរត អ្នក ត្រត់ លូ គួប សោប អុះ។

១៨ ទី ម្ចាស់ សាខូស៊ី ពីរ កាកាប លូ យីស៊ូ ដែល។ កាំឡាំង ម្ចាស់ សាខូស៊ី អូ សៀ ជា ប៉ាណូស តោ កេះ អូ រ៉ុស សីត ណារ៉ូ អុះ។ អន់ខៃ អំបញ្ច យីស៊ូ ជា

១៩ «ណោយូ ញ៉ា រ៉ក់ ម៉ូសេ ទី ប្រាក់ រ៉ះ ជា បក់ ចំ ទី កាម៉ាញ៉ូ កេះណោះ អើ តោ ហះកា បើ តានី ទី គន ត្រក់ ធម៌ ថាអុះ ណារ៉ូ អន់ ទី អៃ ភៀ បាំងកើត គន តូ ផ្លង់ រ៉ាច អន់ កា ម៉ិ អើ S។

២០ ប៉ាន់ដីប ជា ទី អុះ ម៉ិ កាម៉ាក តាំប៉ើ: ដូរ។ ម៉ិ ឡោងទ្រៀ អើ ទី កាម៉ាញ៉ូ កេះណោះ អើ តោ ហះកា បើ តានី ទី គន អុះ។

២១ កេះណោះ ពូ ធម៌ អន់ កា ថាអុះ ណារ៉ូ អើ តោ បើ តានី ទី គន ដែល កេះណោះ អុះ ទី ពៀរ កា តោ និះទៅ ដែល។

២២ អុះ ម៉ិ ទី តាំប៉ើ: ដូរ ណោះ ទី អង់កាន់ ណោះ ហះកា បើ តានី ទី គន អុះ។ អន់តីត ឡឹង ណោះ អង់កាន់ ណោះ តោ ដែល។

២៣ ទីល នីណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តោ រ៉ុស សីត អន់ ទៀ កា ពៀ ចឹង ទី អង់កាន់ ណោះ ខង អុះ ម៉ិ អន់ខៃ ទី តាំប៉ើ: ដូរ ទី អង់កាន់ ណោះ និះទៅ ដែល?»

២៤ យីស៊ូ តើល រ៉ះ កា អន់ខៃ ជា «អន់ដីស យីត យច កេះ ញន អន់ដីស អូ អន់ហ្គាល់ ជាប់ ប៉ានីរ ប្រ្រឹះ លូ អូ អន់ហ្គាល់ សារ អីញ អំវញ ម៉ះ ប្រ្រឹះ ដែល។

២៥ ប៉ាក់ ទីល ដាវ ប៉ាណូស តោ រ៉ុស សីត អន់ទៀ អន់ខៃ អូ អូ ទី ក្លោ ទី កាម៉ាញ៉ូ ណារ៉ូ អុះ យី ចឹង អៃ ឡាក់ កា ម្ចាស់ បិយ ប្រ្រឹះ អៃ ពីង ប្លែង តោ ដែល។

២៦ កាប៉ាច់ សារ ប៉ាណូស តោ ចឹង រ៉ុស សីត ណារ៉ូ ម៉ូសេ ទី

S ១២:១៩ ១២:១៩ ប៉រ ហៃ សារ អន់ ចាបាច់ លឹក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។

ប្រាក់ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ឡាក់ ទី រ៉ះ ឡឹង សារ ប្រ្រឹះ កាប ឡឹង អុញ សា ប៉ោម។ អន់ដីស អូ អាន ប? ប្រ្រឹះ បិកកាតយ័ កាប លូ ម៉ូសេ ផា "អាញ អា ប្រ្រឹះ ឡាក់ រ៉ាំងហៃ អាប្រាហាំ លូ អ៊ីសាក់ លូ យ៉ាកុប"*។

២៧ ប្រ្រឹះ បិកកាតយ័ អូ ត្រគ់ ប្រ្រឹះ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ប្រ្រឹះ រ៉ាំងហៃ ប៉ាណូស រ៉ីស។ យីត នែរ អន់ដីស អា យច កេះ»។

២៨ ទី ណោយូ ប៉ាំងហៀន ចាបាប់ ម៉ោញ ដូរ អ្នក ក្បាម រណោះ កាតាំង ពូ កាកាប លូ យីស៊ូ។ អ៊ែ ប័ប ផា យីស៊ូ តើល ពូ ត្រគ់ ខា ក់។ អ៊ែ កា ម៉ុត ក្បាម យីស៊ូ លូ អំបញ្ច ផា «ចាបាប់ ញ៉ា តីស ហ្គី ត ឡឹង ពូ ហះ?»

២៩ យីស៊ូ តើល រ៉ះ ផា «ចាបាប់ ទី ម៉ោញ តីស ហ្គី ត ឡឹង ពូ "អី ម្នាក់ អ៊ីស្រាអែល ហាក់ សាំយ៉ាំង ពិ! ទី ដឹង ប្រ្រឹះ បិកកាតយ័ អា ហង ប្រ្រឹះ តាទីច។

៣០ ត្រគ់ បិច ចៃ កា ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាងាត ប៉ាលីង ទីប ឡាកោ ប៉ាំងឡេ"†។

៣១ ចាបាប់ ទី ពៀរ "ត្រគ់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ បិច ចៃ កា ឡាកោ អីស ទៅ ដេល"‡។ អូ ទី ចាបាប់ ចំ តីស ឡឹង ចាបាប់ ពៀរ អា អុះ»។

៣២ ណោយូ ប៉ាំងហៀន ចាបាប់ ណោះ តើល យីស៊ូ ផា «ត្រគ់ តាទីច ហង អីស ផា ទី ប្រ្រឹះ ដឹង ម៉ោញ តាទីច អូ អន់ ទី ប្រ្រឹះ

* ១២:២៦ ១២:២៦ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣:៦។
† ១២:៣០ ១២:២៩-៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៦:៤-៥។ ‡ ១២:៣១ ១២:៣១ សារ អា ឡាច់ ឡឹង ចាបាប់ ម្នាក់ លេវី (លេវីនីយ) ១៩:១៨។

ញ៉ា ណាវ្ត កាយ ឡើង អើ អុះ។

៣៣ អន់ បិច ចៃ កា ប្រ្លឹះ បិកកាតយ័ ទិ ពុត ទិ ពៀក ទីប ប៉ាងាត់ ប៉ាលឹង ទីប ឡាកោ ប៉ាំងឡៃ លូ បិច ចៃ កា ពូ ឡើង តែង ឡាក់ កា បិច ចៃ កា ឡាកោ តាំងឡា ណោះ ដាក់ លីន ឡើង ពុះ កាណាត់ វ៉ាម៉ះ ប្រ្លឹះ លូ កាណាត់ ទៀន អន់ គ្រឹប នែវ សាំ»។

៣៤ យីស៊ូ កាតាំង ប៉ាណូស ណោះ ជា នីណោះ អើ ជា «អីស ក្យាម ចឹង ទី ប្រ្លឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ហង»។ កេះ ណោះ អូ ទី បក់ ពៀ ខិន អំបញ្ច អើ ហង។

៣៥ ផះ អើ អ្នែ ប៉ាំងហៀន ពូ ប៉ាត់ ចារ រោង វ៉ាម៉ះ អើ កាប ណាវ្ត ជា «ខ ញ៉ា ត្រត់ មូត ណែយូ ប៉ាំងហៀន ចាចាប ជា សា ដាច់ ដាវីត អើ វតី បិក កា បក់ ប្រ្លឹះ រឺស អន់ ប្រឹត សាដាច់ នី ណោះ ?

៣៦ សាដាច់ ដាវីត តាំងឡា កាប ពូយ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ផាះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា
'ហត់ អ្នែ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ
ក្យាត់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ជុង
អីស' "ន។

៣៧ ទីល សាដាច់ ដាវីត តាំងឡា អើ បក់ ប្រ្លឹះ រឺស អន់ ប្រឹត សា ដាច់ ណោះ ជា ពី តាំងឡា កេះ ញ៉ា ត្រត់ ពូ ជា សាដាច់ ដាវីត ឡាក់ វតី បិក អើ នីណោះ ?» ទី កាំឡាំង អៀង សាំយ៉ាំង យីស៊ូ រះ សារ ណោះ អន់ខេ ប៉ាញ ពុត ខាក់។

ន ១២:៣៦ ១២:៣៦ សារ អា ឡាច់ ឡើង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។

៣៨ ផ៖ យីស៊ូ ង្វែ បាំងហៀន ពូ ណោះ អើ កាប ផា «ប័រ ឡាវ៉ា ង ឡាកោ លូ មូត ណោយូ បាំងហៀន ចាបាប អន់ កាខាក់។ អន់ ខែ ខុ ពៀត អាវ តីស អ៊ឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កា រុប សាំប៉្លះ អន់ខែ។

៣៩ ផា ង្វែ ពីង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ។ ផា ង្វែ បាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាត់ បក់ កានី ត លីន ឡឹង ពូ ដេល។

៤០ អន់ខែ ខុ លោប អ្សក់ វ៉ាស អំប៉ាស ម៉ៈ មូត អន់ត្រៅ អន់ ទ្រុះ លូ តាំប្រឹក្តី ម៉ន់ ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រត់ ថូត ក្លាំង លីន ឡឹង ពូ»។

សារ អង់កាន់ អន់ត្រៅ ចែត លៀន មប អន់ កា ប្រ្លៈ

៤១ កេះណោះ យីស៊ូ ចាក ឡាវ៉ា អង់ ង្វែ ហះ ម៉ាត់ ចារ ពូ ចែត លៀន មប អន់ កា ប្រ្លៈ។ ផ៖ ណោះ ទី មូត បក់ ប្រ្លៈ ប៉ាតុរង អៀង ដូវ អន់ខែ ចែត លៀន អៀង ដេល។

៤២ ហះកា ទី អង់កាន់ អន់ត្រៅ ថុក ញ៉ាក ម៉ោញ ដូវ ចែត លៀន បើត ខាក់ ទី ដឹង ពៀរ ច្រឹម * ឡាក់។

៤៣ កេះណោះ យីស៊ូ អើ មូត សីះ លូ រ៉ះ ផា «អាញ ប័រ រ៉ះ កា អន់ ដីស តាទីច ផា អង់កាន់ អន់ត្រៅ ថុក ញ៉ាក អា ទី ចែត លៀន មប អន់ កា ប្រ្លៈ អៀង ឡឹង ពូ

៤៤ ខង កាំឡាំង អន់ទៀតៗ អ្សក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លៈ ហះកា អង់កាន់ អន់ត្រៅ ថុក ញ៉ាក អា ចែត ទី

* ១២:៤២ ១២:៤២ ច្រឹម ពៀត គុល «ឡិបតា»។ ១២៨ ឡិបតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្តី គុលី ម៉ោញ ដាវ។

លៀន ឡាក់ អើ ទី មប អន់ កា ប្រ្រឹះ យី លៀន ឡាក់ អើ តង កាន ខាក់ ភ្លើ សិម ឡាកោ អើ»។

១៣

សារ រោង វ៉ាម៉ះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ជីវ ណារ្ណ

១ ផ្ទះ យីស៊ូ ចាក ឡាច់ ឡើង រោង វ៉ាម៉ះ ប្រ្រឹះ ទី សីះ ម៉ោញ ដូរ កាប លូ អើ ជា «ណែយូ ហៃ អំហ្គោ លូ ហី អា ញ៉ា តិម ដាក់ ឡា យ៉ាម៉!»

២ យីស៊ូ រះ កា សីះ អើ ជា «ដាវ តែង ម៉ាត់ អន់ទៀ ហី តីស ដា គំ អន់ដីស ប័ប អា ពូ ចឹង តាត់ អំពូក វ៉ាយ វ៉ា ទិ ហង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អើ ណារ្ណ ហង»។

៣ អន់តីត ឡើង ណោះ យីស៊ូ ហាវ ពីង ប៉ានីម តើម អូលេវ ត្រង់ រោង វ៉ាម៉ះ ប្រ្រឹះ កេះណោះ អង់អ្នែ ណោះ សីះ អើ សិច ពេត្រុះ យ៉ាកុប យូហាន លូ អន់ត្រេ ពីះ អំបញ្ច លូ អើ ដឹង ដូរ អន់ខែ ជា

៤ «ប័រ រះ ហៃ កា ញីន ណើ សារ ទិ អា ដាវ ចំ ចឹង កើត ពីះ ? ទី កាណាត់ ញ៉ា ចឹង កើត ពីះ ភ្លើ ប្រ័ត អន់ អន់ហ្គាល់ ជា សារ ទិ អា ក្យាម ចឹង ទីល ហង ?»

៥ យីស៊ូ រះ កា អន់ខែ «អន់ដីស ត្រក់ ឡាវ៉ាង ឡាកោ កាខាក់ ជែ សៀ ពូ ឡា ប៉ាងល់ អន់ដីស អន់ ហៀត ឡាច់ ឡើង ប្រ្រឹះ

៦ ខង ចឹង ទី ប៉ាណូស អៀង ចែត សិច ឡាក់ កា សិច អាញ ពីះ កាប ជា "អាញ អា ហង យីស៊ូ"។ អន់ខែ ចឹង ប៉ាណាំ ប៉ាណូស អៀង ដូរ អន់ ហៀត ឡាច់ ឡើង ប្រ្រឹះ។

៧ ផ្ទះ ចំអង់ដីស កាតាំង លោ ផា ទី ពូ តាកុះ សាំងខាម ក្សាម៍ កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អង់ដីស ដៃ កាដើត ខង សារ ណោះ ត្រគ់ កើត ពី៖ នីណោះ ហង ហះកា បើ ទីល ដាវ ចឹង ឡូច អុះ។

៨ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកុះ លូ ប៉ាថេត ម៉ោញ ណារ។ ទី ចារ អង់ដា តេះ ចឹង វ៉ាវើត លូ កើត ឡាយុត ឡាំងវ៉ាញ តិម ខាក់ ដេល។ សារ ទិ អា រៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡាឡីតៗ ចឹង អ្នែ ហា អញ។

៩ «អ្សក៍ អង់ដីស ឡាវ៉ាង ឡាកោ អង់ កាខាក់ ខង ពូ ចឹង រ៉ុប អង់ដីស ចែត ថូត។ ពូ ចឹង អ្សក៍ វ៉ាងកេះ ពីត អង់ដីស ពីង រ៉ោង លូ ជីន អង់ដីស អង់ មូត ក្រាក់ ណាំផា លូ សាដាច់ តាត់សុន ញុន អង់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រ័ត៍ អង់ អង់ ដីស ទី ទ្រង រ៉ះ កា អង់ខៃ ឡឹង សារ អាញ

១០ ខង សារ ដាក់ ឡឹង ប្រ័ះ អា ត្រគ់ រ៉ះ អង់ គ្រឹប សុនសាត អុ កាតាំង ហិ។

១១ ផ្ទះ ពូ រ៉ុប អង់ដីស អ្សក៍ ឡា តាត់សុន សារ ដៃ អ្សត កា អុ អុ កាប។ អង់ដីស ត្រគ់ កាប ពូយ ប្រ័ះ រ៉ះ កា អង់ដីស ផ្ទះ ណោះ ហង ខង អូ ត្រគ់ អង់ដីស អុះ ចឹង កាប ឃី ប៉ាដាត៍ ប៉ា លឹង ប្រ័ះ ដាក់ កាខាក់ ឡាក់ កាប។

១២ មី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អង់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គុន ទៅ អង់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គុន ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញជីន អង់ ពូ ប៉ាន់តោ ដេល។

១៣ ប៉ាណូស ទិខ្ច ចឹង អូ ណីស កា អន់ដីស ញុន កា សៀ
អាញ។ ហះកា បក់ ចំ ដាម អត់ អ្នែ សៀ ទីល ឡុច បក់ ណោះ
ប្រ្លៈ បិកកាតយ័ ចឹង តង់ អ៊ែ តាទីច។

១៤ «ប៉ាត់ អន់ដីស ប័ប័ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំ
ឡាយ * អ្នែ ពីង ចារ អូ យី ចឹង អ្នែ ណោះ» (ប័រ បក់ អាន ទិខ្ច
ហ្លង់ ពី) «កាំឡាំង បក់ អ្នែ កាណាង ខេត យូដា ត្រត់ សាតាក់ ឡាំ
អោន ឡាកោ ប៉ាត់ ប៉ានីម តោ ពី។

១៥ បក់ អ្នែ ពីង អន់តល់ ហី † ត្រត់ ជីវ សាតាក់ ឡុត ដៃ មុត
អ្សក់ កាណាគី កាណាង ហី។

១៦ កាំឡាំង បក់ អ្នែ ប៉ាត់ មីវ ដៃ សីត អ្សក់ អារ គ្រីន ប៉ាត់ ហី
ដេល។

១៧ រ៉ាំងរ៉ាំង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង
គន កាសែត ថុក ញ៉ាក ខាក់ ហង។

១៨ ត្រត់ ម៉ន់ ឡោម ឡា ហះ ប្រ្លៈ ប័រ សារ អា ដៃ អន់ កើត ពីង
មុន បី រ៉ាឡីម

១៩ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខា
ក់។ អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីះ អុះ ឡឹង ប៉ាន់ជា ប្រ្លៈ
ប៉ាំងកើត តេះ ប្លែង ពៃ ទីល រីប ដាវ អា។ យ្លៈ ដាវ តែង ម៉ាត់
ទៀ កា អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីះ ណារ ហង។

២០ ផា ប្រ្លៈ ប្រ័តី អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ

* ១៣:១៤ ១៣:១៤ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ ប័រ ហៃ ដានីអែល
៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រិះ ណោះ កាប ឡឹង សាដាថ
អាន់ទីយ៉ូតុះ អេពីផាន អ៊ែ ប្រ័តី អន់ហ្នឹង លូ អ្សក់ សាតែ សែន ប្រ្លៈ សេយ្យះ ពីង រោង
រ៉ាម៉ះ ប្រ្លៈ បិកកាតយ័។ យីស៊ូ បិច រិះ ផា ចឹង ទី សារ រីច លូ អា ម៉ោញ ណារ កើត
ពីះ ពីង រោង រ៉ាម៉ះ។ † ១៣:១៥ ១៣:១៥ ហី សុនសាត ពូ ទី អន់តល់ សាម៉ៃ ពូ
យើយ ហារ អ្នែ ពីង អន់តល់ ដេល។

ទី ញើ ចឹង អ្នែ រឺស អុះ។ ហះកា ប្រ្រើះ បិកកាតយ័ ចឹង ប្រើគី អន់ ដាវណោះ កេះ ស្រីស ញន អើតាបាប កា ប៉ាសុន អើទី រឺស។

២១ ជា ទី ពូ រះ កា អន់ដីស ជា "ហៃ ប៉ាណូស បក់ ប្រ្រើះ រឺស អន់ ប្រើគី សាដាច់ ណោះ អ្នែ ហះ អា!" លើ ជា "អើ អ្នែ ហះ តោ!" អន់ដីស ជៃ ស្បើ សារណោះ

២២ ខង ចឹង ទី ប៉ាណូស អៀង ពីះ តាំពូង រះ ជា អន់ខៃ ហង ឡាក់ ប្រ្រើះ រឺស ប្រើ ប្រើគី សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រះ ជា វ៉ាគីយ ប្រ្រើះ ដេល។ អន់ខៃ ចឹង ប្រើគី សារ អំវាញ អីញ អៀង នៃវ តាំបាង អន់ កា ពូ បំបំ ភៀ ប៉ាងលំ មូត បក់ ប្រ្រើះ បិ កកាតយ័ រឺស អន់ អន់ខៃ ហៀត ឡាច់ ឡឹង ប្រ្រើះ ដេល ជា អុ ប្រើគី ទី។

២៣ ត្រត់ ឡាវាំង ឡាកោ អន់ កាខាក់ ដាក់ កេះ អាញ រះ សារ អា អន់ អន់ដីស អុ អន់ទ្រូល ទី កេះ។

២៤ «វាំងវាំង ណោះ កេះ កើត សារ ថុក ញ៉ាក ខាក់ កេះ ដាវ ចឹង កេះ ម៉ាម៉ាំង ខៃ កា ចឹង អូ តាតារ ហង ដេល។

២៥ សំឡង់ ពីង ប្លែង ចឹង ឡឺ ជីវ អំវាញ ពីង ប្លែង កា ចឹង វ៉ាន់ ចើត ដេល។

២៦ កេះណោះ ពូ ចឹង បំបំ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទី អំវាញ កេង ខាក់ លូ ទី តាតារ ក្លាក់ ដេល។ †

២៧ កេះណោះ អាញ ចឹង ប្រើ មូត បិយ ប្រ្រើះ ចាក ប៉ាតុំ មូត បក់ ប្រ្រើះ រឺស ប្រើគី ប៉ាសុន អើ គ្រីប ចារ ពីង អង់កក់ តេះ អា។

២៨ «ហាក់ អន់ដីស អ្យក់ ចាជ្រៃប ហៃ សារ ប៉ាន់ដីប ឡឹង តើម ប្រា។ ផះ ចំ អន់ដីស បំបំ តើម ប្រា ចាត់ ហ្គា កាសែត ឡាញ

† ១៣:២៦ ១៣:២៦ បំហៃ ដានីអែល ៧:១៣-១៤។

ចើន ណោះ អន់ដីស អ្នក អន់តត់ ជា ក្បាម៍ ចឹង ទីល ថុន បី ហង។

២៩ ទីល នីណោះ ផ្ទះ ចំ អន់ដីស ប៉ុប្រី សារ អា កើត ពី៖ ណោះ ត្រត់ អ្នក អន់តត់ ជា ដាវ ណោះ ក្បាម៍ ចឹង ទីល ហង។

៣០ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ ដា អ្នែ ពីង រ៉ាងហារ អា បើ តានី តៅ អុះ អន់ខៃ ចឹង ប៉ុប្រី សារ ទី អា កើត ពី៖ ដេល ហង។

៣១ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ា ហ៊្យង ហ្ស៊្រិត ហះកា ប៉ានីរ អាញ កាប អា អ្នក អ្នក ហ៊្យង អុះ។

៣២ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រត់ កើត ពី៖ សារ ណោះ អ្នក ទី បក់ ញើ អ្នក អុះ។ យ្លះ បិយ ប្រ្លះ ឡាក់ អ្នែ ពីង ប្លែង កា តាម យ្លះ អាញ ឡាក់ គន ប្រ្លះ កាតាម អ្នក ទី ញើ អ្នក ដាវ សារ ណោះ ចឹង ត្រត់ កើត ពី៖ អុះ។ ទី ដឹង ពី អាញ ដូវ អ៊ែ អ្នក។

៣៣ អន់ដីស ទីខូ អ្នក អ្នក អន់តត់ អុះ ជា ដាវ ចំ ចឹង កើត សារ ណោះ ទីល នីណោះ ត្រត់ ឡាក់រ៉ាង អន់ កាខាក់។

៣៤ ដាវ កាំឡុត ណោះ ញើប ឡាក់ កា កាម៉ាក់ ម៉ោញ ដូវ ចាក ឡាច់ ឡើង ហី ឡាក់ ប៉ាក់ ចាំងហាយុត។ អ៊ែ អន់ ម្នត ទុច អ៊ែ រ៉ាង ហៃ រ៉ាស អំប៉ាស ហី ក្រាន អ៊ែ លូ ជែក ដាវ អន់ កា អន់ខៃ ប្រ្លឹ គី ទីប អន់តត់ រ៉ះ កា បក់ ញើម ហី អន់ ឡាក់រ៉ាង កាខាក់ ដេល។

៣៥ អន់ដីស ទីខូ អា កា ត្រត់ ឡាក់រ៉ាង និះទៅ ដេល ខង អន់ ដីស អ្នក អ្នក កា តាំងឡា ហី ណោះ ចឹង សីត មង ប៉ុប ចំ អុះ។ កា ងាច អ្នក អ៊ែ លើ ទងតិគី ម៉ាង អ្នក អ៊ែ លើ អ៊្រិរ អោត ម៉ោញ ទង អ្នក អ៊ែ លើ ផ្ទះ កាំលី អ្នក អ៊ែ។

៣៦ អ្សត ផែត អ៊ែ សីត ទៀ ត្រត់ ផ្ទះ អន់ដីស តែប ហ្លាក់។

៣៧ សារ អាញ រ៉ះ អន់ អន់ដីស កាតាំង អា អាញ កា ប៊ុច រ៉ះ អន់ កាំឡាំង ទីខ្ច អ៊ូ អន់តត់ និះទៅ ដេល ម៉ាត់ ឡាវាំង ឡាកោ កាខាក់»។

១៤

សារ ម្ចត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ណាំង ទ្រង ប៉ាន់តៅ យីស៊ូ

១ ពៀរ ដាវ អន់ទ្រួល ចឹង ទីល ដាវ ពូ ប្រ្រី ប៊ុន ទ្រង លូ ប៊ុន ណាំ បាំង ឡាតាំង ម្ចត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្ចត ណែយូ បាំងហៀន ចាបាប់ ណាំង ទ្រង រ៉ុប អន់តុង យីស៊ូ ភៀ ប៉ាន់តៅ អ្នាត។

២ ហះកា អន់ខៃ កាប លូ គូប សោប ផា «ដៃ ប៉ាន់តាន រ៉ុប ពីង ដាវ ម៉ុត ប៊ុន អា អ្សត ផែត កាំឡាំង កើត សារ អូ ដាត់ វ៉ាចក់ វ៉ា ចល់»។

៣ ផះ ណោះ យីស៊ូ អ្នែ ប៉ាត់ តេះ បេតថានី ពីង ហី កាម៉ាក ម៉ៅញ ដូវ ឡាក់ ត្រត់ រ៉ោះ ពៃ សិច អ៊ែ ណោះ ស៊ីម៉ុន។ ផះ យី ស៊ូ អ្នែ សា សាណា ណោះ ទី អង់កាន់ ម៉ៅញ ដូវ ចឹក ចាយ ដា ត់ ឡាយ៉ាម៉។ កាណុង ចាយ ណោះ ទី សាប៊ូ បោផ្លូវ ក្លាំង ខា ខា ក់។ អង់កាន់ ណោះ តុ កល់ ចាយ កេះណោះ ជ្រោ សាប៊ូ បោ ផ្លូវ ពីង កល់ យីស៊ូ។

៤ ទី ប៉ាណូស បក់ អន់ដា អ្នែ រណោះ ប៊ុច អ៊ែក កា អ៊ែ ពូ កាប លូ គូប ពូ ផា «ញ៉ា តិម តាំងខាត អា !

៥ ផា ប្រូ អ្សក់ លៀន ម៉ែ ចឹង ទី ៣០០ កាក់ * កេះណោះ អ្សក់ លៀន ណោះ ដែក អន់ កា ម្ចត ថុក ញ៉ាក អូ ដាត់ កា ញ៉ា !» ពូ កា កាប កា អង់កាន់ ណោះ ខាក់។

* ១៤:៥ ១៤:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ៅញ ខែណារី យី ខា ប្រ្រី គុលី ម៉ៅញ ដាវ។

៦ យីស៊ូ កាប ជា «អន់ អែរី ប្រើក៏ តាម ពុត អែរី ពិ! ញ៉ា ត្រត់ អន់ ដីស អែរី ណាំង សារ លូ អែរី! អែរី ប្រើក៏ សារ ដាក់ អន់ កា អាញ។

៧ ម្នួត ថុក ញ៉ាក អែរី លូ អន់ ដីស លើយ។ ជា អន់ ដីស បិច អន់ កាណាគី ញ៉ា កា អន់ ខែ ដាវ ចំ កា ទី ហះកា អាញ ចឹង អូ អែរី លូ អន់ ដីស លើយ អុះ។

៨ ណាង អា ប្រើក៏ តាម អែរី អ្នក ប្រើក៏។ អែរី ឡាប សាប៊ូ ណាំហាម អន់ កា អាញ ភ្លើ ទ្រៀម សាំរ៉ាប់ កា ប៉ា ទ្រូ អាញ អន់ ទ្រូល។

៩ អាញ ប័រ រះ កា អន់ ដីស តាទីច ជា គ្រឹប ចារ ពូ ចាក រះ ឡើង សារ ដាក់ ឡើង ប្រើ ពីង អង់កក់ តេះ អា ពូ កា ចឹង រះ ឡើង សារ អែរី ប្រើក៏ អា ដេល ភ្លើ កាចាំង កា អែរី»។

១០ កេះណោះ យូដះ អ៊ីសាការីយ៉ុត ឡាក់ សីះ យីស៊ូ កាណាង កាំឡាំង ១២ ដូវ ណោះ ដេល អែរី ឡាំ កាប លូ ម្នួត ម៉ែត ក្រាត់ វ៉ា ម៉ះ ប្រើ ភ្លើ ចឹង ជិន ពូ រ៉ុប យីស៊ូ។

១១ កេះ អន់ ខែ កាំបាំង សារ អែរី រះ ណោះ កេះ អន់ ខែ ហោក ខាក់ អន់ ខែ សាញ៉ា ជា ចឹង អន់ លៀន កា ខា អែរី រះ ណោះ។ យូដះ កា ណាំង ទ្រុង ភ្លើ ជិន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រើក៏ ប៊ុន ទ្រុង អន់ ខ្លួ លូ ម្នួត សីះ

១២ ដាវ ប៉ាន់ ជា ពូ ម៉ុត ប៊ុន ណាំ ប៉ាំង ឡាតាំង ណោះ ពូ កា កោះ ចៀម អៀង សាំរ៉ាប់ សា ប្រើក៏ ប៊ុន ទ្រុង។ ម្នួត សីះ យីស៊ូ អំបញ្ច អែរី ជា «ណែយូ ប៉ាត់ ចំ អ៊ីស យីត ចឹង អន់ ញីន ទ្រៀម ប្រើក៏ ប៊ុន ទ្រុង អា វ៉ះ?»

១៣ យីស៊ូ ប្រើ សីះ ពៀរ ចាក លូ អន់ តត់ ជា «ហាក់ អន់ ដីស ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម តោ ទីល ប៉ាក់ ណោះ អន់ ដីស

ចឹង ប៉ាត៖ កាម៉ាក ម៉ោញ ដូរ គយ ព្រឹយ ទៀក។ អ្សគី ចាក ពួយ អើ ណោះ ហង។

១៤ ផា អើ ម៉ុត ពីង ហី ចំ ត្រគ់ អំប៉ញ លូ តាំងឡា ហី ណោះ ផា "ណែយូ ញីន អំប៉ញ ផា ពីង កាណុង ចំ អើ ចឹង ត្រគ់ ប្រគី ប៉ុ ន ទ្រូង សា សាណា លូ ម្នុត សីះ?"

១៥ ណោះ តាំងឡា ហី ចឹង តាំបាង អន់ កាណុង តីស ម៉ោញ ពីង ចាំងហឹក ឡាក់ ទី យឿង ខង ទ្រៀម កេះ។ អ្សគី អន់ដីស ទ្រៀម សាណា សាណាត កា ពិន ពីង កាណុង ហី ណោះ ហង»។

១៦ កេះណោះ ម្នុត សីះ ចាក ឡាំ ប៉ាក់ មឿង បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ កា អន់ខែ តាទីច ហង។ អន់ខែ កា ទ្រៀម សាណា សាណាត សាំរ៉ាប់ ប៉ុន ទ្រូង ហះ ណោះ ហង។

១៧ ប៉ាក់ កាងាច យីស៊ូ ពីះ ទីល លូ ម្នុត សីះ អើ ១២ ដូរ។

១៨ ផះ យីស៊ូ អ៊ែ សា សាណា អន់ខូ លូ ម្នុត សីះ ណោះ អើ កាប ផា «អាញ បំរ រ៉ះ កា អន់ដីស តាទីច ផា ទី ម៉ោញ ដូរ ពីង កាំឡាំង ពិន សា អា ចឹង ណាំផា ពូ ពីះ រ៉ុប អាញ»។

១៩ ម្នុត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំប៉ញ យីស៊ូ កេះ ម៉ោញ។ ផា «អូ ត្រគ់ អាញ ដេល តះ?»

២០ អើ តើល រ៉ះ កា អន់ខែ ផា «អើ ណោះ អ៊ែ ពីង កាំឡាំង អន់ ដីស ១២ ដូរ អា ដេល យី ម៉ោញ ដូរ ឡាក់ អ៊ែ តាក់ សា ណាំ បាំង ពីង គូម អន់ខូ លូ អាញ អា ហង។

២១ ប៉ាណូស អាញ ត្រគ់ តើ ត្រគ់ ឡាក់ កា ច្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រៃ ពៃ ហង។ ហះកា ប៉ាណូស ឡាក់ ណាំផា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ផា អូ ទី កើត ពៃ ណោះ ដាក់ លីន សាំរ៉ាប់ អើ»។

២២ ផះ អន់ខែ អ៊ែ សា ណោះ យីស៊ូ អ្សក់ ណាំ បាំង ប៉ានេ

ប្រ្លឹះ កេះណោះ គុ ជែក អន់ កា សីះ អើ ទីប កាប ជា «សា ពិ! អា ហង ឡាកោ បាំងឡែ អាញ»។

២៣ កេះណោះ អើ អ្យក់ ចឹក ពៀង តាពែ ប្លែ អង់កាច លូ ប៉ានេ ប្រ្លឹះ កេះណោះ អន់ទីប អន់ កា ម្នត សីះ អែត ទិខ្ន។

២៤ យីស៊ូ កាប លូ អន់ខែ ជា «អា ហង ផាម អាញ ឡាក់ ផាម សារ៉ាប់ ប្រឹគី សាវ សាញ៉ា វែវ ពុត ឡាក់ ប្រ្លឹះ ទី សាញ៉ា លូ ប៉ា សុន អើ។ ផាម អាញ ហូរី ឡាច់ សារ៉ាប់ ប៉ាណូស អៀង ដូវ កៀ រះកះ ប៉ារម ពូ លូ ប្រ្លឹះ។

២៥ អាញ រះ កា អន់ដីស តាទីច ជា អាញ ចឹង អូ ទី អែត តា ពែ ប្លែ អង់កាច អា ណារ ហង។ ក្យាត់ អែត ងើយ តាពែ ប្លែ អង់ កាច ណាវ ប៉ាត់ ដាវ ប្រ្លឹះ បិកកាតយី រ៉ាងហៃ រ៉ាងខ្យា ទៀ ណា រ៉ូ»។

២៦ កេះណោះ អន់ខែ ប្រឹគី អញសែ ប៉ានេ ប្រ្លឹះ។
ឡែង ឡឺង ណោះ យីស៊ូ ចាក ហាវ ពីង ប៉ានីម តើម អូលេវ លូ ម្នត សីះ អើ។

២៧ កេះណោះ អើ រះ កា អន់ខែ ជា «អន់ដីស ទិខ្ន ចឹង សាតាក់ អ្នត អាញ ឡាក់ កា ប្រាត់ រះ កាណុង ផាប់ ប៉ានីវ ប្រ្លឹះ ពែ ផាះ

"អាញ ចឹង កោះ អ្នត បក់ រង ចៀម
ណោះ ចៀម ចឹង សាតាក់ តាប្រះ តាប្រាំង ហង"។†

២៨ ហះកា ប៉ាត់ ប្រ្លឹះ តាត់ អង់រីស សីត អាញ កេះ អាញ ចឹង ឡា ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឺង អន់ដីស»។

† ១៤:២៧ ១៤:២៧ សាវ អា ឡាច់ ឡឺង សាការី ១៣:៧។

២៩ ពេត្រុះ រ៉ះ ជា «យ្នីៈ កាំឡាំង ទិខ្ច អ្នាត អីស កាតាម អាញ អូ អ្នាត អីស អុះ»។

៣០ យីស៊ូ រ៉ះ កា ពេត្រុះ ជា «អាញ រ៉ះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ឡូល ឡឹង អ្សិវ អោត លីក ទី ពៀវ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣១ ហះកា ពេត្រុះ ខំ ប៉ាតែក ជា «យ្នីៈ អាញ ត្រគ់ តោ អន់ខ្ច លូ អីស កាតាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ កាំឡាំង សីៈ អន់ទៀតៗ កា កាប រ៉ះ ឡាក់ កា ពេត្រុះ និះ ទៅ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្នីៈ អ្នែ ប៉ាត់ កេតសេម៉ានី

៣២ កេះណោះ យីស៊ូ ចាក ទីល ចារ ម៉ោញ សិច កេតសេម៉ានី អន់ខ្ច លូ សីៈ អើ។ អើ រ៉ះ កា សីៈ អើ ជា «អន់ដីស អ្នែ កូម អាញ ហះ អា ហង ក្សាក់ អាញ ម៉ន់ ហិ»។

៣៣ អើ ជៀក ពេ ត្រុះ យ៉ាកុប លូ យូ ហាន ឡាំ ពូយ អើ។ ផះ ណោះ អើ កាខវ់ ណូស លូ កាដុក កាដុល តាំ ពុត ខា ក់។

៣៤ យីស៊ូ កាប លូ មូត ប៉ែង ដូវ ណោះ ជា «អាញ អុក ពុត ខា ក់ បើត ចឹង តោ ហង។ អ្សគី អន់ដីស អ្នែ ក្សាក់ ហះ អា លូ ឡា រ៉ាំង ឡាកោ»។

៣៥ យីស៊ូ ចាក ប៉ាត់ ម៉ាត់ បើត កេះណោះ កាដាប ទីៈ តេះ ម៉ន់ ឡោម ប័រ ហះ ប្រ្នីៈ អន់ អើ រ៉ាវ៉ាច ឡឹង សារ ចុនចៃ ណោះ ជា អូ ប្រ័គី ទី។

៣៦ អើ កាប ជា «ពី អី ពី! សារ ញ៉ា កា អីស អូ ប្រ័គី

ដោះ ប៉រ អ៊ីស អ្យក់ ឡាច់ សារ ថុក ប៉ាណាប អា ៖ ឡឹង អាញ ណើ ហះកា ដៃ ប្រឹក្ចី ព្វយ ពុត អាញ ប៉រ ប្រឹក្ចី ព្វយ ពុត អ៊ីស ទៅ»។

៣៧ កេះណោះ យីស៊ូ រឺល សិត ប៉ាក់ ចារ ម្នុត សីះ ប៉ែង ដូវ ប៉ប អន់ខែ ផះ តែប ហ្គាក់ អ៊ែ កាប កា ពេត្រុះ ផា «ស៊ីម៉ូន! ញ៉ា ត្រ គំ អន់ដីស តែប នីអៀ? អ្វែ ក្យាត់ ម៉ៅញ មង ប៊ែត អូ អូ ប?

៣៨ ហត់ ក្យាត់ លូ ម៉ន អើ ប្រ្លឹះ ភៀ ប៉ាក់ ទី សារ ឡាចាក ណោះ អន់ដីស ចឹង អូ ប្រឹក្ចី យច អុះ។ យីះ ពុត ពៀក បិច ប្រឹក្ចី សារ ដាក់ កេះ កាតាម ហះកា ឡាកោ ប៉ាំងឡែ ប្រឹក្ចី អូ អូ អុះ»។

៣៩ អ៊ែ កា ចាក ឡាច់ ម៉ន ណាំង ឡោម ប្រ្លឹះ ណារ៉ូ អ៊ែ កាប សារ ទៅ ណោះ ហង។

៤០ អ៊ែ សិត ប៉ាក់ ម្នុត សីះ ណារ៉ូ ប៉ប អន់ខែ ហ្គាក់ តែប វ៉ាំងប៉ា ណារ៉ូ ខង អន់ខែ កាកី តែប កេង ខាក់ អូ ដាម វ៉ាល ម៉ាត់។ អន់ ខែ អូ អូ ចឹង តើល យីស៊ូ នីចម អុះ។

៤១ យីស៊ូ រឺល ឡាច់ ប៉ាក់ ចារ ម្នុត សីះ លឹក ទី ប៉ែង ណោះ អ៊ែ កាប ផា «ញ៉ា អន់ដីស អ្វែ តែប ហ្គាក់ ស្រែល នីអៀ? បត់ ហង អន់ដីស តែប ណោះ។ ទីល មង ព្វ ត្រគំ រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្នុត អូ ដាក់ កេះ។

៤២ អ្យរឺឡាត ពិ ពិន ចាក ហៃ តោ បក់ ណាំង ព្វ ពិះ រ៉ុប អាញ អ៊ែ ក្យាម ចឹង ទីល ហង»។

សារ ព្វ ឡាច់ រ៉ុប យីស៊ូ

៤៣ ផះ យីស៊ូ អ្វែ កាកាប ផាឌី យូដះ ពិះ ទីល។ អ៊ែ ណោះ កា សីះ ពឹង កាំឡាំង សីះ ១២ ដូវ ដេល។ អ៊ែ ណាំង ទីប ម្នុត កាំ

៖ ១៤:៣៦ ១៤:៣៦ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។

ឡាំង ចឹក ដាវ ចឹក អ្នឹង ពីរ អន់ខូ លូ អើ។ ម្នួត ណោះ ឡាក់ កាំ ឡាំង ម្នួត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ក្រាក់ រាំងហៃ ម្យើង លូ ណៃ យូ បាំងហៀន ចាបាប់ ប្រើ ឡាំ។

៤៤ យូដះ ណាំផា ពូ ឡាំ រ៉ុប យីស៊ូ ណោះ អើ ទី សាញ៉ា លូ ពូ ផា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ូ ហាក់ រ៉ុប អើ ពិ ត្រ ក់ សាំងកែ កាខាក់ ជែ អន់ ក្លាស»។

៤៥ សាត់ យូដះ ទីល ប៉ាក់ ណោះ អើ សាឡង់ ពីរ រីក ប៉ាក់ ចារ យីស៊ូ កាប ផា «ណៃយូ!» កេះណោះ ចុំ យីស៊ូ។

៤៦ ពូ កា ប៉ាណាំ គូប រ៉ុប យីស៊ូ ឡូត។

៤៧ ទី ប៉ាណូស ម៉ោញ ដូវ អ្នែ ក្យាម៉ ណោះ ហ្វាត់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូវ កាតាច ហ្វា តោរ ម៉ោញ ប៊ែង។

៤៨ យីស៊ូ កាប កា ពូ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីរ រ៉ុប ចឹក ដាវ ចឹក អ្នឹង នីអៀ?

៤៩ រ៉ុប ដាវ អាញ អ្នែ លូ អន់ដីស ប៉ាក់ ចារ រោង វ៉ាម៉ះ ប្រ្រឹះ លូ បាំងហៀន ប៉ាសុន ទិខូ ដេល ហះកា អន់ដីស អូ រ៉ុប អាញ អុះ។ សារ អា កើត ពីរ ភ្លើ តាត់ អង់កេះ សារ ទី ប្រាក់ រ៉ះ កាណុង ផាប៉ ប៉ានីរ ប្រ្រឹះ ហង»។

៥០ ផះ ណោះ ម្នួត សីរ ទិខូ សាតាក់ អ្នាត យីស៊ូ។

៥១ ទី តាតាម ម៉ោញ ដូវ អន់តុក អញស៊ែង ចាក ពូយ យីស៊ូ ពូ កា រ៉ុប ទីប អើ ដេល។

៥២ អើ សាតាក់ អ្នាត អញស៊ែង ចាក ឡុន សាឡុន។

៥៣ កេះណោះ ពូ អ្យក់ ឡាំ យីស៊ូ អន់ ប៉ាក់ ហី ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ។ ប៉ាក់ ណោះ ទី ម្នួត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ទិខូ ទី ម្នួត

ក្រាត់ រាំងហៃ មឿង លូ ម្នួត ណែយូ បាំងហៀន ចាបាប់ ពីះ តុំ គួប សោប។

៥៤ កាប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡឹង ចាំងហាយុត ទីល តែង កាណុង ឡាន ហី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ។ ទីល ប៉ា គំ ណោះ អើ ម៉ុត អញ្ជួរ អញ្ជួរ លូ ម្នួត ញ៉ាម ហី។

៥៥ ម្នួត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ម្នួត ពីកសា រ៉ាតីសៗ ទិ ខ្ល យីត ណាំង ផាញ៉ាន ច្រោម យីស៊ូ ភៀ ទី ទ្រង ចឹង ប៉ាន់តៅ អើ ហះកា អន់ខៃ ណាំង សារ យច ត្រត់ ប៉ាន់តៅ អើ អូ ប័ប សា អ្នះ។

៥៦ ទី កាំឡាំង អៀង ដួរ កាប តាំពូង ភង យីស៊ូ ហះកា សារ អន់ខៃ កាប ណោះ អូ ត្រត់ គួប សោប អុះ។

៥៧ ទី បក់ អន់ដា អ្សរ អន់តាវ កាប ពូង ភង យីស៊ូ ផា

៥៨ «ញីន កាតាំង ប៉ាណូស អា កាប ផា "អាញ ចឹង យ៉ះ អ្នត រោង រ៉ាម៉ះ ឡាក់ ប្រឹត លូ តី ប៉ាណូស កេះណោះ រាំងរាំង ប៉ែង ដាវ អាញ ចឹង ប្រឹត រោង រ៉ាម៉ះ ម៉ៅញ ណារ ឡាក់ អូ ត្រត់ ប្រឹត លូ តី ប៉ាណូស អុះ"»។

៥៩ យីះ ទី សារ កាប នែវ អា ហះកា សារ ណោះ អ្នែ អូ ត្រត់ គួប សោប ទៅ។

៦០ ផះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ អ្សរ អន់តាវ ហះ ម៉ាត់ កាំ ឡាំង អំបញ្ជ យីស៊ូ ផា «ញ៉ា ត្រត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦១ យីស៊ូ អ្នែ ងើប អូ កាប អុះ។ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ណោះ អំបញ្ជ ណារ ផា «នីចម អីស អា ហង ប គន តាម ប្រ្រឹះ បិកកា តយ ឡាក់ អើ រើស អន់ ប្រឹត សាដាច់?»

៦២ យីស៊ូ តើល ជា «អាញ អា ហង។ អន់ដីស ចឹង ប័ប័ ប៉ាណូ ស អាញ អ្វី តែង សាម៉ា ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ លូ ចាក ពីង ប្លែង កាម៉ល់ S»។

៦៣-៦៤ កាតាំង យីស៊ូ ជា នីណោះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ កា ហើក អាវ អើ ទៅ កេះណោះ កាប ជា «អន់ដីស ទិខូ កាតាំង កេះ អើ កាប ជាម៉ាត ប្រ្លឹះ ប៊ិកកាតយ័។ ពិន អូ តងកាន ណាំង ជា ញ៉ាន ណាវ ហង។ នីចម អន់ដីស ចឹង យីត ប្រ្លឹះ ?» ពូ កា តា ត់ស៊ិន អន់ ប៉ាន់តោ អ្នាត យីស៊ូ។

៦៥ បក់ អន់ដា កាសុះ ទៀក ពីរ ពីង យីស៊ូ។ ពូ សាក្កុំ ម៉ាត់ អើ កេះណោះ ដាល អើ លូ អំ ប័ញ ជា «ទ្វង ហៃ ពៀ ពីត អីស ?» កេះណោះ អន់ខៃ ជិន អើ អន់ កា មូត ញ៉ាម ហី ពូ តា ពយ គៀងតោរ អើ ណាវ។

៦៦ ផះ ពេត្រុះ អ្វី រឡាន ហី ណោះ ទី ទុច អង់កាន់ ម៉ះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដួរ ពីះ ទីល។

៦៧ អើ ប័ប័ ពេត្រុះ ផះ អ្វី អញ្ជួរ អុញ។ អើ ប៉ាញ្ជូ ចាក់ ហៃ កាខាក់ កេះណោះ កាប ជា «អីស អា កា គូប យីស៊ូ តេះ ណា សាវែត ដេល !»

៦៨ ហះ កា ពេត្រុះ ប៉ា តែក ជា «អាញ អូ អន់ ហ្គាល់ អើ អុះ ! អាញ អូ ហ្គង់ អុះ អូ កា អីស បិច កាប ឡឹង សាវ ញ៉ា ណោះ»។ ពេត្រុះ អ្សវ ឡាច់ ឡឹង ណោះ ចាក ឡាច់ តែង ឡឹង អ្វី ហះ អំប៉ារ រ៉ាប៊ិង។ *

៦៩ ទុច អង់កាន់ ណោះ ប័ប័ ពេត្រុះ អ្វី ហះ ណោះ អើ កា រ៉ះ

S ១៤:៦២ ១៤:៦២ ប៉រ ហៃ ដានី អើល ៧:១៣-១៤។ * ១៤:៦៨ ១៤:៦៨ ហ្គា ពូ ប្រាក់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ ផះ ណោះ អ្សវ អោក។

លូ កាំឡាំង អ្វី រណោះ ណាវ ជា «ប៉ាណូស ណោះ កា គូប យីស៊ី ដេល !»

៧០ ពេត្រុះ ប៉ាតែក ណាវ។ ម៉ោញ ទ្រុ ឡឹង ណោះ ទី កាំឡាំង បក់ អ្វី រណោះ កាប កា ពេត្រុះ ជា «អីស អា កា គូប យីស៊ី ដេល ហង ខង អីស កា ពីះ ឡឹង ខេត កាលីឡេ ដេល»។

៧១ ពេត្រុះ តើល លូ ម៉ត់ ជា «ផា អាញ កាប ពូង អន់ ប្រ្លឹះ ចែត ចូត អាញ កាតាម ! អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ ឡាក់»។

៧២ ផាឌី អ៊ិរ អោត លឹក ទី ពៀរ ផះ ណោះ អើ កាចាំង កា ប៉ានី រ យីស៊ី រះ កា អើ ផា «អន់ ទ្រូល ឡឹង អ៊ិរ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្គាល់ អាញ»។ ណោះ ហង ពេត្រុះ កា ញ៉ា។

១៥

សារ ពូ ជីន យីស៊ី អន់ ប៉ាក់ រតី ពីឡាត

១ តារ កាលី មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូម លូ មូត ក្រាត់ រ៉ា ងហៃ មៀង លូ មូត ណែយ បាំងហៀន ចាបាប់ លូ កាំឡាំង មូត ពីកសា វ៉ាតីសៗ ទិឌូ។ ពូ កត់ ចត់ យីស៊ី អ្យក់ ឡាំ ជីន ប៉ាក់ រតី ពីឡាត *។

២ រតី ពីឡាត អំបញ្ច យីស៊ី ផា «អីស ហង ប សាដាច់ សុន សាត អ៊ីស្រាអើល ?» យីស៊ី តើល អើ ផា «ត្រត់ ឡាក់ កា អីស ផា ណោះ ហង»†។

៣ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់ខែ ច្រោម យីស៊ី អៀង សារ។

* ១៥:១ ១៥:១ រតី ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត អើ សុនសាត រ៉ូម។

† ១៥:២ ១៥:២ «ត្រត់ ឡាក់ កា អីស ផា ណោះ ហង» ពៀត គុល «អីស ផា នីណោះ»។

៤ រតី ពីឡាត អំបញ្ច យីស៊ូ ម៉ោញ ទង ណារ្ក ជា «ញ៉ា ត្រក់ អីស អូ តើល ពូ សាអ្នះ នីអៀ? អីស អូ កាតាំង ប ពូ កាប ច្រោម អីស អៀង កាខាក់ អា?»

៥ យីស៊ូ សាអ្នះ អូ តើល ពូ អុះ ណោះ ហង ប្រើគី អន់ កា រតី ពីឡាត ញម ខាក់។

៦ រ៉ប់ សាណាំ រាំងរាំង ប្រើគី ប៊ុន ទ្រង រតី ពីឡាត យើយ រីស ឡើយ ប៉ាណូស ត្រក់ ថូត ម៉ោញ ដូវ ពូយ មូត ប៉ាសុន ប័រ។

៧ ទី កាម៉ាក់ ម៉ោញ ដូវ សិច បារ៉ាបៈ ត្រក់ ថូត អន់ខូ លូ មូត កាំ ឡាំង ប្រើគី ប៉ាត់តារ៉ាត់ អន់ខែ ប៉ាន់តោ ពូ ផះ រាំងរាំង អន់ខែ ប្រើ គី ប៉ាត់តារ៉ាត់។

៨ កាំឡាំង ប៉ាសុន អៀង ដូវ ប៉ាណាំ គូប ឡាំ ប៉ាត់ រតី ពីឡាត ប័រ អើ ឡើយ ប៉ាណូស ត្រក់ ថូត ម៉ោញ ដូវ តាម តាឡាប័រ អើ យើយ ប្រើគី រ៉ប់ សាណាំ។

៩ រតី ពីឡាត អំបញ្ច មូត ប៉ាសុន ជា «នីចម អន់ដីស បិច កា អាញ ឡើយ សាដាច់ សុនសាត អ៊ីស្រាអែល អា ប?»

១០ អើ អំបញ្ច នីណោះ ញន អើ អុ អន់តត់ ជា មូត ម៉ែត ក្រាត់ រ៉ាមៈ ប្រើៈ រុប យីស៊ូ ជីន ប៉ាត់ អើ ញន អន់ខែ សាណាំង។

១១ ហះកា មូត ម៉ែត ក្រាត់ រ៉ាមៈ ប្រើៈ ប៉ាណាំ គូប ឡាច់ ប៉ាញ សុះ កាំឡាំង ប៉ាសុន ប្រើ ពូ ប័រ ហះ រតី ពីឡាត រីស ឡើយ បារ៉ា បៈ។

១២ រតី ពីឡាត អំបញ្ច កាំឡាំង ប៉ាសុន ម៉ោញ ទង ណារ្ក ជា «ជា នីណោះ អន់ដីស បិច កា អាញ ប្រើគី នីចម កា ប៉ាណូស អន់ដីស ជា សាដាច់ អ៊ីស្រាអែល អា?»

១៣ ពូ ស្រែក ជា «បង អើ ពីង អ៊ឹង គីង ពិ!»

១៤ រតី ពីឡាត អំបញ្ច ណារ្ក «ប៉ាណូស អា ទី ប្រើគី យច

ញា ?» ហះកា អន់ខៃ តើល ហឹង ម៉ៃ ខាក់ ជា «ប៉ង អើ ពីង អ៊ឹង គឹង ពិ !»

១៥ រតី ពីឡាត បិច កា ប៉ាសុន ប៉ាញ៉ ពុត អើ កា រ៉ុស ឡើយ បារ៉ា បះ។ អើ ប្រើ ពូ អ្យក់ កាសៃ ប្លៃ ម៉ាត់ ពីត សាប៉ាតី យី ស៊ូ កេះណោះ អើ អន់ ពូ អ្យក់ ឡាំ ប៉ង ពីង អ៊ឹង គឹង។

សារ ពូ អ្យក់ យីស៊ូ ឡាំ ប៉ង ពីង អ៊ឹង គឹង

១៦ មូត តាហាន អ្យក់ ឡាំ យីស៊ូ អន់ ប៉ាត់ ឡាន ហី ម៉ែត រ៉ាង ហៃ ខេត កេះណោះ អើ មូត តាហាន ពីះ ទិដ្ឋ។

១៧ ពូ អ្យក់ អារ នៃវ ណាំអិត តាត់ អំពៀត អើ កេះណោះ អ្យក់ សាលៀ រ៉ាងគួង ប្រើគី ឡាក់ កា មូក សាដាច់ តាត់ អន់តល់ ពីង កល់ អើ។

១៨ ពូ ប៉ាណាំ គួប តាត់ អំប្រើគី កាវុប ជា «បរ កាវុប សាំប៉ះ សាដាច់ សុនសាត អ៊ីស្រាអើល !»

១៩ ពូ អ្យក់ ហ្រ្វី ពីត សាប៉ាតី អើ ពីង កល់ លូ កាសុះ ទៀក ពីរ ពីង អើ កេះណោះ ពូ ជន តាកុល ប៉ាឡែវ កាវុប សាំប៉ះ អើ។

២០ កេះ ពូ ប៉ាឡែវ ប៉ាង ហ្រាល កា អើ ពូ រ៉ុស ឡាច់ អារ នៃវ ណាំអិត កេះណោះ ពូ អ្យក់ អារ អើ ទៅ តាត់ អំពៀត អើ ណា រ៉ុ។ កេះណោះ ពូ អ្យក់ អើ ឡាំ ប៉ង ពីង អ៊ឹង គឹង។

២១ ផះ ណោះ ទី កាម៉ាកី មៀង គីវែន ម៉ោញ ដូវ ចាក ម៉ុត ពីង មៀង យេរូសាឡឹម ពូ រ៉ុប ប៉ាងខំ អើ អន់ គយ អ៊ឹង គឹង ពូ ចឹង ប៉ង យីស៊ូ។ កាម៉ាកី ណោះ សិច ស៊ីម៉ុន គន អើ សិច អាលេក សានត្រុះ លូ រូភូស។

២២ ពូ អ្យក់ ឡាំ យីស៊ូ ទីល ចារ កុលកុថា (ព្រៃ ជា «ប៉ានឹម កាន់ តឹង កល់»)។

២៣ ពូ អ្សក់ តាពែ ប្លើ អង់កាច ឡាយ លូ អន់ហ្គាំ ភៀ ជែ អន់ អីត អន់ កា យីស៊ូ អែត ហះកា អែ អូ ចែ អែត អុះ។

២៤ ម្នុត តាហាន ប៉ង់ យីស៊ូ ពីង អ៊ឹង គីង កេះណោះ អ្សក់ ខោ អារ អែ រ៉ុប កាប៉ាច ភៀ ចឹង អ្ន អន់តត់ ជា ចឹង ទី កា ពៀ ខោ អារ ណោះ។

២៥ ពូ ប៉ង់ យីស៊ូ មង អញ្ជើសិន កាំលី។

២៦ ពូ ប្រាត់ ពីង ប៉ាតាត់ រ៉ះ ឡឹង សារ ពូ ប៉ង់ យីស៊ូ ជា «សា ដាច់ សុនសាត អ៊ីស្រាអែល»។

២៧-២៨ ពូ កា ប៉ង់ ប៉ាណូស អន់តុង ពៀរ ដូរ សានែង អែ ដេល។ ម៉ោញ ដូរ អែ តែង សាម៉ា អែ ម៉ោញ ដូរ ណារ អែ តែង សាំងអៀ។ †

២៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ កា យីស៊ូ ទីប ង៉ាង្រ កល់ កា អែ លូ កាប ជា «ញ៉ា អីស ជា ចឹង យ៉ះ រោង រ៉ាម៉ះ ប្រ្លឹះ កេះណោះ ប្រគី ណារ ដឹង ប៉ែង ដាវ !

៣០ ញ៉ា អូ តាឡេះ ឡាកោ អីស ទៅ ជីរ ឡឹង អ៊ឹង គីង អា !»

៣១ ចានែក ម្នុត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ ម្នុត ណោយូ ប៉ាំង ហៀន ចាបាប អន់ខែ កា កាប ប៉ាឡែវ កា យីស៊ូ ដេល។ អន់ខែ កាប លូ គូប ជា «អែ ទី តង់ ពូ អន់ទៀតៗ អៀង ហះកា អែ អូ អូ តង់ ឡាកោ ទៅ អុះ។

៣២ អី ប៉ាណូស បក់ ប្រ្លឹះ រឺស អន់ ប្រគី សាដាច់ អ៊ីស្រា អែល ហត់ ជីរ ឡឹង អ៊ឹង គីង កិញអៀ ហៃ ម៉ាត់ ញីន ប៉ប លូ សៀ ដេល»។ ម្នុត បក់ ពូ ប៉ង់ អន់ខូ លូ យីស៊ូ កា កាប បីងាយ

† ១៥:២៧-២៨ ១៥:២៧-២៨ ហ្គា ពូ ប្រាត់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ សារ អា កើត ពីះ ត្រត់ ឡាក់ ទី ប្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ជា «ពូ ចឹង យ៉ាប អែ អន់ខូ លូ ប៉ាណូស ប្រគី យច ចាបាប»។

កា អើ និះទៅ ដេល។

៣៣ ផ្ទះ កាដាវ ប៉ង សាន់តាគី ជាខី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេ ត ណោះ ទីល មង ប៉ែង កាដាច។

៣៤ រ៉ាំង រ៉ាំង មង ប៉ែង ណោះ យីស៊ូ កា ស្រែក ម៉ែ ៗ ជា «អេ ឡុយ អេ ឡុយ ឡា ម៉ា សា បាច់ ថា នី?» ព្រៃ ជា «អី ប្រ្រះ! ប្រ្រះ អាញ វ៉ៃ! ញ៉ា ត្រក់ អីស អ្នក អាញ នីអៀ?»

៣៥ ទី បក់ អន់ ជា អ្នែ ក្យាម រណោះ កា តាំង អើ កាប នី ណោះ ពូ ជា «អ្យក់ អ៊ុះ! កាតាំង ប អើ អើ វគី អេលីយ៉ា ហង ណោះ!»

៣៦ ទី ប៉ាណូស ម៉ោញ ដូរ សាតាក់ ឡា អ្យក់ បឹង សាអ្យាំង ឡុក ពីង ទៀក អ្យក ទ្រម ពីង ឡាណុច អ៊ឹង អន់ទីប អន់ កា យី ស៊ូ អ្យប លូ កាប ជា «អញ្ចាំ ហៃ លូង! វគី អេលីយ៉ា ជីរ តង តាឡេ ឡាច់ អើ ឡឹង អ៊ឹង គីង តាទីច ប?»

៣៧ កាប៉ាច់ យីស៊ូ ស្រែក តុត ម៉ែ ខាក់ កេះណោះ កាតាច់ កា សើ តាំងហើម តៅ ឡុត។

៣៨ ផ្ទះ ណោះ កាណាត់ បុង កាណុង ពីង រ៉ាំង រ៉ាំង ប្រ្រះ តា ហើក ប៉ុត ឡឹង កាំប៉ាំង ទីល អន់តេះ។

៣៩ ម៉ែត តាហាន សុនសាត រួម ម៉ោញ ដូរ អ្នែ អន់តាវ ហៃ តែង ម៉ាត់ យីស៊ូ អើ បប យីស៊ូ តៅ នីណោះ អើ កាប ជា «ប៉ាណូស អា គន ប្រ្រះ ប៊កកាតយី តាទីច វេ!»

៤០ ទី ម្នត អង់កាន់ អន់តាវ ហៃ យីស៊ូ ឡឹង ចាំង ហាយុត ដេល។ ពីង កាំឡាំង ម្នត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ា ដាឡា ទី ម៉ារី ឡាក់ មើត យ៉ាកុប ចិ លូ យូសេ លូ ទី សាឡូមេ អន់ ជា ដេល។

៤១ ម្នត អង់កាន់ ណោះ តាឡាប័ ពូយ តង ប្រគី ង៉ារ កា យីស៊ូ

ឡើង ខេត កាលីឡេ ពែ កេះ។ ទី មូត អង់កាន់ អន់ទៀតៗ អៀង
ណារ៉ូហារ ប៉ាក់ មៀង យេរូសាឡឹម អន់ខូ លូ យីស៊ី ដេល។

សារ ពូ តប់ ប៉ាទ្រូ យីស៊ី

៤២ ដាវ ណោះ ត្រត់ ផះ ពូ ទ្រៀម អន់ទ្រួល ចឹង ទីល ដាវ ពូ វ៉ា
ឡូវ។ ង៉ាច ណោះ:

៤៣ ទី ប៉ាណូស ឡើង ស្រុក អា វ៉ាម៉ាថេ ម៉ោញ ដូវ សិច យូ
ស៊ីប អើ ខិន ឡាក់ វត៌ ពីឡាត ប័រ អ្យក់ ប៉ាទ្រូ យីស៊ី។ វត៌
យូស៊ីប ណោះ អើ ឡាក់ ប៉ាណូស ដាក់ អ្នែ កាណុង ក្រុំ ពីកសា
វ៉ាតិសៗ។ អើ កា អ្នែ ក្យាក់ ប្រ្រឹះ ពីះ រាំងហៃ រាំងខ្យា ដេល។

៤៤ វត៌ ពីឡាត ញម ខាក់ ផះ អើ អ្ន អន់តត់ ជា យីស៊ី តៅ កេះ នី
ណោះ។ អើ អើ ម៉ែត តាហាន ពីះ អប់ញ ភៀ បិច អ្ន អន់តត់ ជា
យីស៊ី តៅ កេះ ប។

៤៥ កេះ តាហាន រះ កា អើ កេះ ណោះ អើ អន់ វត៌ យូស៊ីប អ្យ
ក់ ប៉ាទ្រូ យីស៊ី។

៤៦ វត៌ យូស៊ីប តាច់ កាណាត់ បាក ដាក់ៗ អើ អ្យក់ ដីរ ប៉ាទ្រូ
យីស៊ី ឡើង អ្នឹង គឹង ទ្រៃម កេះណោះ អើ អ្យក់ ឡាក់ តប់ កាណុង
រ៉ុង អំហ្គោ ម៉ោញ ឡាក់ ចារ ពូ ប្រឹគី ភៀ តប់ ប៉ាទ្រូ។ កេះ តប់ អើ
តាហាល អំហ្គោ តិស ម៉ោញ កាត្រើត អំបារ រ៉ុង ណោះ។

៤៧ ម៉ារី ឡើង ស្រុក ម៉ាដាឡា លូ ម៉ារី ឡាក់ មើត យូសេ ពីះ ហៃ
ចារ តប់ ប៉ាទ្រូ យីស៊ី ដេល។

១៦

សារ យីស៊ី រ៉ីស សីត ណារ៉ូ

១ ឡែង ឡឺង ដាវ វាឡូវ ណោះ ម៉ារី ឡឺង ស្រុក ម៉ាដាឡា លូ ម៉ារី មើត យ៉ាកុប លូ សាឡូមេ អន់ដា អន់ខែ តាច់ យឿង បោផ្លូវ ភ្ញី ចឹង ឡាប ពីង ប៉ាទ្រូ យីស៊ី។

២ ទិល កាំលី ដាវ អាទិត ផះ ដាវ ឡាច់ ប្រឹងៗ អន់ខែ ណាំផា គួប ឡាំ ប៉ាក់ រ៉ុង ចារ ពូ តប់ យីស៊ី។

៣ ផះ អន់តាន់ អ្នែ ចាក រទ្រង អន់ខែ កាកាប អំបញ្ច គួប ផា «ទី ពៀ ចឹង តាហ្វាល់ ឡាច់ អំហ្គោ ឡឺង អំបារ រ៉ុង ណោះ កា ពិន ?»

៤ កេះណោះ អន់ខែ ងើយ ហៃ ផាឌី បំបំ អំហ្គោ ពូ តាហ្វាល់ ឡាច់ ឡឺង អំបារ រ៉ុង កេះ។ អំហ្គោ ណោះ តីស ខាក់។

៥ អន់ខែ ម៉ុត ហៃ កាណុង រ៉ុង បំបំ ប៉ាណូស តាតាមី ម៉ោញ ដូវ កាសិប ពៀត ខោ អាវ បាក អង់អ្នែ តែង សាម៉ា។ អន់ខែ អ្សក ខាក់ ឡាច់ ក្លង់។

៦ កាម៉ាក់ ណោះ កាប លូ អន់ខែ ផា «ដៃ អ្សក ហង់ ! អន់ដីស ពីះ ហៃ យីស៊ី ឡឺង ស្រុក ណាសាវែត ឡាក់ ពូ ប៉ាន់តៅ។ អ៊ែ អ្នែ អ្នែ ហះ អា កេះ ប្រ្រះ បិកកាតយី តាត់ អង់រីស សីត អ៊ែ កេះ។ ហៃ ! ហះ អា ហង់ ចារ ពូ ចែត អ៊ែ ពៃ។

៧ ហាក់ អន់ដីស សីត រ៉ះ កា ពេត្រុះ លូ កាំឡាំង សីះ ទិខូ ផា យី ស៊ី ចាក ឡាំ ប៉ាក់ ខេត កាលីឡេ អន់ទ្រូល ឡឺង អន់ដីស។ ប៉ាក់ ណោះ អន់ដីស ចឹង បំបំ អ៊ែ ឡាក់ កា អ៊ែ ទី រ៉ះ កា អន់ដីស ផះ អន់ ទ្រូល ពៃ ហង់»។

៨ ម្នុត អង់កាន់ ណោះ ប៉ាន់តាន ឡាច់ ឡឺង រ៉ុង លូ ចាក សា តាក់។ អន់ខែ អ្សក លូ កាខវ ណូស វ៉ាវ៉ែត ទីប ឡាកោ។ ញុន

អន់ខែ អ្នក ណោះ ហង កា ញើ កា អន់ខែ អូ រះ អុះ។ *

[៩ យីស៊ូ រ៉ុស សីត ត្រគ់ ពឹង កាំលី ដាវ អាទិត។ សាគ់ ប៉ាន់ដា អើ តាំបាង ឡាកោ អន់ កា ម៉ារី ឡឹង ស្រុក ម៉ាដាឡា ប៉ប៊ី ឡាក់ អង់កាន់ អើ ទី ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង អើ តាំបើះ ដូវ ផះ អន់ទ្រូ ល ពៃ។

១០ ម៉ារី ចាក រះ កា កាំឡាំង ទិខ្ច ឡាក់ យើយ ចាក ពួយ យីស៊ូ ផះ ប៉ាន់ដា ពៃ។ ពូ ផះ អៃ ញាំ សោក ញាំ ហ្សឹក រ៉ុប៊ីស កា អើ។

១១ ផះ អន់ខែ កាតាំង ម៉ារី រះ ជា យីស៊ូ រ៉ុស សីត កេះ លូ ទី ប៉ប៊ី អើ តិគី អន់ខែ អូ សៀ អុះ។

១២ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា សិះ ពៀរ ដូវ ប៉ប៊ី ផះ អន់ខែ ចាក ឡាច់ ឡឹង មៀង ហះកា ត្រង់ អើ តាង ប៊ីត។

១៣ សិះ ពៀរ ដូវ ណោះ កា រ៉ុល សីត រះ លូ ម្នត សិះ អន់ទៀ គៗ ហះកា ពូ អៃ អូ សៀ អន់ខែ ដេល។

១៤ អន់តឹត ឡឹង ណោះ យីស៊ូ តាំបាង ឡាកោ អន់ កា ម្នត សិះ ទី ១១ ដូវ ប៉ប៊ី ទិខ្ច ត្រគ់ ផះ អន់ខែ អៃ សា សាណា។ យីស៊ូ កាប កា អន់ខែ ញន អន់ខែ កាំង កល់ អូ ចៃ សៀ ប៉ានីរ ពូ ឡាក់ ប៉ប៊ី អើ រ៉ុស សីត។

១៥ យីស៊ូ អន់តត់ ជា «ហគ់ ចាក រះ អន់ កាំឡាំង អង់កក់ កេះ អូ អន់តត់ ទិខ្ច ឡឹង សារ ដាក់ អា។

១៦ ជា បក់ ចំ សៀ លូ ទី អន់ ពូ ប៉ាំងហុំ ប្រ្រឹះ បិកកាតយ័ ចឹង តង់ បក់ ណោះ ហះកា បក់ ចំ អូ ចៃ សៀ បក់ ណោះ ចឹង ត្រគ់ ថ្លត។

* ១៦:៨ ហ្លា ពូ ប្រាគ់ លូ តី ម៉ោញ ចំលួន ឡាក់ ប្រាគ់ អន់ទ្រូល ឡឹង ពូ អូ ទី ១៦:៩-២០ អុះ។

១៧ បក់ ចំ ស្មៅ ចឹង ទី អំរាញ ប្រ្លឹះ អែរ អន់ខូ អន់ខែ ចឹង អូ ទ្រុះ ឡាច់ ប្រ្លឹះ បីត ផា រ៉ះ សិច អាញ លូ អូ កាប តាង ឡឹង ពូ † ដេល។

១៨ ផានែរ អន់ខែ រ៉ុប ពិះ លើ អែត កាណាតី ប៉ាញីល កា តាម អន់ខែ អូ អីត អូ ប៉ាញីល អុះ។ ផា អន់ខែ ម៉ន់ សាប៉ាត់ ប៉ាណូស អីត ប៉ាណូស ណោះ ចឹង ដាក់ ប្រ្លាស់ ហង់»។

១៩ កេះ យីស៊ូ កាប អន់តត់ សារ កេះ ប្រ្លឹះ បិកកាតយី កា ប៉ោក ហារ អែ ពីង ប្លែង លូ អន់ អែ អង់អែ តែង សាម៉ា អែ។

២០ មូត សិះ ចាក ឡា រ៉ះ សារ ដាក់ កា ពូ គ្រឹប ចារ។ ប្រ្លឹះ បិកកាតយី កា អែ ប្រឹកី ដារ អន់ខូ លូ អន់ខែ ដេល ទីប ប្រឹកី សារ អំរាញ អីញ លើយ កៀ តាំបាង ផា សារ អន់ខែ រ៉ះ ណោះ សារ តាទីច។]

† ១៦:១៧ ១៦:១៧ កាប តាង ឡឹង ពូ ទី ណី ពៀរ ម៉ោញ ផា «កាប សុនសាត អន់ខៀតៗ ឡាក់ អូ អូ កាប អន់ខ្លួល» ម៉ោញ ណារ ផា «កាប គុន បិយ ប្រ្លឹះ អូ ត្រត់ កាប ឡាក់ កា ប៉ាណូស»។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650